



ក្រសួងអប់រំ យុវជន និងកីឡា

MINISTRY OF EDUCATION YOUTH AND SPORTS

វិទ្យាស្ថាន វ៉ាន់ដា

VANDA INSTITUTE



សាលាបណ្ណប្រចាំថ្នាក់បរិញ្ញាបត្រ

ការគ្រប់គ្រងទ្រព្យសកម្មរបស់

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ

ASSETS MANAGEMENT OF AMK MICROFINANCE
INSTITUTION

ជំនាញ ហិរញ្ញវត្ថុ និងធនាគារ

រាជធានីភ្នំពេញ-ឆ្នាំ២០២៤

PHNOM PENH-2024



ក្រសួងអប់រំ យុវជន និងកីឡា

MINISTRY OF EDUCATION YOUTH AND SPORTS

វិទ្យាស្ថាន វ៉ាន់ដា

VANDA INSTITUTE



សារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រ

ការគ្រប់គ្រងទ្រព្យសកម្មរបស់

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ

ASSETS MANAGEMENT OF AMK MICROFINANCE
INSTITUTION

សាស្ត្រាចារ្យណែនាំ៖ ម៉ែន ចាន់ថាសនា

ជំនាញ ហិរញ្ញវត្ថុ និងធនាគារ

រាជធានីភ្នំពេញ-ឆ្នាំ២០២៤

PHNOM PENH-2024



**គណៈកម្មការត្រួតពិនិត្យសារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រ ជំនាន់ទី២១
ប្រធានបទ៖ ការគ្រប់គ្រងទ្រព្យសកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ**

គណៈកម្មការវាយតម្លៃទី១

សាស្ត្រាចារ្យណេនាំ

បេក្ខបណ្ឌិត ស្រេង ផល្លា

ម៉ន ចាន់វាសនា

គណៈកម្មការវាយតម្លៃទី៣

គណៈកម្មការវាយតម្លៃទី២

បេក្ខបណ្ឌិត យ៉ាក វុទ្ធី

បេក្ខបណ្ឌិត មាស សំណាង

**ប្រធានគណៈកម្មការវាយតម្លៃ និងជាប្រធាន
មជ្ឈមណ្ឌលស្រាវជ្រាវ**

គណៈកម្មការវាយតម្លៃទី៤

បណ្ឌិត សេង សំអឿន

បេក្ខបណ្ឌិត យ៉ែម សុខហៀក

នាយកវិទ្យាស្ថាន

នាយិការងារអចិន្ត្រៃយ៍

បណ្ឌិត ហេង វ៉ាន់ដា

បណ្ឌិត ហ៊ុ គុជគន្ធលីនណា

លេខកថា

ក្រោយពីបានសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញហិរញ្ញវត្ថុ និងធនាគារនៅវិទ្យាស្ថាន វ៉ាន់ដា អស់រយៈពេល ៤ឆ្នាំសិក្សារួចមក ក្រុមយើងខ្ញុំបានទទួលនូវចំណេះដឹងជាច្រើន ពាក់ព័ន្ធនឹងមុខវិជ្ជាហិរញ្ញវត្ថុ និងធនាគារ ជាពិសេស ក្រុមយើងខ្ញុំយល់ច្បាស់ថាជំនាញហិរញ្ញវត្ថុនិងធនាគារ គឺជាជំនាញមួយមានសារៈសំខាន់មួយដែរ សម្រាប់ទីផ្សារបច្ចុប្បន្ន ក្នុងនោះស្ថាប័នរដ្ឋក្តី ឯកជនក្តី ឬអង្គការក្រៅរដ្ឋាភិបាលក្តី សុទ្ធតែត្រូវអនុវត្តកិច្ចការធនាគារដូចគ្នា។ ដោយឡែកដើម្បីឱ្យការសិក្សារបស់និស្សិតកាន់តែមានគុណភាពខ្ពស់ វិទ្យាស្ថាន វ៉ាន់ដា បានបញ្ចូលនូវមុខជំនាញសំខាន់ៗដែលពាក់ព័ន្ធនឹងការងារហិរញ្ញវត្ថុនិងធនាគារ តាមកម្មវិធីសិក្សាក្នុងឆ្នាំសិក្សាទីមួយ រហូតដល់ឆ្នាំសិក្សាទី៤។

គ្រប់មុខវិជ្ជាទាំងអស់ សុទ្ធតែមានសារៈសំខាន់ក្នុងការត្រួតត្រាសម្រាយផ្លូវនិស្សិតឱ្យយល់ច្បាស់ ពីការអនុវត្តការងារធនាគារ ពីការចាប់ផ្តើមរៀបចំផែនការ ការអនុវត្ត ការបញ្ចប់ និងត្រួតពិនិត្យ វាយតម្លៃ ព្រមទាំងផ្តល់ជាអនុសាសន៍នៅក្នុងការងារធនាគារ ដើម្បីពង្រឹងប្រសិទ្ធភាពគ្រប់គ្រងនៅក្នុងស្ថាប័នខ្លួន ក្នុងន័យឆ្លើយតបឱ្យបានល្អប្រសើរនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ។ ដោយក្រុមយើងខ្ញុំសង្កេតឃើញថា កិច្ចការងារមួយនេះមានសារៈសំខាន់ខ្លាំង ស្របពេលនៃការសរសេរសារណាបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្របានមកដល់ ទើបក្រុមយើងខ្ញុំសម្រេចចិត្តជ្រើសរើសនូវប្រធានបទមួយស្តីពី “**ការគ្រប់គ្រង ទ្រព្យសកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ**” យកមកធ្វើការសិក្សាស្រាវជ្រាវ និងចងក្រងក្នុងគោលបំណងឱ្យអ្នកស្រាវជ្រាវទាំងអស់ ឱ្យយល់កាន់តែស៊ីជម្រៅពីការរៀបចំសារណា និងប្រសិទ្ធភាពនៃការផ្តល់ឥណទានរបស់ធនាគារ។ ក្រុមយើងខ្ញុំសង្ឃឹមថាការរៀបចំសារណានេះ នឹងបានចូលរួមចំណែកក្នុងការស្រាវជ្រាវរបស់និស្សិតជំនាន់ក្រោយៗ ព្រមទាំងអ្នកស្រាវជ្រាវដ៏ទៃទៀត ដែលមានបំណងសិក្សាស្វែងយល់ពីកិច្ចការនេះ។

ជាទីបញ្ចប់ក្រុមយើងខ្ញុំ សូមមេត្តាខន្តី អភ័យទោស ពីសំណាក់លោកគ្រូ អ្នកគ្រូ រៀបច្បង និងអ្នកអានទាំងអស់ នូវរាល់កំហុសឆ្គងដែលកើតមានដោយអចេតនា នៅក្នុងសារណានេះ ហើយក្រុមយើងខ្ញុំរីករាយនឹងទទួលយករាល់ការរិះគន់ក្នុងន័យស្ថាបនា ដើម្បីឱ្យការរៀបចំលើកក្រោយទៀតមានភាពកាន់តែល្អប្រសើរ។

រចនាសម្ព័ន្ធក្រុម



ឆៀន សុត្ថិស
B21/ 2136



នៃ ម៉ុ
B21/ 2698



ថិន សាវ៉ា
B21/1916



ម៉េង សុផាវ៉ានណា
B21/2562

សេចក្តីថ្លែងអំណរគុណ

ក្រុមយើងខ្ញុំជានិស្សិតនៃវិទ្យាស្ថាន វ៉ាន់ដា ថ្នាក់បរិញ្ញាបត្រ ជំនាន់ទី២១ ជំនាញហិរញ្ញវត្ថុ និងធនាគារ
សូមសម្តែងនូវការគោរពដ៏ខ្ពង់ខ្ពស់ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ

ក្រុមគ្រួសារដែលបានជួយឧបត្ថម្ភ គាំទ្រ ទាំងសម្ភារៈ ថវិកា និងស្មារតី ជំរុញលើកទឹកចិត្ត ដល់ក្រុមយើងខ្ញុំ ក្នុងការសិក្សារៀនសូត្រ ដើម្បីទទួលបានចំណេះដឹងរហូតមកដល់សព្វថ្ងៃនេះ។ ក្នុងនោះក្រុមយើងខ្ញុំសូមសម្តែងនូវការគោរព និងកត្តាធម៌យ៉ាងជ្រាលជ្រៅបំផុត ដល់អ្នកមានគុណ ដែលបានផ្តល់កំណើតដល់ខ្ញុំបាទ នាងខ្ញុំគ្រប់រូប និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ទាំងអស់ដែលបានបណ្តុះបណ្តាលក្រុមយើងខ្ញុំនាពេលកន្លងមក។

ក្រុមយើងខ្ញុំ សូមសម្តែងនូវការគោរពដ៏ខ្ពង់ខ្ពស់ដ៏ជ្រាលជ្រៅ ដល់ឯកឧត្តមបណ្ឌិត **ហេង វ៉ាន់ដា** នាយកនៃវិទ្យាស្ថាន វ៉ាន់ដា ដែលបានផ្តល់ទីកន្លែងបណ្តុះបណ្តាល ព្រមទាំងផ្តល់បទពិសោធន៍យ៉ាងច្រើនដល់យើងខ្ញុំ។

សូមគោរពថ្លែងអំណរគុណចំពោះសាស្ត្រាចារ្យ **ម៉ន ចាន់ថាសនា** ជាសាស្ត្រាចារ្យណែនាំ ដោយបានជួយជ្រោមជ្រែង បង្ហាត់បង្ហាញសព្វបែបយ៉ាង ដើម្បីជួយដល់ក្រុមយើងខ្ញុំបញ្ចប់កិច្ចការសារណានេះជាស្ថាពរ។

សូមគោរពថ្លែងអំណរគុណដល់សាស្ត្រាចារ្យ និងបុគ្គលិកនៃវិទ្យាស្ថានវ៉ាន់ដាទាំងអស់ ដែលបានខិតខំប្រឹងប្រែងក្នុងការបង្ហាត់បង្ហាញ លើកទឹកចិត្ត អនុគ្រោះដល់ក្រុមយើងខ្ញុំ រហូតធ្វើឱ្យការសិក្សាបានបញ្ចប់ និងទទួលបានជោគជ័យគួរជាទីមោទនៈ។

ឆ្លៀតក្នុងឱកាសនេះដែរ ក្រុមយើងខ្ញុំសូមប្រសិទ្ធពរជ័យជូនដល់បុគ្គលទាំងអស់ខាងលើឱ្យជួបតែពុទ្ធពរឬនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

អំណះអំណាច

ក្រុមយើងខ្ញុំ ជានិស្សិតបរិញ្ញាបត្រ ជំនាញហិរញ្ញវត្ថុ និងធនាគារ នៃវិទ្យាស្ថាន វ៉ាន់ដា ជំនាន់ទី២១៖ សូមធានាអះអាងថា ខ្លឹមសារសារណាក្រោមប្រធានបទ “ការគ្រប់គ្រងទ្រព្យសកម្មរបស់គ្រឹះស្ថានមី ក្រូហិរញ្ញវត្ថុ អេ អឹម ខេ” នេះគឺជាស្នាដៃរបស់ក្រុមយើងខ្ញុំ ដោយគ្មានការពាក់ព័ន្ធនឹងរបាយការណ៍ស្រាវជ្រាវ របស់អ្នកផ្សេងទៀត។ ទិន្នន័យ និងលទ្ធផលនៃការស្រាវជ្រាវ ដែលលើកឡើងនេះ ជាអត្ថបទស្រាវជ្រាវថ្មីសុទ្ធ សាធ ដែលពុំធ្លាប់មានជនណាម្នាក់យកទៅប្រើប្រាស់ក្នុងការស្រាវជ្រាវពីមុនឡើយ។

ថ្ងៃ. ខែ..... ឆ្នាំ..... ព.ស.២៥៦....

ថ្ងៃទី..... ខែ..... ឆ្នាំ២០២....

ហត្ថលេខាអំណាចក្រុម

សេចក្តីសង្ខេបនៃការស្រាវជ្រាវ

ដោយសារនាពេលបច្ចុប្បន្នផ្នែកវិស័យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកំពុងតែមានការរីកចម្រើនយ៉ាងខ្លាំងក្លាគួរឱ្យកត់សម្គាល់នាទស្សនវត្ស ចុងក្រោយនេះហើយក៏បានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែមានភាពរីកចម្រើន។ ក្នុងនោះដែរស្ថាប័នហិរញ្ញវត្ថុនីមួយៗ តែងតែមានគោលនយោបាយ និងនីតិវិធីផ្សេងៗក្នុងការគ្រប់គ្រងទៅលើអង្គភាពរបស់ខ្លួនទាំងផ្នែកធនធានមនុស្ស ផ្នែកបច្ចេកទេស ឬបច្ចេកវិទ្យាផ្សេងៗទៀតសម្រាប់ដឹកនាំអង្គភាពរបស់ខ្លួនឱ្យកាន់តែមានភាពទាក់ទាញ និងរីកចម្រើន។ យ៉ាងណាមិញគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ក៏ជាស្ថាប័នហិរញ្ញវត្ថុមួយដែលបានទទួលអង្គប័ណ្ណពីធនាគារជាតិនៃកម្ពុជាដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់វិស័យសេដ្ឋកិច្ចជាតិតាមរយៈការផ្តល់នូវសេវាផ្សេងៗដល់ប្រជាពលរដ្ឋ។ ម្យ៉ាងវិញទៀត ដើម្បីយល់ដឹងឱ្យកាន់តែច្បាស់ពីគោលនយោបាយ ឬនីតិវិធីក្នុងការគ្រប់គ្រងនានារបស់គ្រឹះស្ថានមានស្ថានភាពបែបណា យើងខ្ញុំនឹងធ្វើការលើកឡើងដូចខាងក្រោម។

ជាក់ស្តែងក្រុមយើងខ្ញុំបានសិក្សាស្រាវជ្រាវទាក់ទងទៅនឹងការគ្រប់គ្រងទ្រព្យសកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ រួចមកយើងសង្កេតឃើញថារាល់ទ្រព្យសកម្មគ្រឹះស្ថានគឺមានការកំណត់យ៉ាងជាក់លាក់ទៅលើរបាយការណ៍ដូចជានីតិវិធីក្នុងការកំណត់តម្លៃ ជាពិសេស ទៅលើបំណុលនានារបស់គ្រឹះស្ថានមុននឹងបញ្ចេញ គឺមានការសិក្សាយ៉ាងល្អិតល្អន់ទៅលើកម្ចីនោះ មុននឹងគ្រឹះស្ថានធ្វើការជួញដូរទៅលើឧបករណ៍ហិរញ្ញវត្ថុ គឺបានសិក្សាទៅលើរយៈពេល នឹងស្ថានភាពរបស់ទីផ្សារយ៉ាងយកចិត្តទុកដាក់ បើការជួញដូរឧបករណ៍ហិរញ្ញវត្ថុ មានការខាតបង់នោះគ្រឹះស្ថានកាត់ទឹកប្រាក់ ដែលខាតនោះទៅក្នុងការិយនៃឆ្នាំនីមួយៗ ដើម្បីឱ្យគូលេខនៃប្រាក់ចំណេញខាតថយចុះមានចំនួនតិច ឬថេរ។ រាល់បញ្ហាដែលកើតមានគឺគណៈកម្មាធិការនៃទ្រព្យសកម្មតែងតែរកវិធីសាស្ត្រ ដើម្បីដោះស្រាយយ៉ាងមានប្រសិទ្ធភាព ទ្រព្យសម្បត្តិ និងគ្រឿងបរិក្ខារមានចែកចំណាត់ថ្នាក់យ៉ាងច្បាស់លាស់ទៅលើទ្រព្យសម្បត្តិនីមួយៗ។ រាល់ការកាត់ត្រានៅក្នុងរបាយការណ៍ សុទ្ធតែបានកាត់ត្រាតាមស្តង់ដាររបស់ប្រទេសកម្ពុជាដើម្បីបង្ការភាពងាយស្រួលដល់អ្នកប្រើប្រាស់ផ្ទៃក្រៅទាំងឡាយ។

ក្នុងនោះដែរបញ្ហាប្រឈម ដែលអាចកើតមាននូវហានិភ័យរួមមានហានិភ័យប្រតិបត្តិការ ការគ្រប់គ្រងការអនុលោមតាមបទបញ្ញត្តិ និងនីតិវិធីស្តីពីការប្រឆាំង និងការសំអាតប្រាក់ ក៏ដូចជាហិរញ្ញប្បទានភេរវកម្ម (AML/CFT) រួមទាំងគោលនយោបាយនានា ប៉ុន្តែយ៉ាងណាមិញយុទ្ធសាស្ត្រ និងប្រតិបត្តិការអាជីវកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺភ្ជាប់ជាមួយការគ្រប់គ្រងហានិភ័យ ហេតុដូច្នេះហើយ អេ អឹម ខេ ទទួលស្គាល់ថា ការគ្រប់គ្រងហានិភ័យ ដ៏មានប្រសិទ្ធភាពផ្តល់សារៈសំខាន់យ៉ាងខ្លាំង ចំពោះភាពជោគជ័យលើអាជីវកម្មរបស់ខ្លួន។

ជាចុងក្រោយ ក្រុមយើងខ្ញុំសូមធ្វើការសន្និដ្ឋានថា ការគ្រប់គ្រងទ្រព្យសកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គ្រឹះស្ថាន គឺពិតជាបានគិតគូរយ៉ាងល្អិតល្អន់ពិតប្រាកដមែនទៅលើការគ្រប់គ្រង និងការប្រើប្រាស់ទ្រព្យសកម្មរបស់អង្គភាពរបស់ខ្លួនប្រកប ដោយប្រសិទ្ធភាពខ្ពស់បើធៀបទៅនឹងដៃគូប្រកួតប្រជែងដ៏ទៃទៀត មិនត្រឹមតែប៉ុណ្ណោះនោះទេ គ្រឹះស្ថានតែងតែមានដំណោះស្រាយរាល់ហានិភ័យ ដែលកើតមានឡើងចំពោះគ្រឹះស្ថាន ដោយផ្អែកលើឆន្ទៈការគ្រប់គ្រងហានិភ័យ គឺជាសារៈសំខាន់ចំពោះភាពជោគជ័យលើអាជីវកម្ម។

មាតិកា

ទំព័រ

អារម្ភកថា	i
រចនាសម្ព័ន្ធ	ii
សេចក្តីថ្លែងអំណរគុណ	iii
អំណះអំណាង	vi
សេចក្តីសង្ខេបនៃការស្រាវជ្រាវ	v

ជំពូកទី១

សេចក្តីផ្តើម

១.១ លំនាំបញ្ហានៃការស្រាវជ្រាវ	១
១.២ ចំណោទបញ្ហានៃការស្រាវជ្រាវ	២
១.៣ គោលបំណងនៃការស្រាវជ្រាវ	២
១.៤ ទំហំដែនកំណត់ និងវិសាលភាពនៃការស្រាវជ្រាវ	
១.៤.១ ទំហំដែនកំណត់	២
១.៤.២ វិសាលភាពនៃការស្រាវជ្រាវ	២
១.៥ វិធីសាស្ត្រនៃការស្រាវជ្រាវ	
១.៥.១ ការប្រមូលទិន្នន័យដំបូង	២
១.៥.២ ការប្រមូលទិន្នន័យបន្ទាប់	៣
១.៦ សារៈសំខាន់នៃការស្រាវជ្រាវ	៣
១.៧ រចនាសម្ព័ន្ធនៃការស្រាវជ្រាវ	៣

ជំពូកទី២

ការគ្រប់គ្រងទ្រព្យសកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ

២.១ លក្ខណៈទូទៅនៃការគ្រប់គ្រងទ្រព្យសកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ	
២.១.១ និយមន័យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ	៥
២.១.២ ប្រវត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ	៥
២.១.៣ ទ្រឹស្តីនៃការគ្រប់គ្រងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ	៧
២.២ វិធីសាស្ត្រក្នុងការគ្រប់គ្រងទ្រព្យសកម្មឱ្យមានប្រសិទ្ធភាព	
២.២.១ និយមន័យទ្រព្យសកម្ម	៨
២.២.២ ប្រវត្តិនៃទ្រព្យសកម្ម	៨
២.២.៣ ទ្រឹស្តីនៃទ្រព្យសកម្ម	១០
២.៣ ហានិភ័យដែលប្រឈមក្នុងការគ្រប់គ្រងលើទ្រព្យសកម្ម	
២.៣.១ និយមន័យហានិភ័យ	១១

២.៣.២ ប្រវត្តិនៃហានិភ័យ	១១
២.៣.៣ ទ្រឹស្តីនៃហានិភ័យ	១២

ជំពូកទី៣

ការគ្រប់គ្រងទ្រព្យសកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ

៣.១ ស្ថានភាពទូទៅនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ	
៣.១.១ ប្រវត្តិរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ	១៥
៣.១.២ ចក្ខុវិស័យ បេសកកម្ម គោលដៅរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ	
ក.ចក្ខុវិស័យ	១៨
ខ.បេសកកម្ម	១៨
គ.គោលដៅ	១៩
៣.១.៣ រចនាសម្ព័ន្ធគ្រប់គ្រង តួនាទី និងភារកិច្ច របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ	
ក. រចនាសម្ព័ន្ធគ្រប់គ្រង	១៨
ខ. តួនាទីគណៈគ្រប់គ្រង	១៨
គ.ភារកិច្ចគណៈគ្រប់គ្រង	២១
៣.២ វិធីសាស្ត្រក្នុងការគ្រប់គ្រងទ្រព្យសកម្មឱ្យមានប្រសិទ្ធភាព	
៣.២.១ មូលដ្ឋាននៃការគ្រប់គ្រងទ្រព្យសកម្ម	៣៣
៣.២.២ ការគ្រប់គ្រងរបាយការណ៍តុល្យការ	៣៣
៣.២.៣ វិធីសាស្ត្រនៃការធ្វើរំលស់	៣៩
៣.៣ ហានិភ័យដែលប្រឈមក្នុងការគ្រប់គ្រងលើទ្រព្យសកម្ម	
៣.៣.១ ហានិភ័យដែលកើតឡើងលើទ្រព្យសកម្ម	៤១
៣.៣.២ វិធីសាស្ត្រនៃការគ្រប់គ្រងហានិភ័យ	៤២

ជំពូកទី៤

ការវិភាគលើចំណុចខ្លាំង និងចំណុចខ្សោយ

៤.១ ការវិភាគលើចំណុចខ្លាំង	៤៥
៤.២ ការវិភាគលើចំណុចខ្សោយ	៤៥

ជំពូកទី៥

សេចក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍

៥.១ សេចក្តីសន្និដ្ឋាន	៤៧
៥.២ ការផ្តល់អនុសាសន៍	៤៨

ជំពូកទី១
សេចក្តីផ្តើម

ជំពូកទី១ សេចក្តីផ្តើម

១.១ លំនាំបញ្ជាក់នៃការស្រាវជ្រាវ

តាមទិដ្ឋភាពនៃសង្គមសព្វថ្ងៃ ប្រទេសកម្ពុជាយើង គឺជាប្រទេសមួយក្នុងចំណោមសមាជិកអាស៊ាន (ASEAN) ដែលកំពុងស្វែងរកក្នុងការអភិវឌ្ឍន៍គ្រប់វិស័យបើធៀបទៅ នឹងសម័យសង្គ្រាមជំរុញវិវត្តន៍រយៈពេលវែង ជាពិសេសសម័យប្រល័យពូជសាសន៍ ដែលធ្វើឱ្យប្រទេសបាត់បង់សម្បត្តិជាតិជាច្រើន មានដូចជា ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ វត្តអារាម មន្ទីរពេទ្យ សាលារៀន ក្លាយជាកន្លែងដាក់អ្នកទោសធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ ដែលធ្វើឱ្យប្រទេសធ្លាក់ដល់ចំណុចស្ងួត។ ក្រោយពីរួចផុតពីសង្គ្រាម ប្រទេសបានទទួលបានឯករាជ្យពេញលេញ និងប្រទេសមានសុខសន្តិភាពរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការកសាងដុះខាត់ និងអភិវឌ្ឍប្រទេសឱ្យមានមុខមាត់លើឆាកអន្តរជាតិឡើងវិញ។ ទន្ទឹមគ្នានេះដែរ ដោយសារតែប្រទេសយើងប្រកាន់យក នូវសេដ្ឋកិច្ចទីផ្សារសេរីបានធ្វើឱ្យសេដ្ឋកិច្ចមានការរីកចម្រើន ព្រមទាំងបានទាក់ទាញអ្នកវិនិយោគទុនបរទេស ជាច្រើនមកបណ្តាក់ទុនលើគ្រប់វិស័យនានា ក្នុងប្រទេសយើងក្នុងនោះដែរ យើងឃើញថា វិស័យហិរញ្ញវត្ថុមានការរីកចម្រើនគួរឱ្យកត់សម្គាល់ជាលំដាប់។ ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានចំនួនកើនឡើង ជាបន្តបន្ទាប់ពេញផ្ទៃប្រទេស ដែលបានជួយលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងសង្គមឱ្យមានភាពល្អប្រសើរ កាត់បន្ថយភាពក្រីក្រ។

ដោយឃើញថា ដំណើរការនៃការវិវត្តន៍នៃសេដ្ឋកិច្ច និងតម្រូវការកើនឡើងនៃការចំណាយផ្នែកហិរញ្ញវត្ថុធ្វើឱ្យវិស័យស្ថាប័នហិរញ្ញវត្ថុ មានសន្ទុះនៃការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ អង្គភាពអាជីវកម្ម ឬអ្នកវិនិយោគនានាគួរឱ្យកត់សម្គាល់ ទើបធ្វើឱ្យមានការប្រកួតប្រជែងយ៉ាងខ្លាំងក្លារវាងធនាគារ និងសំណាក់ស្ថាប័នហិរញ្ញវត្ថុ ជាច្រើនហេតុដូច្នេះហើយ ទើបធ្វើឱ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខិតខំពង្រឹងសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីជួយសម្រួលដល់ការធ្វើ ពាណិជ្ជកម្ម និងការវិនិយោគផ្សេងៗ។ យ៉ាងណាមិញ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដែលជាគ្រឹះស្ថានមួយ ដែលទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជាក្នុងការបម្រើនូវសេវាកម្មហិរញ្ញវត្ថុដល់អតិថិជន វាក៏ជាផ្នែកមួយយ៉ាងសំខាន់ ក្នុងវិស័យហិរញ្ញវត្ថុក្នុងការផ្តល់នូវសេវាកម្មហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋ ឬសហគ្រាសផ្សេងៗ នៅក្នុងប្រទេសក្នុងគោលបំណង ដើម្បីជួយជម្រុញសេដ្ឋកិច្ចឱ្យរីកចម្រើន និងមានប្រសិទ្ធភាពខ្ពស់។

ជាការពិតណាស់ ទោះបីជាវិស័យនេះមានការរីកចម្រើនខ្លាំងក្លាយ៉ាងណាក៏ដោយ ក៏ប៉ុន្តែទ្រព្យសកម្មពិតជាមានសារៈសំខាន់ណាស់ មិនថាតែស្ថាប័នហិរញ្ញវត្ថុ និងធនាគារ ឬគ្រឹះស្ថាននានានោះទេ គឺគ្រប់ស្ថាប័នអាជីវកម្ម អង្គភាពឬសហគ្រាសតូចធំទាំងអស់ គឺសុទ្ធសឹងតែពឹងផ្អែកទៅលើទ្រព្យសកម្ម ហេតុដូច្នេះហើយបើយើងពុំមាននីតិវិធីនៅក្នុងការគ្រប់គ្រងទ្រព្យសកម្មនោះទេ ស្ថាប័ននឹងទទួលរងនូវហានិភ័យជាច្រើនជាក់ជាពុំខាន វាជាហេតុដែលនាំឱ្យមានផលប៉ះពាល់ដល់ស្ថាប័នទាំងមូល ប្រសិនបើ យើងមិនចេះគ្រប់គ្រង និងប្រើប្រាស់ឱ្យបានត្រឹមត្រូវ ដើម្បីជួយដល់ការយល់ដឹងពីការគ្រប់គ្រងទ្រព្យសកម្មឱ្យបានល្អ ទើបក្រុមយើងខ្ញុំធ្វើការសិក្សាស្រាវជ្រាវទាក់ទងនឹង “ការគ្រប់គ្រងទ្រព្យសកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេ អឹម ខេ”

ដើម្បីជាចំណែកមួយ ជួយសម្រួលដល់ការយល់ដឹងឱ្យកាន់តែស៊ីជម្រៅទៅលើការគ្រប់គ្រងទ្រព្យសកម្ម ក្នុងអង្គភាព។

១.២ ចំណោទបញ្ជូននៃការស្រាវជ្រាវ

ស្ថាប័ន ឬក្រុមហ៊ុនមួយរីកចម្រើន លុះត្រាតែប្រព័ន្ធគ្រប់គ្រងមានដំណើរការល្អ ទើបអាចធ្វើឱ្យអាជីវកម្មទទួលបានជោគជ័យ ជាពិសេស គឺដំណើរការនៃការគ្រប់គ្រងទ្រព្យសកម្ម ព្រោះជាផ្នែកមួយយ៉ាងសំខាន់នៅក្នុងដំណើរការអាជីវកម្មមិនថាស្ថាប័នឯកជន ឬស្ថាប័នរដ្ឋនោះទេ។ ហេតុដូច្នេះហើយ ទើបក្រុមយើងខ្ញុំជ្រើសរើសយកប្រធានបទ “ការគ្រប់គ្រងទ្រព្យសកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ” មកសិក្សាស្រាវជ្រាវ។

១. តើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ មានវិធីសាស្ត្រដូចម្តេច ក្នុងការគ្រប់គ្រងទ្រព្យសកម្មឱ្យមានប្រសិទ្ធភាព?

២. តើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ប្រឈមទៅនឹងហានិភ័យអ្វីខ្លះក្នុងការគ្រប់គ្រងទ្រព្យសកម្ម?

១.៣ គោលបំណងនៃការស្រាវជ្រាវ

គោលបំណងនៃការស្រាវជ្រាវនេះ គឺដើម្បីសិក្សាយល់ដឹងអំពីដំណើរការប្រើប្រាស់ និងគ្រប់គ្រងទ្រព្យសកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ តាមរយៈការបង្ហាញឱ្យឃើញពីរបៀប នៃការគ្រប់គ្រងរបស់គ្រឹះស្ថាន ដោយផ្ដោតទៅលើចំណុចដូចខាងក្រោម៖

- ស្វែងយល់ពីវិធីសាស្ត្រក្នុងការគ្រប់គ្រងទ្រព្យសកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ
- សិក្សាពីស្ថានភាពទូទៅរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ
- សិក្សាពីប្រវត្តិរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ
- ស្វែងយល់ពីទិន្នន័យទាក់ទងនឹងទ្រព្យសកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេក្នុងឆ្នាំ២០២២
- បញ្ហាដែលកើតឡើង និងវិធីដោះស្រាយបញ្ហា
- របាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថាន
- យល់ដឹងពីការប្រើប្រាស់ និងបញ្ចេញនូវទ្រព្យសកម្ម។

១.៤ ទំហំដែលកំណត់ និងវិសាលភាពនៃការស្រាវជ្រាវ

១.៤.១ ទំហំ ដែលកំណត់

ទីតាំងដែលសិក្សាស្រាវជ្រាវធ្វើឡើងនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដែលមានអាស័យដ្ឋានអគារលេខ២៨៥ មហាវិថីយោធពលខេមរភូមិន្ទ ផ្លូវ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ក្រោមប្រធានបទការគ្រប់គ្រងទ្រព្យសកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ។

១.៤.២ វិសាលភាពនៃការស្រាវជ្រាវ

នៅក្នុងការសិក្សាស្រាវជ្រាវប្រធានបទនេះ គឺយើងខ្ញុំសិក្សាស្រាវជ្រាវទៅលើ ការគ្រប់គ្រងទ្រព្យសកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ សម្រាប់តែទិន្នន័យក្នុងរបាយការណ៍ហិរញ្ញវត្ថុក្នុងឆ្នាំ២០២២ តែប៉ុណ្ណោះ។

១.៥ វិធីសាស្ត្រនៃការស្រាវជ្រាវ

១.៥.១ វិធីសាស្ត្រដែលលើកមកប្រើប្រាស់ក្នុងការសរសេរ

វិធីសាស្ត្រដែលលើកមកប្រើប្រាស់ក្នុងការសរសេរមានតាមបែប រុករក ប្រមូល វិភាគ ប្រៀបធៀប ពិពណ៌នា ពិចារណា និងបកស្រាយ។

១.៥.២ វិធីសាស្ត្រប្រមូលទិន្នន័យ

របៀបប្រមូលទិន្នន័យយកមកសរសេរមានពីរបែបគឺ៖ បែបបរិមាណ និងបែបគុណភាព

១. ទិន្នន័យទីមួយ (Primary Data)

- តាមរយៈការស្រាវជ្រាវពីអ៊ីនធឺណិត

២. ទិន្នន័យទីពីរ (Secondary Data)

- ប្រមូលឯកសារពាក់ព័ន្ធ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុតាមគេហទំព័រផ្សេងៗ
- ឯកសារដែលមាននៅក្នុងមេរៀនដែលបានរៀនកន្លងមក
- ឯកសារដែលមានស្រាប់ក្នុងប័ណ្ណាល័យ
- តាមរយៈ Google និង Page Facebook ជាដើម។

១.៦ សារៈសំខាន់នៃការស្រាវជ្រាវ

តាមរយៈការសិក្សាស្រាវជ្រាវកន្លងមក អំពីប្រធានបទ ការគ្រប់គ្រងទ្រព្យសកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺយើងខ្ញុំបានស្វែងយល់ដឹងបន្ថែមលើការគ្រប់គ្រងទ្រព្យសកម្ម ទ្រឹស្តីបទ និងទទួលបានជាបទពិសោធន៍។ ដូច្នេះ ការអនុវត្តជាក់ស្តែង បានផ្តល់ឱ្យយើងខ្ញុំជាចំណេះដឹងផ្នែកសិក្សាស្រាវជ្រាវ និងផ្តល់ជាប្រយោជន៍ជាច្រើនដូចខាងក្រោម៖

សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ

- ផ្តល់ជាព័ត៌មានជួយផ្សព្វផ្សាយអំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ
- លើកឡើងនូវគុណសម្បត្តិ និងគុណវិបត្តិដំណើរការរបស់គ្រឹះស្ថាន
- ជួយបង្កើនភាពជឿទុកចិត្តរបស់អតិថិជនទៅលើគ្រឹះស្ថាន
- ចូលរួមចំណែកក្នុងការបញ្ចេញមតិយោបល់នៃចំណុចខ្វះខាតក្នុងប្រតិបត្តិការ
- ជាឯកសារមួយសម្រាប់ជាព័ត៌មានបន្ថែមសម្រាប់បុគ្គលិកគ្រឹះស្ថានផ្ទាល់

សម្រាប់អតិថិជន

- បង្កើតការងាយស្រួលការងាយស្រួលក្នុងការប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុរបស់គ្រឹះស្ថាន
- យល់ដឹងពីការគ្រប់គ្រង និងប្រើប្រាស់ទ្រព្យសកម្មព្រមទាំងអត្ថប្រយោជន៍
- បង្កើនទំនុកចិត្តភាពជឿជាក់ទៅលើគ្រឹះស្ថាន

សម្រាប់សមាជិក

- បង្ហាញនូវសាមគ្គីភាព ភាពស្និទ្ធស្នាល និងការសហការណ៍សម្រាប់សមាជិកស្រាវជ្រាវ
- សម្រាប់ជាឯកសារព័ត៌មានសម្រាប់និស្សិតជំនាន់ក្រោយៗ ឱ្យមានការយល់ដឹងពីការគ្រប់គ្រងទ្រព្យសកម្មរបស់គ្រឹះស្ថាន
- ពង្រឹងសមត្ថភាព ស្មារតី ភាពទទួលខុសត្រូវលើការកិច្ចការរបស់ក្រុម

- ពង្រីកចំណេះដឹងបន្ថែមទៅលើការគ្រប់គ្រង និងប្រើប្រាស់ទ្រព្យសកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។

១.៧ រចនាសម្ព័ន្ធនៃការស្រាវជ្រាវជំពូកទី១

សេចក្តីផ្តើម៖ លំនាំនៃបញ្ហានៃការស្រាវជ្រាវ ចំណោទបញ្ហានៃការស្រាវជ្រាវ គោលបំណងនៃការស្រាវជ្រាវ ទំហំដែនកំណត់ និងវិសាលភាពនៃការស្រាវជ្រាវ វិធីសាស្ត្រនៃការស្រាវជ្រាវ សារៈសំខាន់នៃការស្រាវជ្រាវ រចនាសម្ព័ន្ធនៃការស្រាវជ្រាវ។

ជំពូកទី២ រំលឹកទ្រឹស្តី៖ លក្ខណៈទូទៅនៃការគ្រប់គ្រងទ្រព្យសកម្មរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វិធីសាស្ត្រក្នុងការគ្រប់គ្រងទ្រព្យសកម្មឱ្យមានប្រសិទ្ធិភាព ហានិភ័យដែលប្រឈម ក្នុងការគ្រប់គ្រងលើទ្រព្យសកម្ម។

ជំពូកទី៣ លទ្ធផលនៃការស្រាវជ្រាវ៖ ស្ថានភាពទូទៅនៃគ្រឹះស្ថាន ប្រវត្តិរបស់គ្រឹះស្ថាន ចក្ខុវិស័យបេសកកម្ម គោលដៅ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រចនាសម្ព័ន្ធគ្រប់គ្រង តួនាទី និងភារកិច្ច ហានិភ័យដែលប្រឈមក្នុងការគ្រប់គ្រងលើទ្រព្យសកម្ម វិធីសាស្ត្រក្នុងការគ្រប់គ្រងទ្រព្យសកម្មឱ្យមានប្រសិទ្ធិភាព។

ជំពូកទី៤៖ ការវិភាគចំណុចខ្លាំង និងចំណុចខ្សោយ។

ជំពូកទី៥៖ សេចក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍។

ជំពូកទី២
រំលឹកច្រើន

ជំពូកទី ២

ការគ្រប់គ្រងទ្រព្យសកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ

២.១ លក្ខណៈទូទៅនៃការគ្រប់គ្រងទ្រព្យសកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ

២.១.១ និយមន័យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុត្រូវបានគេឱ្យនិយមន័យជាច្រើនដូចជា៖

- គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គឺជាស្ថាប័នហិរញ្ញវត្ថុដែលផ្តល់សេវាកម្មសេវាឥណទាន សេវាសន្សំ និងសេវាហិរញ្ញវត្ថុដទៃទៀតដល់អ្នកក្រីក្រ។ សេវាហិរញ្ញវត្ថុ ត្រូវការដោយអ្នកក្រីក្ររួមមាន មូលធនចល័ត ឥណទានអ្នកប្រើប្រាស់ មូលធនសោធននិវត្តន៍ ការធានារ៉ាប់រង និងសេវាផ្ទេរប្រាក់។
- គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គឺជាការបែងចែកសេវាហិរញ្ញវត្ថុដូចជា កម្ចី និងប្រាក់បញ្ញើដល់អ្នកក្រីក្រ អ្នកប្រើប្រាស់ដែលមានចំណូលទាប និងសហគ្រាសតូចបំផុត^២។
- គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គឺជាស្ថាប័នហិរញ្ញវត្ថុមួយប្រភេទ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យហិរញ្ញវត្ថុក្នុងការជួយដល់ម្ចាស់កំណើនសេដ្ឋកិច្ចសម្រាប់ប្រទេសជាតិ ជាពិសេសបានជួយកាត់បន្ថយភាពក្រីក្រនៅក្នុងសង្គម ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាជននៅតាមទីជនបទ អ្នកដែលមានជីវភាពក្រីក្រ ដែលបានផ្តល់ឱកាសក្នុងការពង្រីកមុខរបរ ជំនួញ និងអាជីវកម្មខ្នាតតូចជាដើម^៣។ល។
- គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជាអ្នកផ្គត់ផ្គង់សេវាហិរញ្ញវត្ថុ ដែលមានផ្តល់សេវាកម្មដូចជា សេវាប្រាក់សន្សំ ប្រាក់បញ្ញើ ប្រាក់កម្ចីខ្នាតតូច ខ្នាតមធ្យម ដល់ប្រជាជនក្រីក្រ និងអ្នកខ្វះដើមទុនដែលចង់សម្រួលជីវភាពខ្លួនឱ្យមានភាពល្អប្រសើរជាងមុន^៤។
- គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គឺជាអង្គការមួយប្រភេទដែលផ្តល់សេវាហិរញ្ញវត្ថុ ដល់ប្រជាពលរដ្ឋក្រីក្រទាំងឡាយ។ ភាគច្រើននៃអង្គការនេះផ្តល់ឥណទានខ្នាតតូចបំផុត និងទទួលប្រាក់បញ្ញើសន្សំតិចតួច ពីអ្នកខ្ចីផ្ទាល់របស់ខ្លួន មិនមែនពីសាធារណៈជនទេ^៥។
- គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុគឺជាអង្គការមួយប្រភេទដែលផ្តល់សេវាហិរញ្ញវត្ថុដែលផ្តល់ សេវាហិរញ្ញវត្ថុអ្នកក្រ ឬអ្នកមានចំណូលទាប។ អង្គការទាំងនោះរួមមានអង្គការក្រៅរដ្ឋាភិបាលដែលផ្តល់សេវាហិរញ្ញវត្ថុ សហព័ន្ធតីណទាន^៦។ល។

២.១.២ ប្រភេទនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ

មីក្រូហិរញ្ញវត្ថុដើមឡើយ ចាប់ផ្តើមជាមួយមីក្រូក្រេឌីត ដែលជាការអនុវត្តផ្តល់ប្រាក់កម្ចីតិចតួចបំផុតដល់អ្នកដែលមិនមានប្រភពចំណូលស្ថិរភាព វត្ថុបញ្ចាំ ឬប្រវត្តិឥណទានណាមួយ។ វាក៏មានគោលបំណងគាំទ្រ

¹ ទស្សនៈរួមរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Overview of Microfinance Institutions – khemsarith (wordpress.com)28/02/2024

² ទស្សនៈរួមរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Overview of Microfinance Institutions – khemsarith (wordpress.com)28/02/2024

³ វិទ្យាស្ថានវ៉ាន់ដាសៀវភៅMoney & Banking IIទំព័រទី៨៥ឆ្នាំ2017

⁴ <https://web.facebook.com/kakcentkh/posts/155191662785833/28/02/2024>

⁵ ទស្សនៈរួមរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Overview of Microfinance Institutions – khemsarith (wordpress.com)28/02/2024

⁶ ទស្សនៈរួមរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Overview of Microfinance Institutions – khemsarith (wordpress.com)28/02/2024

និងចាប់ផ្តើមសហគ្រិនដែលមិនមានការគាំទ្រផ្នែកហិរញ្ញវត្ថុ ដើម្បីចាប់ផ្តើមអាជីវកម្មខ្នាតតូច ឬដើមទុនលើ គំនិតមួយ^៧។

នៅពេលបង្កើតមីក្រូហិរញ្ញវត្ថុដោយសហគ្រិនសង្គមបង់ក្លាដែស Muhammad Yunus ក្នុងឆ្នាំ១៩៨៣ មីក្រូហិរញ្ញវត្ថុត្រូវបានបង្កើតឡើងក្នុងពេលដំណាលគ្នា។ នៅឆ្នាំ១៩៨៣ Yunus បានបង្កើតធនាគារ Grameen នៅប្រទេសបង់ក្លាដែស។ គោលដៅរបស់ធនាគារ Grameen គឺជួយឡើយផ្តល់ប្រាក់កម្ចីខ្នាតតូចដល់សហគ្រិន។

ក្នុងរយៈពេលមួយសតវត្សកន្លងទៅនេះ ការមើលឃើញជាក់ស្តែងមកពីនាវាដឹកទំនិញ ប្រុងស៊ីស្ថាន ដែល បានបង្កើតរោងចក្រសំលៀកបំពាក់ ដែលមានទិសដៅសហគមន៍នៅសតវត្សរ៍ទី១៥ ទៅកាន់ស្ថាបនិកនៃ ចលនាសហជីពឥណទានអឺរ៉ុប នៅសតវត្សរ៍ទី១៩ (ដូចជា ហ្វ្រីដ្រិចវីលហែមវ៉ាហ្វេសិន) និងស្ថាបនិកនៃ ចលនា microcredit នៅទសវត្សរ៍១៩៧០ (ដូចជា Muhammad Yunus និង Al Whittaker) បានសាកល្បង អនុវត្ត និងកសាងស្ថាប័នដែលបានរចនាឡើង ដើម្បីនាំមកនូវប្រភេទនៃឱកាស និងឧបករណ៍គ្រប់គ្រងហានិ ភ័យ ដែលសេវាកម្មហិរញ្ញវត្ថុ អាចផ្តល់ជូនដល់ទ្វាររបស់មនុស្សក្រីក្រ។

ប្រវត្តិនៃការធ្វើមីក្រូហិរញ្ញវត្ថុ និងអាចត្រូវបានតាមដានរហូតដល់ពាក់កណ្តាលតង់ទី១៨០០ នៅពេល ដែលទ្រីស្តី Lysander Spooner បានសរសេរអំពីអត្ថប្រយោជន៍នៃឥណទានតូចៗដល់អ្នកជំនួញ និងកសិករ ដែលជាវិធីមួយ ដើម្បីធ្វើឱ្យប្រជាជនចេញពីភាពក្រីក្រ ។ ដោយឯករាជ្យពីស្តេស័រ ហ្វ្រីដ្រិច វីលហែម វ៉ាហ្វេសិន បានបង្កើតធនាគារផ្តល់ប្រាក់កម្ចីសហការដំបូងគេ ដើម្បីគាំទ្រកសិករនៅតំបន់ជនបទ អាណ្លីម៉ង់ ។

ការប្រើប្រាស់ការបញ្ចេញព័ណ៌ទំនើប “microfinancing” មានប្រសិទ្ធភាពនៅទសវត្សរ៍១៩៧០ នៅ ពេលធនាគារ Grameen Bank of Bangladesh ដែលបង្កើតឡើង ដោយអ្នកត្រួសត្រាយ Microfinance Muhammad Yunus បានចាប់ផ្តើម និងបង្កើតឧស្សាហកម្មទំនើបនៃ microfinancing។ វិធីសាស្ត្រនៃមីក្រូហិរញ្ញវត្ថុត្រូវបាន បង្កើតឡើងដោយយូណូសក្នុងឆ្នាំ១៩៧៦ ជាមួយនឹងគ្រឹះនៃធនាគារ ហ្គ្រាមេន ក្នុងប្រទេសបង់ក្លាដែស។ អ្នក ត្រួសត្រាយម្នាក់ទៀត ក្នុងវិស័យនេះ គឺអ្នកវិទ្យាសាស្ត្រសង្គមប៉ាគីស្ថាន លោក Akhtar Hameed Khan។ ដោយសារតែប្រជាជននៅក្នុងពិភពកំពុងអភិវឌ្ឍន៍នៅតែពឹងផ្អែក យ៉ាងខ្លាំងទៅលើកសិកម្មរង ឬពាណិជ្ជកម្ម អាហារមូលដ្ឋានសម្រាប់ជីវភាពរបស់ពួកគេធនធានសំខាន់ៗបានចូលទៅក្នុងការគាំទ្រកសិកម្មតូចៗនៅក្នុង ប្រទេសកំពុងអភិវឌ្ឍន៍^៨។

ស្ថាប័នទទួលបានអាជ្ញាប័ណ្ណបម្រើសេវាមីក្រូហិរញ្ញវត្ថុនេះ ពីធនាគារជាតិនៃកម្ពុជាត្រូវបានគេស្គាល់ ថា ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ វិស័យមីក្រូហិរញ្ញវត្ថុ នៅកម្ពុជាមានចាប់ដំណើរការអំឡុងដើមទសវត្សរ៍ ឆ្នាំ ១៩៩០ ត្រូវបានគេបែងចែកជាបីដំណាក់កាល។ ដំណាក់កាលទាំងបី មានដំណាក់កាលចាប់ផ្តើម (១៩៩០ ដល់១៩៩៥) ដំណាក់កាលស្ថាប័នអង្គការ (១៩៩៥ដល់១៩៩៩) និងដំណាក់កាលពាណិជ្ជកម្ម(១៩៩៩ ដល់បច្ចុប្បន្ន)។

ក្នុងដំណាក់កាលចាប់ផ្តើម នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ ប្រទេសកម្ពុជាទទួលបានជំនួយពីអង្គការ អន្តរជាតិ សម្រាប់ផ្តល់ឥណទានដល់ប្រជាជន និងអ្នករកស៊ីនៅតំបន់ជនបទក្រីក្រ។ ស្ថាប័នអន្តរជាតិ ដែល

⁷ <https://corporatefinanceinstitute.com/resources/commercial-lending/microfinance/>

⁸ [Microfinance - វិគីភីឌា \(wikipedia.org\)](https://en.wikipedia.org/wiki/Microfinance)

ផ្តល់ជំនួយនៅពេលនោះមានដូចជា Groupe de Recherche et d'Échanges Technologiques (GRET), Catholic Relief Service (CRS), World Vision រួមជាមួយនឹង United Nations Children's Fund (UNICEF), the International Labor Organization (ILO), the United Nations Development Program (UNDP), Agence Française de Développement (AFD), និង the US Agency for International Development (USAID)។ ជំនួយហិរញ្ញប្បទាន នៅពេលនោះភាគច្រើនជាសមាសធាតុឥណទាននៅ ក្នុងកម្មវិធីអភិវឌ្ឍ ជនបទរួមបញ្ចូលគ្នា។ ក្រោយមកជំនួយហិរញ្ញប្បទាន រួមគ្នាខាងលើចាប់ផ្តើមផ្តាច់ចេញពីគ្នា ហើយមាន គម្រោងមួយចំនួនបង្កើត ជាស្ថាប័នអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក សម្រាប់ធ្វើសកម្មភាពទាក់ទងនឹងការ បម្រើសេវាមីក្រូហិរញ្ញវត្ថុ ដែលនេះជាដំណាក់កាលស្ថាប័នអង្គការ(១៩៩៥ ដល់១៩៩៩)។

ចំណែកដំណាក់កាលពាណិជ្ជកម្ម(១៩៩៩ដល់បច្ចុប្បន្ន) ចាប់ផ្តើមនៅពេលរដ្ឋសភាកម្ពុជាអនុម័ត ច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៅចុងឆ្នាំ១៩៩៩ ដែលអនុញ្ញាតឱ្យអង្គការក្រៅរដ្ឋាភិបាលមួយចំនួន អាចបន្តនិរន្តរភាពរបស់ខ្លួនដោយចាប់ផ្តើមប្រែខ្លួនទៅជាធនាគារពាណិជ្ជ ឬជាក្រុមហ៊ុនឯកជនស្វែងរកប្រាក់ចំណេញ។

នៅឆ្នាំ២០០១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដំបូងគេដែលទទួលបាន អាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ហើយមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជាច្រើនទៀតទទួលបានអាជ្ញាប័ណ្ណ ដំណើរការស្ថាប័នជាបន្តបន្ទាប់។ មួយឆ្នាំក្រោយមកពេលគឺនៅឆ្នាំ២០០២ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងស្រុក ឈានមុខគេចំនួន ៧រួមមាន ស្ថាបនា អម្រឹត ហត្ថាកសិករ ម៉ាក់ស៊ីម៉ា សីលានិធិ CREDO និងប្រាសាក់ បាន សម្រេចបង្កើតសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាដែល ជាអង្គការក្រៅរដ្ឋាភិបាលមួយ និងសមាគមវិជ្ជាជីវៈដែល មានគោលបំណង ដើម្បីធានានូវភាពរុងរឿង និងនិរន្តរភាពនៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។

នៅឆ្នាំ២០១២ ការិយាល័យឥណទានកម្ពុជា ត្រូវបានបង្កើតឡើងដែលក្លាយជាក្រុមហ៊ុនឈានមុខ គេ ក្នុងការផ្តល់នូវសេវាព័ត៌មានហិរញ្ញវត្ថុ ឧបករណ៍វិភាគទិន្នន័យ និងរបាយការណ៍ឥណទានទៅដល់ស្ថាប័ន ហិរញ្ញវត្ថុទាំងអស់ នៅក្នុងប្រទេសកម្ពុជា។ គូសបញ្ជាក់ថា សព្វថ្ងៃនេះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានចំនួន ៨១ ដែរកំពុងដំណើរការ នៅក្នុងព្រះរាជាណាចក្រកម្ពុជាដែល ក្នុងនោះមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៦ ជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើនេះដោយផ្អែក តាមរបាយការណ៍របស់ធនាគារជាតិ នៃកម្ពុជាចេញ ផ្សាយកាលពីចុងឆ្នាំ២០២០ កន្លងទៅហើយទំហំទ្រព្យសរុបនៃវិស័យមីក្រូហិរញ្ញវត្ថុមានទំហំប្រមាណ៣៤.៣ ទ្រីលានរៀល គិតត្រឹមឆ្នាំ២០២០កន្លងទៅ។

២.១.៣ ទ្រឹស្តីនៃការគ្រប់គ្រងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គឺជាស្ថាប័នហិរញ្ញវត្ថុមួយប្រភេទដែលដើរតួនាទីយ៉ាងសំខាន់ នៅក្នុងវិស័យ ហិរញ្ញវត្ថុក្នុងការជួយជម្រុញ ឱ្យមានកំណើនសេដ្ឋកិច្ចសម្រាប់ប្រទេសជាតិ ជាពិសេសបានជួយកាត់បន្ថយ ភាពក្រីក្រនៅក្នុងសង្គម ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាជននៅតាមទីជនបទ អ្នកដែលមានជីវភាពក្រីក្រ ដែលបានផ្តល់ឱកាសក្នុងការពង្រីកមុខរបរជំនួញ និងអាជីវកម្មខ្នាតតូចជាដើម។ ការរីកចម្រើនដ៏ខ្លាំង នៃមីក្រូ ហិរញ្ញវត្ថុបានបង្ហាញ ឱ្យឃើញនូវតម្រូវការយ៉ាងច្រើនលើសលប់នៃសេវាកម្មមីក្រូហិរញ្ញវត្ថុ ក្នុងប្រទេសកម្ពុ ជា។

^១ យល់ដឹងពីប្រវត្តិសង្ខេបនៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា (ams.com.kh)28/02/2024

ដោយសារតែប្រទេសកម្ពុជា មិនមានទីផ្សារហិរញ្ញវត្ថុដែលដំណើរការល្អ ជាពិសេសនៅតំបន់ជនបទនានា មីក្រូហិរញ្ញវត្ថុ ជាជម្រើសតែមួយគត់ជំនួសឱ្យអ្នកចង់ការដែលយកអត្រាការប្រាក់ខ្ពស់រហូតដល់១០% ក្នុងមួយខែ (ឬ១២០% ក្នុង១ឆ្នាំ)។ អត្រាការប្រាក់ខ្ពស់នេះហើយ ជាអន្ទាក់ដែលធ្វើឱ្យប្រជាជនជាច្រើន ស្ថិតក្នុងរង្វង់នៃភាពក្រីក្រ។ ផ្ទុយទៅវិញ ស្ថាប័នគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកំណត់អត្រាការប្រាក់ នៅកម្រិតមួយដែលមានលក្ខណៈ ប្រកួតប្រជែងដែលអាចសមស្របទៅនឹងសមត្ថភាពរបស់ប្រជាជនមានលទ្ធភាពសងប្រាក់ត្រឡប់មកគ្រឹះស្ថានវិញ¹⁰។

២.២ វិធីសាស្ត្រត្រួតពិនិត្យគ្រប់គ្រងទ្រព្យសកម្មឱ្យមានប្រសិទ្ធភាព

២.២.១ និយមន័យទ្រព្យសកម្ម

- ទ្រព្យសកម្ម គឺជាទ្រព្យសម្បត្តិប្រើប្រាស់នៅក្នុងអាជីវកម្មដែលជាកម្មសិទ្ធិអង្គភាពអាជីវកម្មដោយគិតតម្លៃជាប្រាក់ សាច់ប្រាក់ សន្និធិ ដី នឹងអគារ¹¹។
- ទ្រព្យសកម្ម គឺជាការកត់ត្រាផ្នែកគណនេយ្យដែលសំដៅទៅលើ ទ្រព្យសម្បត្តិនានា ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនដែលមានតម្លៃមួយពិតប្រាកដ¹²។
- ទ្រព្យសកម្ម គឺជាធនធានដែលគ្រប់គ្រងដោយអង្គភាពដែល ជាលទ្ធផលនៃព្រឹត្តិការណ៍អតីតកាល និងផលប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតត្រូវបានគេរំពឹងថា នឹងហូរចូលទៅក្នុងអង្គភាពមួយ¹³។
- ទ្រព្យសកម្ម គឺជាទ្រព្យដែលត្រូវបានប្រើដោយអាជីវកម្មនៅក្នុងប្រតិបត្តិការប្រចាំថ្ងៃ ឬប្រចាំថ្ងៃរបស់ខ្លួន។ ទ្រព្យសកម្មអាចមានលក្ខណៈជាក់ស្តែងដូចជា អគារ គ្រឿងបរិក្ខារ ឬរូបអរូបីដូចជាពន្ធដារបាត់ ឬសិទ្ធិអ្នកនិពន្ធ។ ទ្រព្យសកម្មត្រូវបានរាយជាទ្រព្យនៅលើតារាងតុល្យការរបស់អាជីវកម្ម ប្រភេទដែលជាចំណុចសំខាន់នៃភាពខុសគ្នានៃទ្រព្យសម្បត្តិ គឺជាសមត្ថភាពបង្កើតប្រាក់ចំណូល¹⁴ ។
- ទ្រព្យសកម្ម គឺជាធនធានសេដ្ឋកិច្ចដែលជាកម្មសិទ្ធិរបស់អង្គភាពមួយ¹⁵។

២.២.២ ប្រវត្តិនៃទ្រព្យសកម្ម

ប្រវត្តិសាស្ត្រ និងការសិក្សាស្រាវជ្រាវដែលបាននិយាយទាក់ទង នឹងប្រវត្តិនៃការកើតឡើងនូវទ្រព្យសកម្មតាមរយៈការធ្វើប្រតិបត្តិការផ្សេងៗរួមមាន៖ ទទួលបានពីសាច់ប្រាក់ និងបំណុលពីស្ថាប័នប្រាក់បញ្ញើ (Cash and Due from Depository Institutions) សាច់ប្រាក់ និងប្រាក់បញ្ញើនៅធនាគារដទៃទៀត។ ខ្ទង់នេះរួមមាន សាច់ប្រាក់នៅក្នុងឃ្លាំងប្រាក់ ប្រាក់បញ្ញើដែលបានដាក់នៅស្ថាប័នប្រាក់បញ្ញើ ផ្សេងៗ សាច់ប្រាក់ដែលកំពុងប្រមូលក្នុងខ្ទង់ដំបូង នៃទ្រព្យសកម្មដែលបានចុះនៅក្នុងរបាយការណ៍ស្ថានភាពរបស់ធនាគារ គឺសាច់ប្រាក់ និងប្រាក់បញ្ញើនៅធនាគារដទៃទៀត។ ការវិនិយោគមូលបត្រ(Investment Securities) គឺជាមូល

¹⁰ វិទ្យាស្ថានវ៉ាន់ដា៖សៀវភៅ Money & Banking II ទំព័រទី៩៨ឆ្នាំ២០១៧ & World Bank Document 29/02/2024

¹¹ សមីការគណនេយ្យ(Accounting Equation) – khemsaritheeducation (wordpress.com) 29/02/2024

¹² នាយកដ្ឋានសុចរិតភាព និងអភិបាលកិច្ច - អ្វីទៅហៅថា " ទ្រព្យសកម្ម " ? Asset " ទ្រព្យសកម្ម " គឺជាការកត់ត្រាក្នុងផ្នែកគណនេយ្យសំដៅទៅលើទ្រព្យសម្បត្តិនានាជាកម្មសិទ្ធិរបស់ក្រុមប្រឹក្សាដែលមានតម្លៃមួយពិតប្រាកដរួមទាំងប្រាក់កាសផង។ | Facebook 29/02/2024

¹³ តើដូចម្តេចដែលហៅថាទ្រព្យសកម្ម(Assets)?... - Sharing Knowledge | Facebook 29/02/2024

¹⁴ mathandmoney.com: តើអ្វីទៅថា "ទ្រព្យសកម្ម ឬActive Asset"? (mathandmoney.blogspot.com) 29/02/2024

¹⁵ និយមន័យ៖ Assets.... - មេរៀនគណនេយ្យ-Cambo Accounting | Facebook 29/02/2024

ដ្ឋានកណ្តាលរវាងទ្រព្យសកម្មសាច់ប្រាក់ និងឥណទាន ហើយវាក៏ជាការរកចំណូលផងដែរ ប៉ុន្តែវាមានតួនាទីយ៉ាងសំខាន់មួយទៀតនោះ គឺភាពងាយស្រួលដែលត្រូវបានគេប្តូរជា សាច់ប្រាក់ទៅតាមកាលកំណត់រយៈពេលខ្លី។ ការវិនិយោគមូលបត្រចំណូលថេរ គឺជាការវិនិយោគទៅលើសញ្ញាបណ្ណ(Bonds) បណ្ណ(Notes) និងមូលបត្រ (Security) ផ្សេងៗ ដែលបានកាន់កាប់ដោយធនាគារសម្រាប់រកចំណូល ដែលគេស្គាល់ថា ជាការវិនិយោគលើមូលបត្រ។ គណនីពាណិជ្ជកម្មទ្រព្យសកម្ម(Trading account assets) មូលបត្រ ដែលបានទិញដើម្បីទទួលបានប្រាក់ចំណេញរយៈពេលខ្លីសម្រាប់ថ្លៃរយៈពេលខ្លី មិនរាប់បញ្ចូលមូលបត្រទាំងនេះនៅក្នុងតារាងតុល្យការទេ។ នៅក្នុងករណីនេះ សូមមើលតារាងតុល្យការតាមប្រភេទ កម្ចីដូចខាងក្រោម៖

- ១-កម្ចីសម្រាប់កិច្ចការជំនួញ និងឧស្សាហកម្ម
- ២-កម្ចីសម្រាប់កែលម្អនូវជីវភាព និងការរស់នៅ
- ៣-កម្ចីសម្រាប់ការជំនួញអចលនទ្រព្យ
- ៤-កម្ចីទៅឱ្យស្ថាប័នហិរញ្ញវត្ថុផ្សេងៗទៀត
- ៥-កម្ចីទៅឱ្យបរទេស ឬប្រទេសមួយទៅប្រទេសមួយទៀត
- ៦- កម្ចីសម្រាប់វិស័យកសិកម្ម

៧-កម្ចីលើផ្នែកមូលបត្រ ដើម្បីបង្កើននូវដើមទុន និង សកម្មភាពរបស់ក្រុមហ៊ុនឬ សហគ្រាស។ ឥណទានបាត់បង់(Loans loses) គឺជាឥណទានបាត់បង់ កាត់បន្ថយចំនួនឥណទានសរុប ដែលស្ថិតនៅក្រោមច្បាប់របស់សហរដ្ឋអាមេរិក ធនាគារនិងស្ថាប័នទទួលប្រាក់បញ្ញើទាំងឡាយ ត្រូវបានអនុញ្ញាតឱ្យបង្កើនសំវិធានធន សម្រាប់ការបាត់បង់ឥណទាននៅពេលអនាគត ដែលហៅថាការឧបត្ថម្ភធន សម្រាប់ឥណទានបាត់បង់ (The allowance for loan loses = ALL)។ មូលធនសហព័ន្ធដែលលក់ និងមូលបត្រដែលទិញក្រោមកិច្ចព្រមព្រៀងលក់វិញជាប្រភេទឥណទានផ្សេងទៀត ដែលបានចុះក្នុងតារាងតុល្យការ គឺមូលធនសហព័ន្ធដែលលក់ និងមូលបត្រ ដែលទិញក្រោមកិច្ចព្រមព្រៀងលក់វិញ ខ្ទង់នេះរួមមានឥណទានបណ្តោះអាសន្នដែលផ្តល់ឱ្យធនាគារផ្សេងៗ និងពាណិជ្ជកម្មមូលបត្រ។ បំណុលអតិថិជនលើ ប័ណ្ណបំណុលទទួល (Acceptance) ធនាគារធំៗជាច្រើន តែងតែផ្តល់ឥណទានដល់អតិថិជនរបស់ខ្លួនក្នុងទម្រង់ ឥណទាន និងទម្រង់ជាហិរញ្ញប្បទានប័ណ្ណបំណុល។ ចំនួនប្រាក់ត្រូវបានគេបង្ហាញ នៅក្នុងគណនីទ្រព្យមានឈ្មោះថា បំណុលអតិថិជនមានទម្រង់ជាប័ណ្ណបំណុលរបស់ធនាគារ ដែលមានឈ្មោះថា បណ្ណបំណុលមិនទាន់ទូទាត់។ កេរ្តិ៍ឈ្មោះជំនួញ និងទ្រព្យសកម្មអរូបីដទៃទៀត (Goodwill and other intangible assets) ជាកេរ្តិ៍ឈ្មោះជំនួញកើតឡើងនៅពេលដែលក្រុមហ៊ុនមួយ ត្រូវការក្រុមហ៊ុនមួយទៀត ហើយនឹងចំណាយច្រើនជាងតម្លៃទីផ្សាររបស់ទ្រព្យសកម្មពិតរបស់វា (ទ្រព្យសកម្មតិចជាងបំណុល)។ ទ្រព្យសកម្មផ្សេងៗទៀត ជាទ្រព្យសកម្មរបស់ធនាគាររាប់បញ្ចូលផងដែរ នូវតម្លៃសុទ្ធនៃ អាគារ និង ឧបករណ៍ប្រើប្រាស់ក្នុងធនាគារ (បន្ទាប់ពីដករំលោះ) ការវិនិយោគលើក្រុមហ៊ុនរណបការបង់ធានារ៉ាប់រងជាមុនព្រមទាំងខ្ទង់ទ្រព្យសកម្មសំខាន់ៗ ផ្សេងទៀត¹⁶។

¹⁶ ទ្រព្យសកម្មរបស់ធនាគារ(Bank Assets) – khemsarith (wordpress.com)29/02/2024

២.២.៣ ទ្រឹស្តីនៃទ្រព្យសកម្ម

ក្នុងន័យគណនេយ្យហិរញ្ញវត្ថុនៃពាក្យ វាមិនចាំបាច់ក្នុងការមានចំណងជើង (សិទ្ធិកម្មសិទ្ធិដែលអាចអនុវត្តបានដោយស្របច្បាប់) ចំពោះទ្រព្យសកម្មនោះទេ។ ទ្រព្យសកម្មអាចត្រូវបានទទួលស្គាល់ដរាបណាអង្គភាពរាយការណ៍គ្រប់គ្រងសិទ្ធិ (ធនធានសេដ្ឋកិច្ច) ដែលទ្រព្យសកម្មតំណាង ហើយគេបានធ្វើការបែងចែកទៅជាបច្ចុប្បន្ន និងមិនមែនបច្ចុប្បន្ន (a.k.a. ថេរ ឬយូរអង្វែង)។ ទ្រព្យសកម្មបច្ចុប្បន្ន ជាទូទៅត្រូវបានចាត់ថ្នាក់រងជាសាច់ប្រាក់ និងសមមូលសាច់ប្រាក់ ទទួលសារពើភ័ណ្ឌ និងបង្គរ (ដូចជាការចំណាយដែលបានបង់មុន)។ ទ្រព្យសកម្មមិនបច្ចុប្បន្នជាទូទៅត្រូវបានចាត់ថ្នាក់រងជាការវិនិយោគ (ឧបករណ៍ហិរញ្ញវត្ថុ) ទ្រព្យសម្បត្តិ រោងចក្រ និងឧបករណ៍ ទ្រព្យសម្បត្តិអរូបី (រួមទាំងសុច្ឆន្ទៈ) និងទ្រព្យសម្បត្តិផ្សេងទៀត (ដូចជាធនធាន ឬទ្រព្យសកម្មជីវសាស្ត្រ)។ សមីការគណនេយ្យ គឺជារចនាសម្ព័ន្ធគណិតវិទ្យានៃតារាងតុល្យការដែលវាទាក់ទងនឹងទ្រព្យសកម្ម បំណុល និងសមធម៌របស់ម្ចាស់៖

$$\text{ទ្រព្យសកម្ម} = \text{បំណុល} + \text{សមធម៌} \quad (\text{ក្នុងគណនេយ្យហិរញ្ញវត្ថុ ពាក្យសមធម៌ មិនមែនមូលធនទេ ត្រូវបានប្រើ})$$
$$\text{LIABILITIES} = \text{ASSETS} - \text{EQUITY} \quad \text{EQUITY} = \text{ASSETS} - \text{LIABILITIES}$$

ទ្រព្យសកម្មបច្ចុប្បន្នគឺជាសាច់ប្រាក់ និងផ្សេងទៀតដែលរំពឹងថានឹងបំប្លែងទៅជាសាច់ប្រាក់ ឬប្រើប្រាស់ក្នុងមួយឆ្នាំ ឬក្នុងវគ្គប្រតិបត្តិការ (ទោះជាយូរជាងនេះក៏ដោយ) ដោយមិនរំខានដល់ប្រតិបត្តិការធម្មតានៃអាជីវកម្ម។ ទ្រព្យសកម្មទាំងនេះ ត្រូវបានផ្ទេរជាបន្តបន្ទាប់នៅក្នុងដំណើរការអាជីវកម្ម ក្នុងអំឡុងពេលសកម្មភាពអាជីវកម្មធម្មតា។ មានធាតុសំខាន់ៗចំនួន 5 រួមបញ្ចូលទៅក្នុងទ្រព្យសម្បត្តិបច្ចុប្បន្ន៖

- សាច់ប្រាក់ និងសមមូលសាច់ប្រាក់ – វាជាទ្រព្យសកម្មបំផុត ដែលរួមមានរូបិយបណ្ណ គណនីដាក់ប្រាក់ និងឧបករណ៍ដែលអាចចេញបាន (ឧ. ការបញ្ជាទិញប្រាក់ មូលប្បទានប័ត្រ សេចក្តីព្រាងធនាគារ)។
- ការវិនិយោគរយៈពេលខ្លី – រួមបញ្ចូលមូលបត្រដែលបានទិញ និងរក្សាទុកសម្រាប់លក់នាពេលខាងមុខ ដើម្បីបង្កើតប្រាក់ចំណូលលើភាពខុសគ្នាតម្លៃរយៈពេលខ្លី (មូលបត្រជួញដូរ)
- បំណុល- ជាធម្មតាត្រូវបានរាយការណ៍ថាជាសុទ្ធនៃប្រាក់ឧបត្ថម្ភ សម្រាប់គណនីដែលមិនអាចប្រមូលបាន។ សារពើភ័ណ្ឌ ការជួញដូរទ្រព្យសម្បត្តិទាំងនេះ គឺជាអាជីវកម្មធម្មតារបស់ក្រុមហ៊ុនមួយ។ តម្លៃសារពើភ័ណ្ឌដែលបានរាយការណ៍នៅលើតារាងតុល្យការ ជាធម្មតាជាថ្លៃដើមប្រវត្តិសាស្ត្រ ឬតម្លៃទីផ្សារយុត្តិធម៌ ទោះជាមួយណាទាបជាង។ នេះត្រូវបានគេស្គាល់ថាជាច្បាប់ "តម្លៃទាប ឬទីផ្សារ"។ ការចំណាយបង់ប្រាក់ជាមុន - ទាំងនេះគឺជាការចំណាយដែលបានបង់ជាសាច់ប្រាក់ និងកត់ត្រាជាទ្រព្យសកម្ម មុនបែលពួកវាត្រូវបានប្រើប្រាស់ឬប្រើប្រាស់ (ឧទាហរណ៍ទូទៅគឺជាការធានារ៉ាប់រង ឬការផ្គត់ផ្គង់ការិយាល័យ)¹⁷។

¹⁷ Asset - Wikipedia 29/02/2024

២.៣ ហានិភ័យដែលប្រឈមក្នុងការគ្រប់គ្រងទ្រព្យសកម្ម

២.៣.១ និយមន័យហានិភ័យ

- ហានិភ័យ៖ គឺជាព្រឹត្តិការណ៍មិនជាក់លាក់មួយដែលអាចកើតឡើងគ្រប់ទីកន្លែង គ្រប់ពេលវេលា គ្រប់កាលៈទេសៈ និងគ្រប់បុគ្គលទាំងអស់ ហើយការកើតឡើងនូវហានិភ័យតែងតែនាំមកនូវការខូចខាតឬបាត់បង់ទៅលើផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ¹⁸។
- ហានិភ័យ៖ គឺជាលទ្ធភាពនៃអ្វីដែលអាក្រក់កើតឡើងហានិភ័យពាក់ព័ន្ធជាមួយ នឹងភាពមិនច្បាស់លាស់អំពីផលប៉ះពាល់នៃសកម្មភាពទាក់ទង នឹងអ្វីមួយដែលមនុស្សមានតម្លៃ(ដូចជា សុខភាព សុខុមាលភាព ទ្រព្យសម្បត្តិ ឬបរិស្ថាន) ជារឿយៗផ្ដោតលើអវិជ្ជមាន ផលប៉ះពាល់ដែលមិនចង់បាន¹⁹។
- ហានិភ័យ៖ គឺជាប្រូបាប៊ីលីតេនៃលទ្ធផល ដែលមានឥទ្ធិពលអវិជ្ជមានលើមនុស្ស ប្រព័ន្ធ ឬទ្រព្យសម្បត្តិ ។ ហានិភ័យត្រូវបានពិពណ៌នាជាធម្មតាថា ជាមុខងារនៃផលប៉ះពាល់រួមបញ្ចូលគ្នានៃគ្រោះថ្នាក់ទ្រព្យសម្បត្តិ ឬមនុស្សដែលប៉ះពាល់នឹងគ្រោះថ្នាក់នឹងភាពងាយរងគ្រោះ នៃធាតុដែលប៉ះពាល់ទាំងនោះ²⁰។
- ហានិភ័យ៖ គឺជាការបង្ហាញពីភាពមិនច្បាស់លាស់នាពេលអនាគត អំពីគម្លាតពីប្រាក់ចំណូលដែលរំពឹងទុក ឬលទ្ធផលរំពឹងទុក។ ហានិភ័យវាស្ទង់ភាពមិនប្រាកដប្រជាដែលវិនិយោគិនមានឆន្ទៈក្នុងការអនុវត្ត ដើម្បីទទួលបានប្រាក់ចំណេញពីការវិនិយោគ²¹។

២.៣.២ ប្រភេទហានិភ័យ

ជារឿងធម្មតាទៅដែលប្រឈម នឹងហានិភ័យនៅក្នុងសកម្មភាពអាជីវកម្មណាមួយហើយការគ្រប់គ្រងហានិភ័យ គឺជាកត្តាសំខាន់ក្នុងដំណើរការប្រតិបត្តិការដោយជោគជ័យ។ រាល់ការគ្រប់គ្រងអាជីវកម្មមានកម្រិតគ្រប់គ្រងផ្សេងៗគ្នាទាក់ទងនឹងហានិភ័យ។ ហានិភ័យមួយចំនួនអាចត្រូវបានគ្រប់គ្រងដោយផ្ទាល់ប៉ុន្តែហានិភ័យមួយចំនួនធំលើសការគ្រប់គ្រងនៃការគ្រប់គ្រងអាជីវកម្ម អ្វីដែលល្អបំផុតដែលសហគ្រាសអាចធ្វើបានគឺការប្រមើលមើលហានិភ័យដែលអាចនឹងជះឥទ្ធិពលដល់ប្រតិបត្តិការអាជីវកម្មឱ្យបានត្រឹមត្រូវវាយតម្លៃផលប៉ះពាល់របស់ពួកគេឱ្យបានត្រឹមត្រូវក្នុងស្ថានភាពគ្រោះថ្នាក់។

ហានិភ័យហិរញ្ញវត្ថុរបស់អាជីវកម្មត្រូវបានចាត់ថ្នាក់តាមមុំផ្សេងៗគ្នាវិធីសាស្ត្រមួយគឺត្រូវបែងចែកហានិភ័យហិរញ្ញវត្ថុជា៤ ប្រភេទធំៗគឺហានិភ័យទីផ្សារ ហានិភ័យឥណទាន ហានិភ័យសាច់ប្រាក់ងាយ និងហានិភ័យប្រតិបត្តិការ។ ហានិភ័យទីផ្សារត្រូវបានជួបប្រទះនៅពេល មានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់នៅក្នុងទីផ្សារដែលក្រុមហ៊ុនមួយប្រកួតប្រជែង។ ហានិភ័យឥណទាន គឺជាហានិភ័យដែលអាជីវកម្មនឹងចេញបន្ទាត់ឥណទានដល់អតិថិជនរបស់ពួកគេ ឬអាជីវកម្មមិនមានថវិកាគ្រប់គ្រាន់ដើម្បីទូទាត់។ ហានិភ័យសាច់ប្រាក់សំដៅទៅលើភាពងាយស្រួលនៃសហគ្រាសមួយ ដែលអាចបម្លែងទ្រព្យសម្បត្តិរបស់ខ្លួនទៅជាសាច់ប្រាក់បានប្រសិនបើវាត្រូវការមូលនិធិវិភាគសំដៅទៅលើលំហូរសាច់ប្រាក់ប្រចាំថ្ងៃផងដែរ។ ហានិភ័យប្រតិបត្តិការគឺកើតឡើងដោយសារ

¹⁸ វិទ្យាស្ថានវ៉ាន់ដាសៀវភៅ Risk Management ទំព័រទី១៩២-២០១៦
¹⁹ Risk - Wikipedia 29/02/2024
²⁰ Risk - Wikipedia 29/02/2024
²¹ What is Risk? Definition of Risk, Risk Meaning - The Economic Times (indiatimes.com) 29/02/2024

សកម្មភាពអាជីវកម្មជាទៀងទាត់របស់សហគ្រាស និងរាប់បញ្ចូលទាំងការបន្តបណ្តឹង និងបញ្ហានយោបល់។ ហានិភ័យទាំង៤ ប្រភេទចុងក្រោយបង្កើតហានិភ័យហិរញ្ញវត្ថុទាក់ទងនឹងស្ថានភាពសេដ្ឋកិច្ចរបស់អាជីវកម្ម។ ឧទាហរណ៍ ការផ្លាស់ប្តូរលក្ខខណ្ឌនៅក្នុងទីផ្សារជាក់លាក់មួយ ដែលសហគ្រាសប្រកួតប្រជែងដែលបណ្តាលឱ្យមានហានិភ័យទីផ្សារ។ ឧទាហរណ៍នៃបញ្ហានេះ គឺទំនោរបស់អតិថិជន ក្នុងការទិញទំនិញតាមអ៊ីនធឺណេត។ ជាលទ្ធផលនៃនិន្នាការនេះ អាជីវកម្មលក់រាយតាមបែបប្រពៃណី មានភាពតានតឹង ខណៈពេលដែលអាជីវកម្មដែលអាចធ្វើឱ្យមានការកែលម្អចាំបាច់នៅក្នុងទិសដៅនេះបង្កើតឱ្យមានប្រាក់ចំណូលកើនឡើងគួរឱ្យកត់សម្គាល់អាជីវកម្មដែលយឺតមិនអាចសម្របខ្លួនទៅ និងស្ថានភាពជួបប្រទះការលំបាក។ នៅក្នុងទីផ្សារពិភពលោកដែលមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងអាជីវកម្ម ដែលស្គាល់ពីហានិភ័យនេះឱ្យបានឆាប់ និងមានការប្រុងប្រយ័ត្ននឹងប្រែក្លាយហានិភ័យទីផ្សារជាការចំណេញ²²។

២.៣.៣ ទ្រឹស្តីនៃហានិភ័យ

ពាក្យហានិភ័យមានន័យច្រើនផ្សេងៗគ្នានៅក្នុងធុរកិច្ច និងជីវិតរស់នៅប្រចាំថ្ងៃ ក្នុងករណីទូទៅហានិភ័យត្រូវបានគេប្រើ ដើម្បីពិពណ៌នាអំពីស្ថានភាពមិនពិតប្រាកដ ចំពោះលទ្ធផលដែលនឹងកើតឡើង។ ជីវិតពោរពេញទៅដោយការគ្រោះថ្នាក់ សូម្បីតែនៅក្នុងពេញអនាគតដ៏ខ្លីគឺស្ថិតក្នុងគ្រោះថ្នាក់ផងដែរ នៅក្នុងប្រព័ន្ធលើស្ថិតិការគ្រប់គ្រងហិរញ្ញវត្ថុ និងការគ្រប់គ្រងវិនិយោគជាញឹកញយហានិភ័យត្រូវបានគេប្រើ ដើម្បីបង្ហាញអំពីអថេរ ដែលមាននៅក្នុងលទ្ធផលជុំវិញតម្លៃរំពឹងទុកមួយចំនួន។ ការគ្រប់គ្រងហានិភ័យធុរកិច្ចទាក់ទងជាមួយនឹងការកាត់បន្ថយតម្លៃអាជីវកម្មដែលអាចកើតឡើងពីប្រភពមួយចំនួន។ យើងកំណត់ន័យរបស់ហានិភ័យដូចខាងក្រោម៖

- ហានិភ័យ គឺជាកម្រិតនៃគ្រោះថ្នាក់
- ហានិភ័យ គឺជាឱកាសនៃការបាត់បង់
- ហានិភ័យ គឺជាឱកាសឬលទ្ធភាពរបស់លទ្ធផលពិតនៅពេលអនាគត ខុសពីអ្វីដែលគេបានរំពឹងទុកនៅពេលបច្ចុប្បន្ន។
- ហានិភ័យ គឺជាឱកាសនៃប្រាក់ចំណេញសុទ្ធរបស់ការវិនិយោគមួយ អាចខុសពីអ្វីដែលគេរំពឹងទុកនៅពេលបច្ចុប្បន្ន។

ប្រភពសំខាន់ៗរបស់ហានិភ័យមួយចំនួនរួមមាន៖

- ហានិភ័យធុរកិច្ច គឺជាការប្រែប្រួលប្រាក់ចំណេញពីការវិនិយោគ
- ហានិភ័យហិរញ្ញវត្ថុ គឺជាកម្រិតនៃការបាត់បង់របស់ការចំណាយចំពោះបំណុលទាំងឡាយ
- ហានិភ័យនៃអំណាចទិញ គឺជាការប្រែប្រួលថ្លៃទំនិញ ឬសេវាកម្ម
- ហានិភ័យអត្រាការប្រាក់ គឺជាប្រែប្រួលអត្រាការប្រាក់
- ហានិភ័យទីផ្សារ គឺជាហានិភ័យនៃការធ្លាក់ចុះរបស់ការវិនិយោគព្រោះកត្តាទីផ្សារឯករាជ្យរបស់ការវិនិយោគដែលបានផ្តល់ឱ្យ
- ហានិភ័យសេដ្ឋកិច្ច មានឥទ្ធិពលយ៉ាងខ្លាំងលើសេដ្ឋកិច្ចដែលវា

²² ហានិភ័យហិរញ្ញវត្ថុ (denetim.com) 29/02/2024

- គឺជាបម្រែបម្រួលលក្ខខណ្ឌរបស់តម្រូវការ និងការផ្គត់ផ្គង់
- គឺជាបម្រែបម្រួលបច្ចេកវិទ្យា និងឥទ្ធិពលនៃការប្រកួតប្រជែង
- គឺជាបម្រែបម្រួលអត្រាការប្រាក់ និងអតិផរណា
- គឺជាបម្រែបម្រួលអត្រាប្តូរប្រាក់ ចំពោះក្រុមហ៊ុនដែលធ្វើពាណិជ្ជកម្មអន្តរជាតិ
- គឺជាហានិភ័យនយោបាយ ចំពោះក្រុមហ៊ុនដែលធ្វើពាណិជ្ជកម្មអន្តរជាតិ²³។

²³ <https://web.facebook.com/KHEMORAKBOTH/posts/2703457433241472> /29/02/2024

ជំពូកទី៣
លទ្ធផលស្រាវជ្រាវ

ជំពូកទី៣

ការគ្រប់គ្រងទ្រព្យសកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ

៣.១ ស្ថានភាពទូទៅនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ

៣.១.១ ប្រវត្តិរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ

ការចាប់កំណើតរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ក៏ដូចជា វិវត្តន៍ពីគម្រោងអន្តរាគមន៍ឥណទាន ខ្នាតតូចរបស់អង្គការ Concern Worldwide នៅក្នុងទស្សវត្សរ៍ឆ្នាំ១៩៩០។ ដោយសារប្រតិបត្តិការមានការរីក ចម្រើនក្នុងឆ្នាំ២០០២អង្គការ Concern បានបង្កើតក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុដាច់ដោយឡែកដែលបានធ្វើអាជីវកម្ម ដោយឯករាជ្យពីអង្គការ Concern បន្ទាប់មកទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជានៅក្នុងឆ្នាំ ២០០៤។



នៅ ឆ្នាំ២០០៥ អេ អឹម ខេ ទទួលបានប្រាក់ចំណេញពីប្រតិបត្តិការដំបូងរបស់ខ្លួន និងទទួលបាន ប្រាក់កម្ចីពីប្រភពខាងក្រៅព្រមទាំងបង្កើតយន្តការគ្រប់គ្រងការងារសង្គមផងដែរ។ នៅឆ្នាំបន្ទាប់ អេ អឹម ខេ បានរីកចម្រើនយ៉ាងឆាប់រហ័សចំពោះសេវាកម្ម និងបានពង្រីកសាខាប្រតិបត្តិការនៅទូទាំងប្រទេស។

នៅ ឆ្នាំ២០១០ កំណែទម្រង់ជាយុទ្ធសាស្ត្រត្រូវបានចាប់ផ្តើមអនុវត្តដោយធ្វើការផ្លាស់ប្តូរ អេ អឹម ខេ ពី ការផ្តល់ប្រាក់កម្ចីតែមួយមុខនៅតាមជនបទទៅជាគ្រឹះស្ថាន ដែលផ្តល់សេវាមីក្រូហិរញ្ញវត្ថុសម្បូរបែប។ យុទ្ធ សាស្ត្រត្រូវបានត្រួតពិនិត្យពីតម្រូវការក្នុងការផ្តល់សេវាមីក្រូហិរញ្ញវត្ថុច្រើនប្រភេទទៅដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងគោលបំណងធ្វើឱ្យជីវភាពរបស់ពួកគេប្រសើរឡើង។

ការផ្តល់អាជ្ញាប័ណ្ណទទួលប្រាក់បញ្ញើពីសាធារណៈជន (MDI License) ក្នុងឆ្នាំ២០១០ បានដើរតួនាទី យ៉ាងសំខាន់ចំពោះដំណើរការនេះ និងបានជំរុញឱ្យ អេ អឹម ខេ ផ្តល់នូវផលិតផល និងសេវាកម្មជាច្រើនទៀត។ ត្រឹមពាក់កណ្តាលឆ្នាំ២០១១ សេវាប្រាក់សន្សំ បានដាក់ដំណើរការនៅគ្រប់សាខាទូទាំងប្រទេស ជាមួយនឹង សេវាផ្ទេរប្រាក់ក្នុងស្រុក ដែលបានដាក់ឱ្យដំណើរការក្នុងខែកក្កដា ឆ្នាំដដែលនេះ។ សេវាកម្មទាំងពីរនេះ ត្រូវ បានពង្រីកទៅគ្រប់ការិយាល័យសាខាទាំង ១១៣ របស់ អេ អឹម ខេ អំឡុងឆ្នាំ២០១២។ អេ អឹម ខេ បានចាប់ ផ្តើមដាក់សាកល្បងរយៈពេលមួយឆ្នាំលើសេវាធនាគារចល័តក្នុងឆ្នាំ២០១១ ដល់ ២០១២។

ក្នុងឆ្នាំ២០១៣ អេ អឹម ខេ បានដាក់ឱ្យដំណើរការម៉ាស៊ីន ដកប្រាក់ និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs) ជាបណ្តាញប្រតិបត្តិការបន្ថែមសម្រាប់អតិថិជនរបស់ខ្លួន ដើម្បីឱ្យកាន់តែមានភាពងាយ ស្រួល និងប្រសើរឡើងក្នុងការប្រើប្រាស់សេវាប្រាក់សន្សំរបស់ខ្លួនផងដែរ។ នៅឆ្នាំបន្ទាប់មកទៀត២០១៤

អេ អឹម ខេ បានសហការជាមួយក្រុមហ៊ុនធានារ៉ាប់រងហ្វូតតេ ដើម្បីផ្តល់ជូនសេវាធានារ៉ាប់រងលើសុខភាព និង គ្រោះថ្នាក់ដល់អតិថិជនកម្ចីរបស់ខ្លួន។ រហូតមកដល់ឆ្នាំ២០១៥ អេ អឹម ខេ បានដាក់ដំណើរការគណនី កូនឆ្លាតជាផ្លូវការ ដោយគណនីនេះអាចជួយដល់អតិថិជន ក្នុងការយកប្រាក់មកដាក់សន្សំសម្រាប់អនាគត កូនរបស់ពួកគេ ដើម្បីធានាឱ្យបានថាទោះបីជាអតិថិជនមានបញ្ហាអ្វីមួយ ដែលបានកើតឡើងដោយមិន បានដឹងមុន ក៏កូនរបស់ពួកគេនៅតែអាចសម្រេចក្តីសុបិន្តនាពេលអនាគតបាន។

អេ អឹម ខេ ត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលបានអនុវត្តយ៉ាងពេញលេញលើ គោលការណ៍ការពារអតិថិជន SMRT CAMPAIGN ដែលជា អង្គការអន្តរជាតិ ជុំរុញឱ្យមានការអនុវត្តពេញ លេញពីគោលការណ៍ការពារអតិថិជនទាំងប្រាំពីរនៅទូទាំងសកលលោក ក្នុងឆ្នាំ២០១៦។ នៅក្នុងពេលជា មួយគ្នានេះដែរ អេ អឹម ខេ ក៏បានដាក់ឱ្យដំណើរការសេវា Fast Serviceជាមួយធនាគារជាតិនៃកម្ពុជាផងដែរ។

ក្នុងឆ្នាំ២០១៨ អេ អឹម ខេ បានប្រារព្ធគ្រប់ខួប១៥ឆ្នាំនៃប្រតិបត្តិការរបស់ខ្លួន ហើយក៏ជាទំព័រសករាជ ថ្មីដែលបានស្វាគមន៍នូវម្ចាស់ភាគហ៊ុនថ្មី និងក្លាយជាសមាជិកធនាគារសៀងហៃ ខមម៉ែសល & សេរីវីង (Shanghai Commercial & Saving Bank) ។ លើសពីនេះទៀត អេ អឹម ខេ បានធ្វើការផ្លាស់ប្តូរ និងដាក់ឱ្យ ដំណើរការប្រព័ន្ធធនាគារស្តុលថ្មីទទួលបានជោគជ័យជាស្ថាពរ ហើយស្របពេលជាមួយគ្នានេះដែរ អេ អឹម ខេ ក៏បានដាក់ឱ្យដំណើរការ “គ្រប់តម្រូវការសេវាហិរញ្ញវត្ថុផ្តល់ជូននៅកន្លែងតែមួយ -One-Stop-Shop” នៅទូទាំង ប្រទេសខេត្តផងដែរ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឆ្នើមនៅកម្ពុជា ដោយស្ថាប័ន “Global Business Outlook Award2019” ។ អេ អឹម ខេ នៅតែបន្តកិច្ចខិតខំប្រឹងប្រែងសម្រេច គោលដៅ និងស្របទៅតាមបេសកកម្ម និងទស្សនវិស័យរបស់ខ្លួន គឺផ្តល់សេវាហិរញ្ញវត្ថុសម្បូរបែបទៅដល់ អតិថិជនដែលមានប្រាក់ចំណូលទាប-មធ្យម ជាពិសេសសម្រាប់អ្នកដែលរស់នៅក្នុងតំបន់ជនបទជាច្រើនស្រយាល។ ថ្មីៗនេះដែរ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានទទួលវិញ្ញាបនបត្រ “The Leader Milestone” ជាស្ថាប័ន មួយដែល ធ្វើឱ្យជីវភាពប្រជាពលរដ្ឋក្រីក្រមានភាពប្រសើរឡើង និងជាស្ថាប័នដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលសម្រេចបាននូវភាពជោគជ័យនេះដែរផ្តល់ដោយ True lift ។

អេ អឹម ខេ បានចូលរួមជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអន្តរជាតិចំនួន៦ ទៀតក្នុងកម្មវិធី True lift Leader លើវិស័យមីក្រូហិរញ្ញវត្ថុ។ វិញ្ញាបនបត្រដែលទទួលបានពី True lift គឺបង្ហាញពីការប្តេជ្ញាចិត្តរបស់ អេ អឹម ខេ ដើម្បីធ្វើឱ្យប្រើសេវាឡើងដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ក្រីក្រទូទាំងប្រទេស។

អេ អឹម ខេ បានដាក់ឱ្យដំណើរការជាផ្លូវការកម្មវិធីលើទូរស័ព្ទដៃដែលមានឈ្មោះថា “ទន្លេសាប” ដើម្បីផ្តល់ជាចំណេះដឹងផ្នែកកសិកម្ម និងផលិតផលកសិកម្មជាលើកដំបូងក្នុងប្រទេសកម្ពុជា។ កម្មវិធីទូរស័ព្ទ ដៃទន្លេសាប ត្រូវបានរចនាឡើងក្នុងការផ្តល់ ជាចំណេះដឹងកសិកម្មដល់កសិកររួមមាន បច្ចេកទេសកសិកម្ម អាកាសធាតុ ព័ត៌មានទីផ្សារកសិកម្ម គន្លឹះសំខាន់ៗក្នុងការដាំដុះដំណាំប្រភេទសម្ភារៈកសិកម្ម និងបច្ចេកទេស ចិញ្ចឹមសត្វផងដែរ។ កម្មវិធីទូរស័ព្ទដៃនេះ អាចឱ្យអ្នកប្រើប្រាស់ទិញផលិតផលកសិកម្មតាមអនឡាញ ចូល ទៅរកផលិតផលកសិកម្មសម្បូរបែប និងមានឱកាសជួបជាមួយអ្នកលក់ជាច្រើនទៀតផងដែរ។ សម្រាប់កម្ម វិធីទូរស័ព្ទដៃ អ្នកផ្តល់សេវា និងអ្នកផ្តល់ផលិតផលកសិកម្មទៅកាន់ទីផ្សារ។

ក្នុងឆ្នាំដដែលនេះដែរ អេ អឹម ខេ បានបានបើកឱ្យដំណើរការផលិតផល និងសេវាកម្មជាច្រើនរួមមាន៖

- ដាក់ឱ្យដំណើរការកម្មវិធីអាជីវកម្មដែលមានទំហំទឹកប្រាក់រហូតដល់ ១០ម៉ឺនដុល្លារ ដើម្បីជួយដល់សហគ្រាសធនតូច និងមធ្យមអាចទទួលបានដើមទុនយកទៅពង្រីកអាជីវកម្ម ដើម្បីបង្កើតប្រាក់ចំណេញ
- ដាក់ឱ្យដំណើរការផលិតផលកតិសន្យា (សេវាបង់រំលស់) ដើម្បីជួយឱ្យអតិថិជនអាចបង់រំលស់ ម៉ូតូកង់ប៊ី និងសម្ភារៈកសិកម្មផ្សេងៗបាន
- អេ អឹម ខេ រួមសហការជាមួយ ការិយាល័យឥណទានកម្ពុជា (CBC) ដើម្បីផ្តល់សេវាកម្មត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុ ដែលអនុញ្ញាតឱ្យសាធារណៈជនអាចត្រួតពិនិត្យនៅស្ថានភាពឥណទានរបស់ខ្លួន និងរបាយការណ៍ឥណទានបុគ្គល នៅតាមការិយាល័យ អេ អឹម ខេ ទូទាំងប្រទេស។

អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជនប្រាក់កម្ចី។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩នេះអេ អឹម ខេ ធ្វើប្រតិបត្តិការគ្របដណ្តប់ ៩០%នៃចំនួន ភូមិភាគសរុបនៅកម្ពុជា មានការិយាល័យសរុបចំនួន១៤៩ មានបុគ្គលិកមានបទពិសោធន៍ជាង ៣.០០០នាក់ ម៉ាស៊ីនដក/ដាក់ប្រាក់ចំនួន៥៦ និងភ្នាក់ងារជាង៥.០០០កន្លែង ទូទាំងប្រទេស។ អេ អឹម ខេ កំពុងបម្រើសេវាជូនអតិថិជនចំនួនជាង៩០ម៉ឺននាក់ ជាមួយផលប៉ុន្តែប្រាក់កម្ចីជាង៣២៦លានដុល្លារអាមេរិក និងប្រាក់បញ្ញើជិត ១៨០លានដុល្លារអាមេរិក។

អេ អឹម ខេ បានផ្តល់សេវាធានារ៉ាប់រងខ្នាតតូចលើសុខភាព និងគ្រោះថ្នាក់ដល់អតិថិជនប្រាក់កម្ចីរបស់ខ្លួនជាង ៣២៩.០០០ នាក់នៅទូទាំងប្រទេស ដើម្បីការពារពួកគេពីភាពតានតឹងផ្នែកហិរញ្ញវត្ថុដែលកើនមានជាយថាហេតុ។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ មានផលិតផល សេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជនដូចជា សេវាប្រាក់កម្ចី ប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ធានារ៉ាប់រងខ្នាតតូច ធនាគារចល័ត សេវាបើកប្រាក់បៀវត្សរ៍ សេវាធនាគារចល័តតាមទូរស័ព្ទដៃ ម៉ាស៊ីនដកប្រាក់-ដាក់ប្រាក់បញ្ញើដោយស្វ័យប្រវត្តិ (ATMs/CDMs) និងហិរញ្ញវត្ថុផ្សេងទៀត។

ឆ្នាំ២០២០ គឺជាឆ្នាំដែល អេ អឹម ខេ បានឈានជើងចូលក្នុងយុគសម័យឌីជីថល ដែលក្នុងនោះដែរ អេ អឹម ខេ បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីធនាគារចល័ត។ កម្មវិធីនេះអាចជួយឱ្យអតិថិជនធ្វើការគ្រប់គ្រងរាល់សេវាហិរញ្ញវត្ថុ របស់ពួកគេនៅលើទូរស័ព្ទដៃដូចជា វេលុយក្នុង និងក្រៅប្រទេសវេលុយទៅវាឡេតបាគង និងធនាគារផ្សេងតាមបាគង បញ្ចូលលុយទូរស័ព្ទ បង់វិក្កយបត្រទឹកភ្លើង បង់ប្រាក់កម្ចី ត្រួតពិនិត្យសមតុល្យគណនីក៏ដូចជាសេវាទូទាត់តាម QR code ផងដែរ។

នៅក្នុងឆ្នាំដដែល អេ អឹម ខេ ក៏ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសេវាទូទាត់តាម QR code តាមរយៈ AMK Mobil App ដែលអតិថិជនមានភាពងាយស្រួលក្នុងការទូទាត់សាច់ប្រាក់នៅតាមហាងទំនិញផ្សេងៗបានយ៉ាង រហ័ស និងងាយស្រួល។ ជាងនេះទៅទៀត អេ អឹម ខេ ក៏បានដាក់ប្រើប្រាស់នូវផលិតផលទុនបង្វិល និងកញ្ចប់សេវាកម្មហិរញ្ញវត្ថុ សម្រាប់ខ្សែរសង្វាក់អាជីវកម្មដល់បងប្អូន និងម្ចាស់អាជីវកម្មនៅកម្ពុជា ដែលផលិតផលទាំងនោះមាន ដូចជា ទុនបង្វិល សម្រាប់ទិញវត្ថុធាតុដើម ឬទំនិញផ្សេងៗ និងសម្រាប់ពង្រីកអាជីវកម្មថ្មី និងទីផ្សារដែលពួកគាត់មិនមានទ្រព្យបញ្ចាំ។

អេ អឹម ខេ ក៏បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសេវាផ្ទេរប្រាក់ក្រៅប្រទេស ដែលអតិថិជនអាចទទួលលុយពីប្រទេសកូរ៉េខាងត្បូង និងវេលុយទៅកាន់ប្រទេសហ្វីលីពីន និងវៀតណាម។ អេ អឹម ខេ ក៏បានក្លាយជា

សមាជិកបាគងដែលជា Platform របស់ធនាគារជាតិនៃកម្ពុជា (NBC) ដែលអនុញ្ញាតឱ្យអតិថិជនធនាគារ ក៏ដូចជាសេវាហិរញ្ញវត្ថុអាចធ្វើការស្កេនទូទាត់ប្រាក់បានយ៉ាងងាយស្រួលដោយមិនចាំបាច់កាន់លុយសុទ្ធ។

- វេលុយក្រៅប្រទេសតាមEMO និងUnionPay៖ អាចឱ្យអតិថិជនវេលុយពីប្រទេសកម្ពុជាទៅបណ្តារប្រទេសទាំង១២ ដោយអស់ថ្លៃសេវាតិចតួចបំផុត។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ទទួលបានពានរង្វាន់ជាគ្រឹះស្ថាន ដែលអនុវត្តគោលការណ៍ ការពារអតិថិជនបានយ៉ាងល្អពី SMART CAMP AIGN ដែលជាស្ថាប័នឯករាជ្យអន្តរជាតិឯកទេសលើការវាយតម្លៃការ ការពារអតិថិជនក្នុងវិស័យហិរញ្ញវត្ថុ លំដាប់ពិភពលោក អេ អឹម ខេ នឹងបន្តការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការផ្តល់សេវាកម្មល្អជូនអតិថិជនប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ខ្ពស់។

ឆ្នាំ២០២១ គឺជាឆ្នាំដែល អេ អឹម ខេ បានពាំនាំយកបច្ចេកវិទ្យាឌីជីថល និងពង្រីកវិសាលភាពសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីឱ្យអតិថិជនកាន់តែមានភាពងាយស្រួល និងកាត់បន្ថយមកការិយាល័យ តាមរយៈមុខងារថ្មីៗដូចជា បើកគណនីបានដោយខ្លួនឯង (Selfie Banking) ស្នើកម្ចីតាមអនឡាញ និងវេលុយក្រៅប្រទេសតាមរយៈEMQ និង UnionPay។

- បើកគណនីបានដោយខ្លួនឯង (Selfie banking)៖ គឺជាមុខងារថ្មីដែលបានបង្កើតឡើងក្នុង AMK Mobile អាចឱ្យអតិថិជនបង្កើតគណនីបានដោយខ្លួនឯង ដោយចំណាយពេលត្រឹមតែ២ ឬ៣នាទីតែប៉ុណ្ណោះ។
- ស្នើកម្ចីតាមអនឡាញ៖ អតិថិជនគ្រាន់តែចូលក្នុងក្នុង AMK Mobile ឬ ហ្វេសប៊ុក AMK MFI ឬ AMK Digital អាចស្នើកម្ចីបានយ៉ាងងាយស្រួល ក្នុងអត្រាការប្រាក់សមរម្យ និងរក្សាការសម្ងាត់បានល្អ។
- វេលុយក្រៅប្រទេសតាមEMQ និងUnionPay៖ អាចឱ្យអតិថិជនវេលុយពីប្រទេសកម្ពុជាទៅបណ្តារប្រទេសទាំង១២ ដោយអស់ថ្លៃសេវាតិចតួចបំផុត។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ទទួលបានពានរង្វាន់ជាគ្រឹះស្ថាន ដែលអនុវត្តគោលការណ៍ការពារអតិថិជនបានយ៉ាងល្អពី SMART CAMP AIGN ដែលជាស្ថាប័នឯករាជ្យអន្តរជាតិឯកទេសលើការវាយតម្លៃការ ការពារអតិថិជនក្នុងវិស័យហិរញ្ញវត្ថុ លំដាប់ពិភពលោក អេ អឹម ខេ នឹងបន្តការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការផ្តល់សេវាកម្មល្អជូនអតិថិជនប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ខ្ពស់។

ឆ្នាំ២០២២ គឺជាឆ្នាំដែល អេ អឹម ខេ បានពង្រីកវិសាលភាពប្រតិបត្តិការកាន់តែធំ ទៅជុំវិញពិភពលោក ដែលធ្វើឱ្យអតិថិជនរបស់ខ្លួន អាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុបានកាន់តែទូលំទូលាយ ដែលក្នុងនោះមានដូចជា ការដាក់ឱ្យដំណើរការកាតឥណទាននិម្មិត UnionPay ទទួលប្រាក់ពីក្រៅប្រទេសតាម DeMoney និង Lightnet ផលិតផលកម្ចីបែតង កម្ចីប្រើប្រាស់ផ្ទាល់ខ្លួន កម្ចីប្រាក់បៀវត្សរ៍ និងស្កេនទូទាត់ថ្លៃទឹក និងអគ្គិសនី

- កាតឥណទាននិម្មិតUnionPay អនុញ្ញាតឱ្យអតិថិជនខ្លួន មិនចាំបាច់កាន់សាច់ប្រាក់នៅក្នុងដៃហើយអាចទូទាត់បានទាំងក្នុង និងក្រៅប្រទេស។
- ទទួលប្រាក់ក្រៅប្រទេសតាម DeMoney និង Lighten៖ អនុញ្ញាតឱ្យអតិថិជនអាចទទួលប្រាក់ពីក្រៅប្រទេស បានយ៉ាងងាយស្រួល និងអស់កម្រៃសេវាតិច។
- កម្ចីបែតង៖ គឺជាកម្ចីទិញអាជីវកម្ម ដែលយកទៅប្រើប្រាស់សម្រាប់ប្រកបរបរមិនប៉ះពាល់បរិស្ថានដូចជា ផ្គត់ផ្គង់ប្រព័ន្ធសូឡា ឡូជីស្ទីក ឬទិញយានយន្តដើរដោយអគ្គិសនី។

- កម្ចីប្រើប្រាស់ផ្ទាល់ខ្លួន៖ គឺជាកម្ចីដែលអតិថិជនអាចប្រើប្រាស់បានក្នុងគោលបំណងផ្ទាល់ខ្លួន ហើយអាចខ្ចីបានរហូតដល់ ២ម៉ឺនដុល្លារ ដោយមិនចាំបាច់មានទ្រព្យបញ្ចាំ។
- កម្ចីប្រាក់បៀវត្សរ៍៖ អនុញ្ញាតឱ្យអតិថិជនអាចប្រើប្រាស់ប្រាក់ខែរបស់ពួកគេជាមុនបាន ក្នុងគោលបំណងផ្ទាល់ខ្លួន។
- ស្តេនទូទាត់ថ្លៃទឹក និងអគ្គិសនី៖ មុខងារថ្មីលើ AMK Mobile នេះគឺអតិថិជនគ្រាន់តែស្តេនបានគងក៏អាចបង់ថ្លៃទឹក ភ្លើងអគ្គិសនី បានយ៉ាងងាយស្រួល ដោយមិនចាំបាច់វាយបញ្ចូលលេខកូដអតិថិជនទៀតឡើយ។

៣.១.២ ទស្សនវិស័យ បេសកកម្ម របស់គ្រឹះស្ថាន អេ អឹម ខេ

ក. ទស្សនវិស័យ

ទស្សនវិស័យរយៈពេលវែងរបស់អេ អឹម ខេ គឺដើម្បីសង្គមកម្ពុជា ដែលប្រជាពលរដ្ឋទាំងឡាយមានឱកាសគ្រប់គ្រាន់ និងស្មើភាពគ្នាក្នុងសកម្មភាពសេដ្ឋកិច្ច និងសង្គម ដើម្បីធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ពួកគេ ហើយអាចជួយជាវិភាគទានដ៏មានប្រយោជន៍ចំពោះការអភិវឌ្ឍប្រទេសជាតិ។


ខ. បេសកកម្ម

ផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប ជាពិសេស ស្ត្រី និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ បេសកកម្មក្នុងការជួយអភិវឌ្ឍសង្គម គឺជាផ្នែកមួយរបស់ អេ អឹម ខេ ក្នុងនាមជាក្រុមហ៊ុនដែលមានការទទួលខុសត្រូវខ្ពស់មួយ ដូច្នេះហើយ អេ អឹម ខេ នៅតែបន្តជួយដល់គ្រួសារ ដែលមានចំណូលទាប និងក្រីក្រ ដើម្បីឱ្យពួកគាត់ឱ្យទទួលបាននូវសេវាហិរញ្ញវត្ថុសម្រាប់លើកកម្ពស់ជីវភាពរបស់ពួកគាត់។ នៅក្នុងឆ្នាំ២០១៩ អតិថិជន អេ អឹម ខេ ៣៩% គឺជាអ្នកដែលមានជីវភាពក្រីក្របើតាមផ្នែកតាមការប៉ាន់ស្មានភាពក្រីក្រ (ប្រហាក់ប្រហែល) ប្រជាជនកម្ពុជាថ្នាក់ជាតិមានប្រមាណ ១៣%។ នេះបង្ហាញឱ្យឃើញថា អេ អឹម ខេ នៅតែប្រកាន់ខ្ជាប់នូវកិច្ចការងារសង្គមរបស់ខ្លួនក្នុងការជួយជនក្រីក្រ (ឯកសារស្រាវជ្រាវ ឆ្នាំ២០១៩)។

គ. គោលដៅ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានប្តេជ្ញាចិត្តធ្វើឱ្យមានភាពស្មើគ្នារវាងការងារហិរញ្ញវត្ថុ និងការងារសង្គមតាមរយៈការអនុវត្តជាក់ស្តែងនូវបេសកកម្មផ្នែកកិច្ចការសង្គមរបស់ខ្លួន ដើម្បីធានាឱ្យបាននូវគុណតម្លៃសង្គម និងទទួលស្គាល់ជាទូទៅ។ ការគ្រប់គ្រងការងារសង្គមគឺជាដំណើរការមួយនៃការដាក់បេសកកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទៅជាការអនុវត្តជាក់ស្តែង។ នេះគឺមានន័យថាអេ អឹម ខេបានបង្ហាញពីការខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការបង្កើតគោលដៅសង្គម បង្កើតយន្តការត្រួតពិនិត្យទៅលើគោលដៅទាំងនោះ និងការប្រើប្រាស់ព័ត៌មានដែលទទួលបាន ដើម្បីពង្រឹងការអនុវត្តបេសកកម្មរបស់គ្រឹះស្ថានឱ្យបានល្អ។ គោលដៅនៃការងារសង្គមរបស់ អេ អឹម ខេ ត្រូវបានបង្កើតឡើងតាមរយៈការបញ្ចូលបេសកកម្ម និងគោលការណ៍ណែនាំរបស់ អេ អឹម ខេ ដែលមានចំណុចខ្លាំងចំនួន៥ ដូចជា វិសាលភាព ប្រតិបត្តិការ ភាពសមស្របនៃផលិតផល តម្លាភាព និងគោលការណ៍ការពារអតិថិជន ការទទួលខុសត្រូវចំពោះបុគ្គលិក និងការផ្លាស់ប្តូរប្រកបដោយប្រសិទ្ធភាព។ ក្នុងគោលដៅគាំទ្រវិស័យកសិកម្ម អេ អឹម

៣.១.៣ របរនាសម្ព័ន្ធអ្នកគ្រប់គ្រង តួនាទី និងភារកិច្ចរបស់គ្រឹះស្ថាន
ក.របរនាសម្ព័ន្ធអ្នកគ្រប់គ្រង



អេ អ៊ឹម ខេ បានបង្កើតគណៈកម្មាធិការជាច្រើននៅកម្រិតថ្នាក់គ្រប់គ្រង ដើម្បីត្រួតពិនិត្យ និងគ្រប់គ្រងលើបញ្ហាផ្សេងៗ ដែលកើតមាននៅក្នុងប្រតិបត្តិការក្រុមហ៊ុន ដោយស្របទៅតាមលក្ខណៈនៃអាជីវកម្ម និងហានិភ័យមួយចំនួនផងដែរ។ គណៈកម្មាធិការទាំងអស់រួមមាន៖

គណៈកម្មាធិការប្រតិបត្តិ ទទួលខុសត្រូវក្នុងការធានាថា អេ អឹម ខេ ដំណើរការបកស្រាយដោយ
ប្រសិទ្ធិភាព។ គណៈកម្មាធិការនេះត្រួតពិនិត្យលើប្រធានបទជាច្រើន រួមទាំងយុទ្ធសាស្ត្រ និងការងារប្រតិបត្តិ

ការគ្រប់គ្រងការអនុវត្ត ការអភិវឌ្ឍគោលនយោបាយ និងប្រភេទហានិភ័យផ្សេងៗដែលកើតឡើងក្នុងអំឡុងពេលអនុវត្តយុទ្ធសាស្ត្រ អេ អឹម ខេ រួមទាំងហានិភ័យស្ថាប័នផងដែរ។ គណៈកម្មាធិការនេះត្រូវបានដឹកនាំដោយប្រធាននាយកប្រតិបត្តិ និងជួបប្រជុំជារៀងរាល់ខែ។

គណៈកម្មាធិការគ្រប់គ្រងហានិភ័យ (MRC)

គណៈកម្មាធិការគ្រប់គ្រងហានិភ័យមានតួនាទីត្រួតពិនិត្យការអនុវត្តនៃការគ្រប់គ្រងហានិភ័យរួមនាំផែនការអាជីវកម្មរបស់ក្រុមហ៊ុន។ ហានិភ័យនេះរួមមាន ហានិភ័យប្រតិបត្តិការ ការគ្រប់គ្រងការអនុលោមតាមបទបញ្ញត្តិ និងនីតិវិធីស្តីពីការប្រឆាំង និងការសំអាតប្រាក់កំដូចជាហិរញ្ញប្បទានភេរវកម្ម (AML/CFT) រួមទាំងគោលនយោបាយនានា។

គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងបំណុល (MANAGEMENT ALCO)

ការទទួលខុសត្រូវចម្បង របស់គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងបំណុលគឺគ្រប់គ្រងទាំងស្រុងទៅលើតារាងតុល្យការ និងត្រួតពិនិត្យលើផ្នែកហិរញ្ញវត្ថុរបស់ អេ អឹម ខេ។ គណៈកម្មាធិការនេះ ធានាលើអត្រាការប្រាក់ការកំណត់រូបិយវត្ថុសាច់ប្រាក់ និងហានិភ័យហិរញ្ញវត្ថុដទៃទៀត ដែលអាចកើតឡើងចំពោះភាពមិនស៊ីសង្វាក់គ្នារវាងទ្រព្យសកម្ម និងបំណុលរបស់ អេ អឹម ខេ ហើយត្រូវបានរាយការណ៍ វិភាគព្រមទាំងគ្រប់គ្រងយ៉ាងត្រឹមត្រូវ។ ទាំងនេះហើយ ដែលបានធ្វើឱ្យ អេ អឹម ខេ នៅតែបន្តរីកចម្រើនប្រកបដោយនិរន្តរភាព ទន្ទឹមនឹងការគ្រប់គ្រងហានិភ័យទាំងឡាយដោយប្រសិទ្ធភាព។

គណៈកម្មាធិការគ្រប់គ្រងហានិភ័យទាន (CRC)

គណៈកម្មាធិការគ្រប់គ្រងហានិភ័យឥណទានមាន តួនាទីត្រួតពិនិត្យ និងអនុវត្តការគ្រប់គ្រងហានិភ័យឥណទានដែលកើតមានពេលផ្តល់ប្រាក់កម្ចីរួមមានការអនុលោមតាមគោលនយោបាយឥណទាន ការប្រាក់កម្ចី និងការត្រួតពិនិត្យគុណភាពផលប៉ុន្តែប្រាក់កម្ចី។ គណៈកម្មាធិការនេះកំណត់កម្រិតទំហំផលប៉ុន្តែប្រាក់កម្ចី(តាមរយៈផលប៉ុន្តែ ប្រាក់កម្ចីអតិបិជនតាមវិស័យ ឬផលិតផល)ដោយធ្វើការវិភាគលើនិន្នាការ និងមូលហេតុនៃការមិនបំពេញកាតព្វកិច្ចរបស់អតិបិជនកម្ចី ព្រមទាំងចាត់វិធានការបង្ការនៅពេលចាំបាច់។

គណៈកម្មាធិការបច្ចេកវិទ្យាព័ត៌មាន (ITC)

គណៈកម្មាធិការបច្ចេកវិទ្យាព័ត៌មានតួនាទី ផ្តល់ការណែនាំជាយុទ្ធសាស្ត្រ សម្រាប់ការគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យាទាំងអស់នៅ អេ អឹម ខេ។ ជាធម្មតាគណៈកម្មាធិការនេះមានតួនាទីត្រួតពិនិត្យជាប្រចាំនូវប្រតិបត្តិការព័ត៌មានវិទ្យាច្បាប់ការអនុលោមនៃការអនុវត្តគម្រោង និងយុទ្ធសាស្ត្រប្រតិបត្តិការប្រព័ន្ធព័ត៌មាន។ អាទិភាពនៃការអភិវឌ្ឍ និងការវិនិយោគប្រព័ន្ធនេះត្រូវបានតែបំពេញតាមអាទិភាពនៃអាជីវកម្មរបស់ អេ អឹម ខេ និង តម្រូវការរបស់អ្នកប្រើប្រាស់។

គណៈកម្មាធិការយុទ្ធសាស្ត្រ បច្ចេកវិទ្យាព័ត៌មានវិទ្យា (ITSC)

គោលបំណងនៃគណៈកម្មាធិការយុទ្ធសាស្ត្របច្ចេកវិទ្យាព័ត៌មាន គឺធានាថាផែនការ និងយុទ្ធសាស្ត្រនៃប្រព័ន្ធបច្ចេកវិទ្យា គឺត្រូវតែផ្តល់សេវាកម្ម និងដំណោះស្រាយប្រកបដោយស្តង់ដារ បច្ចេកវិទ្យា និងគោលការណ៍ត្រឹមត្រូវ។

គណៈកម្មាធិការអភិវឌ្ឍផលិតផល (PDC)

គណៈកម្មាធិការអភិវឌ្ឍផលិតផលធានាថាផលិតផល និងសេវាកម្មហិរញ្ញវត្ថុ អេ អឹម ខេ ត្រូវ បាន

បង្កើតឡើងដោយឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន មានការប្រកួតប្រជែងនៅលើ ទីផ្សារ កាត់បន្ថយ ហានិភ័យដែលអាចកើតមាន ការចំណាយលើប្រតិបត្តិការមានប្រសិទ្ធភាព ខ្ពស់ ហើយឆ្លើយតបទៅនឹងចក្ខុវិស័យ និងបេសកកម្មរបស់ អេ អឹម ខេ។ គណៈកម្មាធិការនេះ ក៏មានតួនាទីពិនិត្យ និងសម្រេចទៅលើការបង្កើត ផលិតផលទាំងរយៈពេលខ្លី និងរយៈពេលវែង លើកសំណើផ្សេងៗទាក់ទងនឹងផលិតផលថ្មីៗ បង្កើតគោល នយោបាយ នីតិវិធី និងយុទ្ធសាស្ត្រ សម្រាប់ផលិតផល និងសេវាកម្មមុនពេលដាក់បញ្ចូលទៅ គណៈកម្មាធិការ ប្រតិបត្តិ Exco និង ក្រុមប្រឹក្សាភិបាល BOD ត្រួតពិនិត្យ និងសម្រេច។ លើសពីនេះទៀតគណៈកម្មាធិការត្រូវ តាមដាន វឌ្ឍនភាពនៃការអនុវត្ត និងពង្រឹងគម្រោង ធ្វើបច្ចុប្បន្នភាពជាប្រចាំអំពីគម្រោង ក៏ដូចជាព័ត៌មាន ដែល មិនទាន់សម្រេច វាយតម្លៃភាពជោគជ័យឬបរាជ័យ នៃការដាក់ឱ្យប្រើប្រាស់សាកល្បង និងផ្តល់នូវអនុសាសន៍ សម្រាប់ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។

គណៈកម្មាធិការគ្រប់គ្រងសាខា (BMC)

គណៈកម្មាធិការគ្រប់គ្រងសាខាត្រូវបានបង្កើតឡើង ដើម្បីគ្រប់គ្រងដំណើរការសាខាទាំងអស់អេ អឹម ខេ ហើយធានាបាននូវគុណភាព និងប្រសិទ្ធភាពតាមរយៈការលើកកម្ពស់សេវាកម្មអតិថិជនប្រកបដោយស្តង់ដារ និងសម្រេចបានលទ្ធផលនៃការអនុវត្តការងារខ្ពស់។ គណៈកម្មាធិការនេះក៏មានទំនួលខុសត្រូវក្នុងការជ្រើសរើស តំបន់សក្តានុពលដើម្បីបើកសាខាថ្មី និងផ្តល់សេវាធនាគារហ័សឱ្យស្របទៅតាមទិសដៅយុទ្ធសាស្ត្រអាជីវកម្ម អេ អឹម ខេ ផងដែរ។

គណៈកម្មាធិការគ្រប់គ្រងសាខា (BMC)

គណៈកម្មាធិការគ្រប់គ្រងសាខាត្រូវបានបង្កើតឡើង ដើម្បីគ្រប់គ្រងដំណើរការសាខាទាំងអស់របស់ អេ អឹម ខេ ហើយធានាបាននូវគុណភាព និងប្រសិទ្ធភាពតាមរយៈការលើកកម្ពស់សេវាកម្ម អតិថិជន ប្រកបដោយស្តង់ដារ និងសម្រេចបានលទ្ធផលនៃការអនុវត្តការងារខ្ពស់។ គណៈកម្មាធិការនេះក៏មានទំនួល ខុសត្រូវក្នុងការជ្រើសរើស តំបន់សក្តានុពល ដើម្បីបើកសាខាថ្មី និងផ្តល់សេវាធនាគារហ័សឱ្យស្របទៅតាម ទិសដៅយុទ្ធសាស្ត្រអាជីវកម្ម អេ អឹម ខេ ផងដែរ។

គណៈកម្មាធិការបណ្តុះបណ្តាល និងអភិវឌ្ឍន៍សមត្ថភាព (LCD)

គណៈកម្មាធិការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ ជួយដល់ អេ អឹម ខេ ក្នុងការកសាងវប្បធម៌នៃ ការរៀន សូត្រជាប្រចាំ ដើម្បីធ្វើឱ្យបុគ្គលិកមានសមត្ថភាពកាន់តែប្រសើរឡើង ក៏ដូចជាពង្រីក សមត្ថភាពរបស់ស្ថាប័ន ផងដែរ ជាងនេះទៀត ជាអ្នកផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយវិជ្ជាជីវៈដែល មានក្រមសីលធម៌ខ្ពស់។ គណៈ កម្មាធិការនេះធានាឱ្យយ៉ាងណាឱ្យកម្មវិធីបណ្តុះបណ្តាល និងការអភិវឌ្ឍន៍ស្របតាមយុទ្ធសាស្ត្រគោលការណ៍ និងស្តង់ដារ អេ អឹម ខេ។ គណៈកម្មាធិការ នេះផងដែរមានសិទ្ធិធ្វើការសម្រេចចិត្តលើគ្រប់វិស័យដែល ទាក់ទងនឹងកម្មវិធីបណ្តុះបណ្តាល និងអភិវឌ្ឍន៍សមត្ថភាពនៅក្នុង អេ អឹម ខេ និងផ្តល់អនុសាសន៍ដល់គណៈ កម្មាធិការប្រតិបត្តិ ដែលត្រូវធ្វើ ឬមានការកែលម្អផ្សេងៗ។

គ.ការកិច្ចគណៈគ្រប់គ្រងក្រុមប្រឹក្សាភិបាល

លោក JOHN CON – SING YUNG ត្រូវបានក្រុមភាគទុនិកនៃគ្រឹះស្ថានមក្រុមហិរញ្ញវត្ថុ អេ អឹម ខេ ត្រូវបានតែងតាំងជាក្រុមប្រឹក្សាភិបាលដែលទទួលខុសត្រូវចំពោះអភិបាលកិច្ចទូទៅ និងការណែនាំយុទ្ធសាស្ត្រ ដល់គ្រឹះស្ថាន ក្រុមប្រឹក្សាដែលមាន ៩ រូប(រួមទាំងអគ្គនាយកផងដែរ) គឺជាអ្នកដែលមានជំនាញទូលំទូលាយ

ក្នុងវិស័យផ្សេងៗ ដូចជា ហិរញ្ញវត្ថុ បច្ចេកវិទ្យាព័ត៌មានវិទ្យា ហានិភ័យ រតនាគារ សវនកម្ម ច្បាប់ និងប្រតិបត្តិការ និងការអភិវឌ្ឍក៏ដូចជាបទពិសោធន៍ជាច្រើនក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ធនាគារពាណិជ្ជ និងធនាគារវិនិយោគ។ ក្រុមប្រឹក្សាភិបាលតែងតាំងនាយកប្រតិបត្តិ(CEO) ដែលធ្វើការជាមួយគណៈកម្មាធិការប្រតិបត្តិរួមមាន (C-Suit) និងនាយកដ្ឋានសំខាន់ៗផ្សេងទៀត។ គណៈកម្មាធិការនេះ ណែនាំគណៈគ្រប់គ្រងដែលរួមមាននាយក/នាយិការនាយកដ្ឋាន និង(C- Suit) ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានបង្កើតគណៈកម្មាធិការចំនួន៥ ដែលរាយការណ៍ជូនក្រុមប្រឹក្សាភិបាល

គណៈកម្មាធិការទាំងនោះរួមមាន៖

- គណៈកម្មាធិការវាយតម្លៃការតែងតាំង និងអភិបាលកិច្ច (RNCG)
- គណៈកម្មាធិការ ទ្រព្យសកម្ម និងបំណុល កម្រិតក្រុមប្រឹក្សាភិបាល(B.ALCO)
- គណៈកម្មាធិការការងារសង្គម(SPC)
- គណៈកម្មាធិការសវនកម្ម និងហិរញ្ញវត្ថុ(AFC)
- គណៈកម្មាធិការគ្រប់គ្រងហានិភ័យថ្នាក់ក្រុមប្រឹក្សាភិបាល(BRC)

គណៈកម្មាធិការវាយតម្លៃការតែងតាំង និងអភិបាលកិច្ច

គណៈកម្មាធិការនេះមានភារកិច្ចត្រួតពិនិត្យលើការវាយតម្លៃបុគ្គលិករបស់គ្រឹះស្ថាន និងធានាថាបុគ្គលិកទាំងអស់ ទទួលបានលើកទឹកចិត្តស្មើគ្នា ចំពោះការរួមចំណែករបស់ពួកគេក្នុងការបំពេញការងារឱ្យគ្រឹះស្ថាន។ គណៈកម្មាធិការនេះក៏ទទួលខុសត្រូវក្នុងការជ្រើសរើសតែងតាំងនាយកថ្មី សមាជិក គណៈកម្មាធិការក្រុមប្រឹក្សាភិបាលគណៈគ្រប់គ្រងជាន់ខ្ពស់ផងដែរ។ គណៈកម្មាធិការនេះបានកំណត់គោលនយោបាយសំណងសម្រាប់នាយក សមាជិកគណៈកម្មាធិការ និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់គ្រឹះស្ថាន។

គណៈកម្មាធិការនេះ មានភារកិច្ចណែនាំសមាជិកថ្មីៗរៀបសេចក្តីសង្ខេប ដើម្បីឱ្យក្រុមប្រឹក្សាភិបាលទទួលបានព័ត៌មានទាន់ពេលវេលា លើការអភិវឌ្ឍផ្នែកអភិបាលកិច្ចគ្រឹះស្ថាន ធ្វើបច្ចុប្បន្នភាពតួនាទី និងការទទួលខុសត្រូវ របស់សមាជិកក្រុមប្រឹក្សាភិបាល ទាក់ទងកាតព្វកិច្ចផ្លូវច្បាប់ជាដើម។ ទាក់ទងនឹងអភិបាលកិច្ចគ្រឹះស្ថាន គណៈកម្មាធិការនេះធានាឱ្យបានថាក្រុមប្រឹក្សាភិបាលបានបំពេញការងារបានយ៉ាងល្អ ប្រកបដោយប្រសិទ្ធភាព ដើម្បីអនុវត្ត ឬសម្របសម្រួលការវាយតម្លៃខ្លួនឯង និងការវាយតម្លៃសមាជិកក្នុងក្រុមប្រឹក្សាភិបាល។ នៅក្នុងឆ្នាំ២០២២នេះ គណៈកម្មាធិការផ្តល់តម្លៃការ តែងតាំង និងអភិបាលកិច្ច បានជួបគ្នា និងកិច្ចប្រជុំចំនួន២លើកដើម្បីផ្តល់ជាអនុសាសន៍ទៅកាន់ក្រុមប្រឹក្សាភិបាលលើលទ្ធផលមួយចំនួនដូចខាងក្រោម៖

- ពិនិត្យ និងអនុម័តលើ Vested Incentive ក្នុងឆ្នាំ២០២២
- ពិនិត្យ និងផ្តល់អនុសាសន៍លើការកែប្រែគោលនយោបាយប្រាក់រង្វាន់លើកទឹកចិត្តប្រចាំឆ្នាំ
- ពិនិត្យ និងផ្តល់អនុសាសន៍លើធម្មនុញ្ញរបស់គណៈកម្មាធិការ ផ្តល់តម្លៃការតែងតាំង និងអភិបាលកិច្ច
- ពិនិត្យ និងផ្តល់អនុសាសន៍លើការកែប្រែគោលនយោបាយប្រាក់រង្វាន់លើកទឹកចិត្តប្រចាំខែ
- ធ្វើការតែងតាំងអភិបាលថ្មី
- ពិនិត្យ និងអនុម័តលើការកែប្រែ កម្រិតការងារ និងកម្រិតប្រាក់បៀវត្សសម្រាប់បុគ្គលិក និងថ្នាក់គ្រប់គ្រង អេ អឹម ខេ

- ពិនិត្យ និងអនុម័តលើការតម្លើងប្រាក់បៀវត្សរ៍សម្រាប់ឆ្នាំ២០២៣ និងការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តសម្រាប់ឆ្នាំ២០២២
- ពិនិត្យ និងផ្តល់អនុសាសន៍ពីការកែប្រែគោលនយោបាយធនធានមនុស្ស
- ពិនិត្យ និងផ្តល់អនុសាសន៍សម្រាប់ការកែប្រែនូវវេចនាសម្ព័ន្ធថ្មី អេ អឹម ខេ សម្រាប់ឆ្នាំ២០២៣។

គណៈកម្មាធិការ ទ្រព្យសកម្ម និងបំណុល

គណៈកម្មាធិការទ្រព្យសកម្ម និងបំណុលផ្តល់ការប្រឹក្សាពីយុទ្ធសាស្ត្រទាក់ទង និងការគ្រប់គ្រងតារាងតុល្យការក្រុមហ៊ុនទាំងមូល និងអនុម័តទៅលើគោលនយោបាយ ស្តីពីការប្រឆាំងការសម្អាតប្រាក់។ គណៈកម្មាធិការនេះ ទទួលខុសត្រូវលើយុទ្ធសាស្ត្រនៃការគ្រប់គ្រងអត្រាការប្រាក់ និងសន្ទនីយភាពហានិភ័យរបស់គ្រឹះស្ថាន ក្នុងគោលបំណង ដើម្បីរក្សាបាននូវកំណើន និងប្រាក់ចំណេញប្រកបដោយនិរន្តរភាព និងសម្រេចបាននូវតម្លៃម្ចាស់ភាគហ៊ុនកាន់តែប្រសើរបំផុត។ គណៈកម្មាធិការនេះអនុវត្តភារកិច្ចជាប្រចាំដូចខាងក្រោម៖

- ពិនិត្យសន្ទនីយភាព និងការគ្រប់គ្រងមូលនិធិរបស់គ្រឹះស្ថាន
- ពិនិត្យឡើងវិញ និងផ្តល់អនុសាសន៍លើយុទ្ធសាស្ត្រមូលនិធិ និងផែនការមូលនិធិបម្រុង
- វាយតម្លៃលើអត្រាការប្រាក់ សន្ទនីយភាព និងហានិភ័យអត្រាការប្រាក់បរទេសរបស់គ្រឹះស្ថាន
- ពិនិត្យឡើងវិញតាមការកំណត់នៃស្ត្រេសតេស្តទៅលើទីផ្សារសំខាន់ៗ និងផលប៉ះពាល់លើយុទ្ធសាស្ត្រប្រឆាំងការសម្អាតប្រាក់
- ផ្តល់អនុសាសន៍ក្នុងការអនុម័តលើនីតិវិធីទាំងអស់នៃការគាំពារការប្រឆាំងការសម្អាតប្រាក់
- ពិនិត្យឡើងវិញ នូវការផ្តល់ផលិតផលថ្មី និងការផ្លាស់ប្តូរជាមួយនឹងផលប៉ះពាល់ លើប្រាក់ចំណេញសន្ទនីយភាព និង FX Position
- ពិនិត្យឡើងលើគម្រោងថវិកាប្រចាំឆ្នាំ និងផែនការយុទ្ធសាស្ត្រដែលទាក់ទងនឹងការគ្រប់គ្រងតារាងតុល្យការសម្រាប់ឆ្នាំ២០២២នេះ គណៈកម្មាធិការទ្រព្យសកម្ម និងបំណុល បានជួបប្រជុំចំនួន៤ លើក ដើម្បីពិភាក្សាលើបញ្ហាយុទ្ធសាស្ត្រសំខាន់ ដែលទាក់ទងនឹងហានិភ័យនៃការគ្រប់គ្រងតារាងតុល្យភាពដូចខាងក្រោម៖
- ពិនិត្យឡើងវិញនូវការអនុវត្តគម្រោងថវិកា និងការប្រមើលមើលឡើងវិញកំណត់ហានិភ័យហិរញ្ញវត្ថុ និងផ្តល់អនុសាសន៍ដល់ក្រុមប្រឹក្សាភិបាលនូវយុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យ
- ពិនិត្យឡើងវិញនូវការគ្រប់គ្រងទ្រព្យសកម្ម និងបំណុល និងវាយតម្លៃហានិភ័យសាច់ប្រាក់ងាយស្រួល និងពិនិត្យឡើងវិញព្រមទាំងតាមដានគំរូស្ត្រេសតេស្ត
- ពិនិត្យឡើងវិញនូវគម្រោងថវិកាឆ្នាំ២០២៣ ដោយផ្ដោតលើការគ្រប់គ្រងតារាងតុល្យការ និងដាក់ស្នើទៅកាន់ក្រុមប្រឹក្សាភិបាល
- ពិនិត្យការងាររបស់សវនករខាងក្រៅ និងពិភាក្សាការវិនិច្ឆ័យលើគុណភាពសមស្រប និងភាពអាចទទួលយកបាននៃគោលការណ៍គណនេយ្យរបស់ក្រុមហ៊ុន និងការអនុវត្តលើហិរញ្ញវត្ថុ ភាពពេញលេញ និងភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន

- ធានាថាមុខងារសវនកម្មផ្ទៃក្នុងមានធនធានចាំបាច់ និងលទ្ធភាពទទួលបានព័ត៌មានដើម្បីអាចបំពេញបានតាមអាណត្តិរបស់ខ្លួន
- ពិនិត្យ និងវាយតម្លៃតួនាទី និងប្រសិទ្ធភាពនៃមុខងារសវនកម្មផ្ទៃក្នុងនៅក្នុងបរិបទទូទៅនៃប្រព័ន្ធគ្រប់គ្រងហានិភ័យរបស់ក្រុមហ៊ុននៅមូលដ្ឋានប្រចាំត្រីមាស ឬយ៉ាងហោចណាស់ពាក់កណ្តាលឆ្នាំក្នុងឆ្នាំ២០២២គណៈកម្មាធិការសវនកម្ម និងហិរញ្ញវត្ថុបានជួបប្រជុំចំនួន៤លើក ដើម្បីធ្វើការពិភាក្សាលើបញ្ហាយុទ្ធសាស្ត្រដូចខាងក្រោម៖
 - ពិនិត្យឡើងវិញ និងផ្តល់អនុសាសន៍លើរបាយការណ៍សវនកម្មហិរញ្ញវត្ថុ២០២១ សម្រាប់ការអនុម័តពីក្រុមប្រឹក្សាភិបាល
 - ពិភាក្សាផែនការសវនកម្មខាងក្រៅឆ្នាំ២០២២ និង២០២៣ជាមួយសវនករខាងក្រៅ
 - បានពិភាក្សាអំពីការអនុវត្តខ្សែអាជីវកម្មតក្កវិជ្ជា ការចំណាយថ្លៃដើមផលចំណេញបន្ទាត់អាជីវកម្មនិងប្រសិទ្ធភាព
 - ពិនិត្យវឌ្ឍនភាពប្រឆាំងនឹងផែនការសវនកម្មផ្ទៃក្នុងឆ្នាំ២០២២ និងពិនិត្យអនុម័តលើផែនការសវនកម្មផ្ទៃក្នុងឆ្នាំ២០២៣ និងផែនការថវិកាសវនកម្មផ្ទៃក្នុងពិភាក្សាពីការរកឃើញកង្វះខាតសំខាន់ៗនិងផ្តល់ជាមតិយោបល់ក្នុងការកែតម្រូវ និងកែលម្អ
 - ត្រួតពិនិត្យ និងអនុម័តសេចក្តីណែនាំស្តីពីការអភិវឌ្ឍបុគ្គលិក និងការត្រួតពិនិត្យសម្រាប់បុគ្គលិកសវនកម្មផ្ទៃក្នុង
 - ម៉ាទ្រិចផ្តល់ពិន្ទុហានិភ័យរបស់សវនកម្មផ្ទៃក្នុង ការកំណត់កំរិតហានិភ័យដោយនាយកដ្ឋានសវនកម្មផ្ទៃក្នុង
 - ត្រួតពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំឆ្នាំទាក់ទងនឹងការរៀបចំ និងប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងសម្រាប់ឆ្នាំ២០២១
 - ត្រួតពិនិត្យ និងពិភាក្សាពីផលប៉ះពាល់លើរបាយការណ៍ហិរញ្ញវត្ថុដែលបានអនុម័ត និងការអនុវត្តតាមស្តង់ដារ របាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាថ្មី (CIFRS)
 - ពិភាក្សា និងផ្តល់អនុសាសន៍ស្តីពីគម្រោងថវិកាឆ្នាំ២០២៣ ដើម្បីអនុម័តពីក្រុមប្រឹក្សាភិបាល។

គណៈកម្មាធិការការងារសង្គម

នៅកម្រិតក្រុមប្រឹក្សាភិបាល គណៈកម្មាធិការការងារសង្គមជួយក្រុមប្រឹក្សាភិបាល ដើម្បីធានាឱ្យមានការធ្វើយុទ្ធសាស្ត្រ អេ អឹម ខេ ឱ្យស្របជាមួយនឹងបេសកកម្មសង្គមរបស់ខ្លួន។ គណៈកម្មាធិការក៏ផ្តល់យោបល់លើភាពអាចជឿជាក់បាននៃក្របខ័ណ្ឌវិភាគ និងរាយការណ៍ដែលត្រូវបានប្រើ ដើម្បីវាស់ស្ទង់ការអនុវត្តការងារសង្គម។ គណៈកម្មាធិការវាយតម្លៃ ពីផលប៉ះពាល់នៃយុទ្ធសាស្ត្រអាជីវកម្មរបស់ អេ អឹម ខេ ដើម្បីសម្រេចបាននូវបេសកកម្មសង្គមរបស់ខ្លួន។ កិច្ចសំខាន់របស់នាយកដ្ឋានស្រាវជ្រាវគឺ ដើម្បីជួយគណៈកម្មាធិការការងារសង្គម ប្រមូល និងវិភាគទិន្នន័យ ដល់អតិថិជនគ្រប់កម្រិត(រាប់បញ្ចូលទាំងភាពក្រីក្រ ភាពពេញចិត្ត ហេតុផលចាកចេញ ការប្រើប្រាស់ផលិតផល អាកប្បកិរិយានៃអ្នកប្រើសេវាហិរញ្ញវត្ថុសមាមាត្រអ្នករស់នៅ

តាមជនបទ ការយល់ដឹងអំពីផលិតផល មតិយោបល់លើឥរិយាបថរបស់បុគ្គលិក។ ដើម្បីជំនួយយុទ្ធសាស្ត្ររបស់ អេ អឹម ខេ ។ នាយកដ្ឋានស្រាវជ្រាវបានធ្វើការជាមួយនាយកដ្ឋានផ្សេងៗទៀតនៅ អេ អឹម ខេ ដើម្បីធានាឱ្យបានស្តង់ដារ និងការគ្រប់គ្រងការងារសង្គមដែលមានប្រសិទ្ធភាពខ្ពស់។ ទិន្នន័យដែលទទួលបានពីនាយកដ្ឋាន ស្រាវជ្រាវត្រូវបានវាយតម្លៃជារៀងរាល់ឆ្នាំតាមរយៈ “របាយការណ៍ក្របខ័ណ្ឌការងារសង្គម” ដែលមានបួនចំណុចគឺ៖ ការផ្សព្វផ្សាយផលិតផល លក្ខណៈពិសេសផលិតផលតម្លាភាព និងការពារអតិថិជនព្រមទាំងទំនួលខុសត្រូវរបស់បុគ្គលិក។ របាយការណ៍នេះ ត្រូវបានបង្ហាញជារៀងរាល់ឆ្នាំដោយគណៈកម្មាធិការការងារសង្គម ដល់ក្រុមប្រឹក្សាភិបាល ដើម្បីផ្តល់នូវទស្សនៈមួយប្រកបដោយតុល្យភាពនៃការអនុវត្តការងារ អេ អឹម ខេ ដើម្បីអភិបាលកិច្ចធ្វើការសម្រេចចិត្តបានត្រឹមត្រូវទាំងផ្នែកសង្គម និងហិរញ្ញវត្ថុ។ គណៈកម្មាធិការការងារសង្គម (SPC) មានការប្រជុំយ៉ាងហោចណាស់ពីរដងក្នុងមួយឆ្នាំ ដើម្បីពិនិត្យមើលរបាយការណ៍ក្របខ័ណ្ឌការងារសង្គម។

គណៈកម្មាធិការសវនកម្ម និងហិរញ្ញវត្ថុ

គណៈកម្មាធិការនេះមានទំនួលខុសត្រូវលើចំណុចដូចខាងក្រោម៖

- សុចរិតភាពនៃព័ត៌មានលើរបាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថានត្រូវបានរាយការណ៍ និងផ្សព្វផ្សាយផ្តល់ព័ត៌មានជូនសាធារណៈជន និងធនាគារជាតិនៃកម្ពុជា ដោយមានភាពត្រឹមត្រូវច្បាស់លាស់ និងជឿជាក់។
- ភាពពាក់ព័ន្ធនៃវិធីសាស្ត្រគណនេយ្យដែលត្រូវបានប្រើប្រាស់ ដើម្បីរៀបចំគណនីបុគ្គល និងគណនីរួមបញ្ចូលគ្នា ប្រសិនបើមាន
- គុណភាពប្រព័ន្ធគ្រប់គ្រងសវនកម្មផ្ទៃក្នុងគ្រឹះស្ថាន (នាយកដ្ឋានសវនកម្មផ្ទៃក្នុង)
- ឯករាជ្យភាព និងប្រតិបត្តិការនៃសវនករខាងក្រៅរបស់គ្រឹះស្ថាន។

គណៈកម្មាធិការក៏បានអនុវត្តការងារមួយចំនួនទៀតជាប្រចាំដូចខាងក្រោម៖

- ពិនិត្យ និងពិភាក្សាជាមួយថ្នាក់គ្រប់គ្រងពីបញ្ហារបាយការណ៍ហិរញ្ញវត្ថុសំខាន់ៗ និងការវិនិច្ឆ័យដែលបានធ្វើឡើងទាក់ទងនឹងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមុនពេលដាក់ជូនក្រុមប្រឹក្សាភិបាលស្ថាប័នរដ្ឋាភិបាល ឬសាធារណៈជន។
- ពិនិត្យ ឬផ្តល់អនុសាសន៍លើគោលនយោបាយគណនេយ្យ និងហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងគោលនយោបាយសវនកម្មផ្ទៃក្នុងសម្រាប់ការអនុម័តរបស់ក្រុមប្រឹក្សាភិបាល
- ពិនិត្យ និងគ្រប់គ្រងភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងផ្តល់អនុសាសន៍លើរបាយការណ៍ដែលបានធ្វើសវនកម្ម ដើម្បីឱ្យក្រុមប្រឹក្សាភិបាលធ្វើការអនុម័ត
- ផ្តល់អនុសាសន៍ និងស្នើសុំការប្រចាំឆ្នាំដែលបានសុំជាពិសេសលើការចំណាយប្រតិបត្តិការដល់ក្រុមប្រឹក្សាភិបាលសម្រាប់ធ្វើការអនុម័ត
- ទទួល និងវាយតម្លៃរបាយការណ៍ពីការគ្រប់គ្រងលើប្រសិទ្ធភាពនៃប្រព័ន្ធគ្រប់គ្រងពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុនដែលពួកគេបានបង្កើតឡើង

- ពិនិត្យឡើងវិញ ជាទៀងទាត់នូវការសន្និដ្ឋាននៃប្រព័ន្ធសាកល្បងដែលដោយសវនករផ្ទៃក្នុង ឬខាងក្រៅ និងភាពគ្រប់គ្រងនៃសកម្មភាពដែលអាចគ្រប់គ្រងបានដោយផ្អែកលើការសន្និដ្ឋានទាំងនោះ
- ពិចារណា និងផ្តល់អនុសាសន៍ដល់ក្រុមប្រឹក្សាភិបាល ដើម្បីដាក់ទៅម្ចាស់ភាគហ៊ុនសម្រាប់ការអនុម័តនៅ AGM ទាក់ទងនឹងការតែងតាំងសំណងរបស់សវនករខាងក្រៅ
- ពិនិត្យការងាររបស់សវនករខាងក្រៅ និងពិភាក្សាការវិនិច្ឆ័យលើគុណភាពសមស្រប និងភាពអាចទទួលយកបាននៃគោលការណ៍គណនេយ្យរបស់ក្រុមហ៊ុន និងការអនុវត្តលើហិរញ្ញវត្ថុ ភាពពេញលេញ និងភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន
- ធានាថាមុខងារសវនករផ្ទៃក្នុង មានធនធានចាំបាច់ និងលទ្ធភាពទទួលបានព័ត៌មាន ដើម្បីអាចបំពេញបានតាមអាណត្តិរបស់ខ្លួន
- ពិនិត្យ និងវាយតម្លៃតួនាទី និងប្រសិទ្ធភាពនៃមុខងារសវនករផ្ទៃក្នុង នៅក្នុងបរិបទទូទៅនៃប្រព័ន្ធគ្រប់គ្រងហានិភ័យរបស់ក្រុមហ៊ុននៅលើមូលដ្ឋានប្រចាំត្រីមាស ឬយ៉ាងហោចណាស់ពាក់កណ្តាលឆ្នាំ។

ក្នុងឆ្នាំ២០២២ គណៈកម្មាធិការសវនកម្ម និងហិរញ្ញវត្ថុ បានជួបប្រជុំចំនួន៤លើក ដើម្បីធ្វើការពិភាក្សាលើបញ្ហាយុទ្ធសាស្ត្រខាងក្រោម៖

- ពិនិត្យឡើងវិញ និងផ្តល់អនុសាសន៍លើរបាយការណ៍សវនកម្មហិរញ្ញវត្ថុ ២០២១ សម្រាប់ការអនុម័តពីក្រុមប្រឹក្សាភិបាល
- ពិភាក្សាផែនការសវនកម្មខាងក្រៅឆ្នាំ២០២២ និង២០២៣ ជាមួយសវនករខាងក្រៅ
- បានពិភាក្សាអំពីការអនុវត្តខ្សែអាជីវកម្មកត្តាវិជ្ជា ការចំណាយថ្លៃដើមផលចំណេញបន្ទាត់អាជីវកម្ម និងប្រសិទ្ធភាព
- ពិនិត្យវឌ្ឍនភាពប្រឆាំងនឹងផែនការសវនកម្មក្នុងឆ្នាំ ២០២២ និងពិនិត្យ អនុម័តលើផែនការសវនកម្មផ្ទៃក្នុងឆ្នាំ ២០២៣ និងផែនការថវិកាសវនកម្មផ្ទៃក្នុង
- ពិភាក្សាពីការរកឃើញកង្វះខាតសំខាន់ៗ និងផ្តល់ជាមតិយោបល់ក្នុងការកែតម្រូវ និងកែលម្អ
- ត្រួតពិនិត្យ និងអនុម័តសេចក្តីណែនាំស្តីពីការអភិវឌ្ឍបុគ្គលិក និងការត្រួតពិនិត្យសម្រាប់បុគ្គលិកសវនករផ្ទៃក្នុង
- ម៉ាទ្រិចផ្តល់ពិន្ទុហានិភ័យសវនកម្មផ្ទៃក្នុង ការកំណត់កម្រិតហានិភ័យដោយនាយកដ្ឋានសវនកម្មផ្ទៃក្នុង។
- ត្រួតពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំឆ្នាំទាក់ទងនឹងការរៀបចំ និងប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងសម្រាប់ឆ្នាំ២០២១
- ត្រួតពិនិត្យ និងពិភាក្សាពីផលប៉ះពាល់លើរបាយការណ៍ហិរញ្ញវត្ថុដែលបានអនុម័ត និងការអនុវត្តតាមស្តង់ដារ របាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាថ្មី (CIFRS)
- ពិភាក្សា និងផ្តល់អនុសាសន៍ស្តីពីគម្រោងថវិកាឆ្នាំ២០២៣ ដើម្បីអនុម័តពីក្រុមប្រឹក្សាភិបាល។

គណៈកម្មាធិការហានិភ័យ

ក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានជឿជាក់យ៉ាងមុតមាំ

ទៅលើការគ្រប់គ្រងហានិភ័យ ថាពិតជាមានសារៈសំខាន់ណាស់ សម្រាប់ជោគជ័យលើអាជីវកម្ម ក្នុងនាមជាគ្រឹះស្ថាន។ គណៈកម្មាធិការនេះក៏ទទួលខុសត្រូវក្នុងការជ្រើសរើសតែងតាំងនាយកថ្មី សមាជិក គណៈកម្មាធិការក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងជាន់ខ្ពស់ផងដែរ។ គណៈកម្មាធិការបានកំណត់គោលនយោបាយសំណងសម្រាប់នាយកគណៈកម្មាធិការសមាជិកគណៈកម្មាធិការ និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់គ្រឹះស្ថាន។ គណៈកម្មាធិការនេះមានភារកិច្ចណែនាំសមាជិកថ្មីៗ រៀបចំសេចក្តីសង្ខេប ដើម្បីឱ្យក្រុមប្រឹក្សាភិបាលកិច្ច ទទួលបានព័ត៌មានទាន់ពេលវេលា លើការអភិវឌ្ឍផ្នែកអភិបាលកិច្ចគ្រឹះស្ថាន ធ្វើបច្ចុប្បន្នភាពតួនាទី និងការទទួលខុសត្រូវរបស់សមាជិកក្រុមប្រឹក្សាភិបាល ទាក់ទងកាតព្វកិច្ចផ្លូវច្បាប់ជាដើម។ ទាក់ទងនឹងអភិបាលកិច្ចគ្រឹះស្ថាន គណៈកម្មាធិការនេះធានាឱ្យបានថាក្រុមប្រឹក្សាភិបាលបានបំពេញការងារបានយ៉ាងល្អប្រកបដោយប្រសិទ្ធភាព ដើម្បីអនុវត្ត ឬសម្របសម្រួលការវាយតម្លៃខ្លួនឯង និងការវាយតម្លៃសមាជិកក្នុងក្រុមប្រឹក្សាភិបាល។

នៅក្នុងឆ្នាំ២០២២នេះ គណៈកម្មាធិការផ្តល់តម្លៃ ការតែងតាំង និងអភិបាល បានជួបគ្នា និងធ្វើកិច្ចប្រជុំចំនួនពីរលើក ដើម្បីផ្តល់ជាអនុសាសន៍ទៅកាន់ក្រុមប្រឹក្សាភិបាលលើលទ្ធភាពមួយចំនួនដូចខាងក្រោម៖

- ពិនិត្យ និងអនុម័តលើ Vested Incentive ក្នុងឆ្នាំ២០២២
- ពិនិត្យ និងផ្តល់អនុសាសន៍លើការកែប្រែគោលនយោបាយប្រាក់រង្វាន់លើកទឹកចិត្តប្រចាំឆ្នាំ
- ពិនិត្យ និងផ្តល់អនុសាសន៍លើធម្មនុញ្ញរបស់គណៈកម្មាធិការផ្តល់តម្លៃការតែងតាំង និងអភិបាលកិច្ច
- ពិនិត្យ និងផ្តល់អនុសាសន៍លើការកែប្រែគោលនយោបាយប្រាក់រង្វាន់លើកទឹកចិត្តប្រចាំខែ
- ធ្វើការតែងតាំងអភិបាលថ្មី
- ពិនិត្យ និងអនុម័តលើការកែប្រែ កម្រិតការងារ និងកម្រិតប្រាក់បៀវត្សរ៍សម្រាប់បុគ្គលិក និងថ្នាក់គ្រប់គ្រង អេ អឹម ខេ
- ពិនិត្យ និងអនុម័តលើការតម្លើងប្រាក់បៀវត្សរ៍សម្រាប់ឆ្នាំ២០២៣ និងការបែងចែកប្រាក់រង្វាន់លើទឹកចិត្តសម្រាប់ឆ្នាំ២០២២
- ពិនិត្យ និងផ្តល់អនុសាសន៍ពីការកែប្រែគោលនយោបាយធនធានមនុស្ស
- ពិនិត្យ និងផ្តល់អនុសាសន៍សម្រាប់ការកែប្រែនូវចរន្តសម្ព័ន្ធថ្មី អេ អឹម ខេសម្រាប់ឆ្នាំ២០២៣។

៣.២ វិធីសាស្ត្រក្នុងការគ្រប់គ្រងទ្រព្យសកម្មឱ្យមានប្រសិទ្ធភាព

៣.២.១ វិធីសាស្ត្របែងចែកទ្រព្យសកម្មរបស់គ្រឹះស្ថានឱ្យមានប្រសិទ្ធភាព

មុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានរៀបចំឡើងក្រុមប្រឹក្សាភិបាល បានចាត់វិធានការយ៉ាងសមស្រប ដើម្បីឈានដល់ការអះអាងថានីតិវិធីពាក់ព័ន្ធជាមួយទ្រព្យសកម្ម ដែលទំនងជាមិនអាចទទួលស្គាល់ក្នុងតម្លៃដើមក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ដូចដែលបានកត់ត្រាក្នុងបញ្ជីគណនេយ្យរបស់ក្រុមហ៊ុន ត្រូវបានកាត់បន្ថយតម្លៃត្រឹមតម្លៃ ដែលគេរំពឹងទុកថាអាចលក់បាន។ នាកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីព្រឹត្តិការណ៍ណាមួយ ដែលអាចបណ្តាលឱ្យការកំណត់តម្លៃនៃទ្រព្យសកម្ម នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមានការយល់ច្រឡំ ឬមានភាពមិនសមស្របជាសារវន្តនោះទេ។

ក.វិធីសាស្ត្រកំណត់តម្លៃ

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពី ហេតុការណ៍ណាមួយដែលបានកើតឡើងដែលធ្វើឱ្យប៉ះពាល់ដល់វិធីសាស្ត្រវាយតម្លៃទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលនាំឱ្យមានការយល់ច្រឡំ ឬមានភាពមិនសមស្របជាសារវន្តនោះទេ។

ខ.បំណុលយថាហេតុ និងបំណុលផ្សេងៗ

នាការបរិច្ឆេទនេះមានពីរដំណាក់កាលគឺ៖

- ពុំមានការដាក់បន្ទុកលើ ទ្រព្យសកម្មណាមួយរបស់ក្រុមហ៊ុនបានកើតមានឡើងចាប់តាំងពីចុងការិយបរិច្ឆេទនៃហិរញ្ញវត្ថុសម្រាប់ការធានាបំណុលរបស់បុគ្គលណាមួយលើកលែងតែត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
- ពុំមានបំណុលយថាហេតុណាមួយកើតមានឡើងចំពោះក្រុមហ៊ុន តាំងពីថ្ងៃចុងការិយបរិច្ឆេទនៃហិរញ្ញវត្ថុក្រៅពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ក្រុមហ៊ុនគេ។ ផ្អែកតាមទស្សនៈរបស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងៗរបស់ក្រុមហ៊ុន ដែលអាចទំនងក្លាយជាកាតព្វកិច្ចក្នុងកំឡុងការិយបរិច្ឆេទ១២ខែខាងមុខ បន្ទាប់ពីចុងការិយបរិច្ឆេទហិរញ្ញវត្ថុ ដែលនឹងមាន ឬអាចមានឥទ្ធិពលជាសារវន្តដល់លទ្ធភាព របស់ក្រុមហ៊ុនក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននៅពេលបំណុលនោះដល់កាលកំណត់សង។

២.ការបែងចែកទ្រព្យសកម្មរបស់គ្រឹះស្ថាន

១.ទ្រព្យសកម្មហិរញ្ញវត្ថុ

រាល់ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ត្រូវបានទទួលស្គាល់ និងលើមូលដ្ឋានការបរិច្ឆេទនៃការធ្វើពាណិជ្ជកម្មដែលការទិញ ឬលក់ទ្រព្យសកម្មហិរញ្ញវត្ថុគឺស្ថិតនៅក្រោមកិច្ចសន្យាដែលលក្ខខណ្ឌតម្រូវឱ្យមានការបញ្ជូនទ្រព្យសកម្មក្នុងអំឡុងពេលកំណត់ដែលបានបង្កើតឡើងដោយទីផ្សារដែលពាក់ព័ន្ធ។ រាល់ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានទទួលស្គាល់ត្រូវបានវាស់វែងទាំងស្រុងជាបន្តបន្ទាប់ដោយប្រើវិធីសាស្ត្រតម្លៃដករំលស់ ឬតម្លៃសមស្របអាស្រ័យលើការចាត់ថ្នាក់នៃទ្រព្យសកម្មហិរញ្ញវត្ថុ។

ក.ការចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ

ឧបករណ៍បំណុលដែលមានលក្ខខណ្ឌដូចខាងក្រោមត្រូវបានវាស់វែងជាបន្តបន្ទាប់តាមតម្លៃដករំលស់៖

- ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានរក្សាទុកតាមគំរូអាជីវកម្ម ដែលមានបំណងកាន់កាប់ទ្រព្យសកម្មហិរញ្ញវត្ថុដើម្បីប្រមូលលំហូរសាច់ប្រាក់តាមកិច្ចសន្យា។
- លក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុកំណត់កាលបរិច្ឆេទជាក់លាក់ នៃលំហូរសាច់ប្រាក់ដែលជាការទូទាត់សាច់ប្រាក់ជាប្រាក់ដើម និងការប្រាក់ទៅតាមចំនួនប្រាក់ដើមដែលនៅសល់(ហៅកាត់ថា “SPPI”)

ឧបករណ៍បំណុលដែលបំពេញតាមលក្ខខណ្ឌដូចខាងក្រោមត្រូវបានវាស់វែងជាបន្តបន្ទាប់ដោយតម្លៃសមស្របតាមរយៈប្រាក់លទ្ធផលលម្អិតផ្សេងៗទៀត(ហៅកាត់ថា “FVTOCI”) ៖

- របៀបដែលការអនុវត្តគំរូអាជីវកម្ម និងទ្រព្យសកម្មហិរញ្ញវត្ថុដែលមាននៅក្នុងគំរូអាជីវកម្មនោះត្រូវបានវាយតម្លៃនិងវាយការណ៍ទៅគណៈគ្រប់គ្រងសំខាន់របស់ក្រុមហ៊ុន។
- ហានិភ័យដែលប៉ះពាល់ដល់ការអនុវត្តគំរូអាជីវកម្ម(ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមាននៅក្នុងគំរូអាជីវកម្ម) និងនៅក្នុងវិធីមួយដែលហានិភ័យត្រូវបានគ្រប់គ្រង
- របៀបដែលអ្នកគ្រប់គ្រងគំរូអាជីវកម្មទទួលបានសំណង(ឧទាហរណ៍ ថាតើសំណងគឺផ្អែកទៅលើតម្លៃសមស្របនៃទ្រព្យដែលបានគ្រប់គ្រង ឬលំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលបានប្រមូល)

នៅពេលមានការទទួលស្គាល់ដំបូងនៃទ្រព្យសកម្មក្រុមហ៊ុនកំណត់ថា តើទ្រព្យសកម្មហិរញ្ញវត្ថុ ដែលត្រូវបានទទួលស្គាល់ថ្មីៗជាផ្នែកមួយនៃគំរូអាជីវកម្មដែលមានស្រាប់ ឬថាតើពួកគេឆ្លុះបញ្ចាំងពីការចាប់ផ្តើមនៃគំរូអាជីវកម្ម។ ក្រុមហ៊ុនវាយតម្លៃឡើងវិញ នូវតម្លៃគំរូអាជីវកម្មរបស់ខ្លួននៅកាលបរិច្ឆេទនៃរបាយការណ៍នីមួយៗ ដើម្បីកំណត់ថាតើគំរូអាជីវកម្មបានផ្លាស់ប្តូរតាំងពីកំឡុងពេលមុន។ សម្រាប់របាយការណ៍បច្ចុប្បន្ន និងពីមុនក្រុមហ៊ុនមិនបានផ្លាស់ប្តូរគំរូអាជីវកម្មរបស់ខ្លួនទេ។ នៅពេលដែលឧបករណ៍បំណុលបានវាស់វែងតាម FVTOCI ត្រូវបានគេលែងទទួលស្គាល់ចំណេញ ឬខាតបង់ដែលបានទទួលស្គាល់ពីមុននៅក្នុង OCI ត្រូវកត់ត្រាឡើងវិញពីមូលធនទៅប្រាក់ចំណេញ ឬខាត។ ផ្ទុយទៅវិញ ចំពោះការវិនិយោគមូលធនដែលបានកំណត់ថាបានកត់ត្រាតាម FVTOCI ចំណេញ ឬខាតបង់ដែលបានទទួលស្គាល់ពីមុននៅក្នុង OCI មិនត្រូវបានចាត់ថ្នាក់ជាបន្តបន្ទាប់ក្នុងចំណេញ ឬខាតទេប៉ុន្តែត្រូវផ្ទេរជាមូលធន។

ឧបករណ៍បំណុលដែលត្រូវបានវាស់វែងជាបន្តបន្ទាប់តាមតម្លៃដករំលស់ឬ FVTOCI គឺត្រូវវាយតម្លៃឱនភាព។

ខ.ឧបករណ៍មូលធនដែលបានកត់ត្រាតាម FVTOCI

នៅពេលកត់ត្រាដំបូងក្រុមហ៊ុន អាចធ្វើការជ្រើសរើសដែលមិនអាចប្តូរវិញ (ផ្អែកលើមូលដ្ឋានឧបករណ៍ហិរញ្ញវត្ថុនីមួយៗ)។ ដើម្បីការវិនិយោគទៅលើឧបករណ៍មូលធនដែលបានកំណត់ជា FVTOCI ការកំណត់ជា FVTOCI មិនត្រូវបានអនុញ្ញាតទេប្រសិនបើការវិនិយោគមូលធនត្រូវបានធ្វើឡើង សម្រាប់ការជួញដូរ ឬប្រសិនបើវាមានការទូទាត់យថាភាព ដោយអ្នកទិញក្នុងការរួមបញ្ចូលអាជីវកម្មដែល CIFRS 3 ត្រូវអនុវត្ត។ សកម្មភាពហិរញ្ញវត្ថុត្រូវបានធ្វើឡើងសម្រាប់ជួញដូរប្រសិនបើ៖

- វាត្រូវបានគេទិញក្នុងគោលបំណងលក់ក្នុងរយៈពេលខ្លី ឬនៅពេលកត់ត្រាដំបូងវាគឺជាផ្នែកមួយនៃផលប៉ុន្តែឧបករណ៍ហិរញ្ញវត្ថុដែលក្រុមហ៊ុនគ្រប់គ្រងរួមគ្នា និងមានភស្តុតាងជាគំរូជាក់ស្តែងនៃការលក់ក្នុងរយៈពេលខ្លី
- វាគឺជានិស្សន្ទ(លើកលែងតែនិស្សន្ទដែលជាកិច្ចសន្យាធានាហិរញ្ញវត្ថុ ឬឧបករណ៍ការពារហានិភ័យដែលបានកំណត់ និងមានប្រសិទ្ធភាព)។

ការវិនិយោគលើឧបករណ៍មូលធនកត់ត្រាតាម FVTOCI ត្រូវបានវាស់វែងដំបូងតាមតម្លៃសមស្រប បូកនិងចំណាយប្រតិបត្តិការ។ កត់ត្រាបន្ទាប់ត្រូវបានវាស់វែងតាមតម្លៃទីផ្សារជាមួយនឹងចំណេញ និងខាតដែលកើតឡើងពីការប្រែប្រួលនៃតម្លៃសមស្របត្រូវទទួលស្គាល់លើលទ្ធផលលម្អិតផ្សេងៗ និងបង្កនៅក្នុងទុនបម្រុងវាយតម្លៃឡើងវិញនៃការវិនិយោគ។ ចំណេញ ឬខាតយោងនឹងមិនត្រូវបានចាត់ថ្នាក់ឡើងវិញទៅក្នុង

ចំណេញ ឬខាតនៅពេលដែលជម្រះចេញពីបញ្ជីនៃការវិនិយោគមូលធនផ្ទុយទៅវិញពួកគេនឹងត្រូវផ្ទេរទៅក្នុងប្រាក់ចំណេញរក្សាទុក។ ក្រុមហ៊ុនកំណត់វិនិយោគមូលធនទាំងអស់ដែលមិនមែនសម្រាប់ការជួញដូរទៅតាម FVTOCI នៅពេលអនុវត្តដំបូងនៃ CIFRS 9 ។ ភាគលាភលើការវិនិយោគទាំងនេះនៅក្នុងឧបករណ៍មូលធនត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាតស្របតាម CIFRS 9 លើកលែងតែភាគលាភជាការទទួលបានមកវិញនៃផ្នែកខ្លះជាថ្លៃដើមនៃការវិនិយោគ។ សំវិធានធនខាតបង់សម្រាប់ ECL ពេញមួយអាយុកាលចាំបាច់សម្រាប់ឧបករណ៍ហិរញ្ញវត្ថុប្រសិនបើហានិភ័យឥណទានទៅលើឧបករណ៍ហិរញ្ញវត្ថុនោះមានការកើនឡើងជាសារវន្ត ចាប់តាំងពីមានការទទួលស្គាល់ដំបូង។ ចំពោះឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀតទាំងអស់ ECLs ត្រូវបានវាស់វែងក្នុងចំនួនទឹកប្រាក់ស្មើនឹង ECL 12ខែ។ ព័ត៌មានលម្អិតបន្ថែមស្តីពីការកំណត់នៃការកើនឡើងហានិភ័យឥណទានសារវន្តត្រូវបានរាយការណ៍នៅក្នុងកំណត់សម្គាល់នេះ។

CECLs គឺជាប៉ាន់ស្មានដោយពឹងផ្អែកលើប្រូបាប៊ីលីតេមធ្យមភាគនៃតម្លៃបច្ចុប្បន្ននៃការបាត់បង់ឥណទាន។ ទាំងនេះត្រូវបានវាស់វែងជាតម្លៃបច្ចុប្បន្នខុសគ្នារវាងលំហូរសាច់ប្រាក់តាមកិច្ចសន្យា និងលំហូរសាច់ប្រាក់ដែលក្រុមហ៊ុនរំពឹងថា និងទទួលបានពីមធ្យមភាគនៃសេណារីយ៉ូស្ថានភាពសេដ្ឋកិច្ចជាច្រើននាពេលអនាគតដែលត្រូវបានធ្វើអប្បបរមាដោយការប្រើការប្រាក់ប្រសិទ្ធភាព (ហៅកាត់ថា “EIR”) ក្រុមហ៊ុនវាស់វែង ECL លើមូលដ្ឋាននៃឯកត្តភាព ឬផ្អែកលើមូលដ្ឋានសមូហភាពសម្រាប់ផលប៉ះពាល់ឥណទានដែលមានលក្ខណៈហានិភ័យលើសេដ្ឋកិច្ចស្រដៀងគ្នា។ ការវាស់វែងសំវិធានធនលើការខាតបង់គឺផ្អែកលើតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់ដែលរំពឹងទុករបស់ទ្រព្យដោយប្រើ EIR ដើមរបស់ទ្រព្យសកម្មដោយមិនគិតថាតើវាត្រូវបានវាស់វែងដោយផ្អែកលើមូលដ្ឋានឯកត្តភាព ឬតាមមូលដ្ឋានរួម។

គ.ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាព

ទ្រព្យសកម្មហិរញ្ញវត្ថុមួយ គឺជា “ឥណទានមានឱនភាព” នៅពេលព្រឹត្តិការណ៍មួយឬច្រើនដែលមានផលប៉ះពាល់អាក្រក់ដល់លំហូរសាច់ប្រាក់ដែលបានប៉ាន់ប្រមាណនាពេលអនាគតនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកើតឡើង។ ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពត្រូវបានចាត់ទុកថាជាទ្រព្យសកម្មថ្នាក់ទី៣។

ភស្តុតាងនៃឥណទានខាតបង់រួមមានទិន្នន័យដែលអាចអង្កេតបានពីព្រឹត្តិការណ៍ដូចខាងក្រោម៖

- ការលំបាកផ្នែកហិរញ្ញវត្ថុជាសារវន្តរបស់អ្នកខ្ចី ឬអ្នកចេញផ្សាយ
- ការរំលោភកិច្ចសន្យាដូចជាការខកខានបង់ ឬហួសកាលបរិច្ឆេទកំណត់
- សម្រាប់ហេតុផលសេដ្ឋកិច្ច ឬកិច្ចសន្យាទាក់ទងនឹងភាពលំបាកផ្នែកហិរញ្ញវត្ថុរបស់អ្នកខ្ចី អ្នកផ្តល់កម្ចីបានផ្តល់សម្បទានដល់អ្នកខ្ចីដែលអ្នកផ្តល់កម្ចីមិនពិចារណាក្នុងករណីផ្សេង
- ការបាត់បង់នៃទីផ្សារសកម្មមួយសម្រាប់មូលបត្រ ដោយសារការលំបាកផ្នែកហិរញ្ញវត្ថុ
- ការទិញទ្រព្យសកម្មហិរញ្ញវត្ថុក្នុងការបញ្ចុះតម្លៃយ៉ាងច្រើន ដែលឆ្លុះបញ្ចាំងពីការបាត់បង់ឥណទានដែលបានកើតឡើង

វានឹងមិនទៅរួចក្នុងការកំណត់ព្រឹត្តិការណ៍ដាច់ពីគ្នាតែមួយ ផ្ទុយទៅវិញឥទ្ធិពលរួមគ្នានៃព្រឹត្តិការណ៍មួយចំនួនអាចបណ្តាលឱ្យទ្រព្យសកម្មហិរញ្ញវត្ថុក្លាយមានឱនភាព។ ក្រុមហ៊ុនវាយតម្លៃតើឧបករណ៍បំណុលដែលជាទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាស់វែងដោយតម្លៃដករំលស់ ឬ FVTOCI ជាការខាតបង់ឥណទាននាចុងការិយ

បរិច្ឆេទនីមួយៗ ដើម្បីវាយតម្លៃថាឧបករណ៍បំណុលសាជីវកម្មជាឥណទានមានឱនភាពក្រុមហ៊ុនពិចារណាលើកត្តាដូចជាទិន្នផលសញ្ញាប័ណ្ណ ការវាយតម្លៃឥណទាន និងលទ្ធភាពរបស់អ្នកខ្ចីក្នុងការប្រមូលមូលនិធិ។ ឥណទានមួយត្រូវបានចាត់ទុកជា ឥណទានឱនភាព មាននៅពេលដែលសម្បទានត្រូវបានផ្តល់ដល់អ្នកខ្ចីដោយសារតែការខ្វះខាតខាងជីវភាពក្នុងស្ថានភាពហិរញ្ញវត្ថុរបស់អ្នកខ្ចីលើកលែងតែមានភស្តុតាងបង្ហាញថាជាលទ្ធផលនៃការផ្តល់សម្បទានហានិភ័យនៃការមិនទទួលបានលំហូរសាច់ប្រាក់តាមកិច្ចសន្យាបានចំណុះជាសារវន្ត និងមិនមានសូចនាករផ្សេងទៀតនៃឱនភាព។ ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុសម្បទាន ត្រូវបានពិចារណាប៉ុន្តែមិនបានផ្តល់ឱ្យនោះទេ ទ្រព្យនោះត្រូវបានគេចាត់ទុកថា ជាឥណទានមានឱនភាពនៅពេលមានភស្តុតាង ដែលអាចសង្កេតពីឱនភាពឥណទានរួមទាំងការខាតបង់ ដែលត្រូវតាមនិយមន័យនៃការខកខានសង។ និយមន័យនៃការខកខានសងរួមបញ្ចូលទាំងសូចនាករបង្ហាញពីភាពមិនអាចទៅរួច ក្នុងការបង់ប្រាក់ និងការហួសកាលកំណត់សងក្នុងរយៈពេល៩០ថ្ងៃ ឬច្រើនជាងនេះជាគោល។ ព័ត៌មានរំពឹងទុកទៅខាងមុខដោយអាចរកបានដោយមិនចាំបាច់ចំណាយ ឬការប្រឹងប្រែងលើសលប់ដោយផ្អែកលើបទពិសោធន៍ដែលធ្លាប់មានរបស់ក្រុមហ៊ុន និងការវាយតម្លៃឥណទានរបស់អ្នកជំនាញរួមទាំងព័ត៌មានរំពឹងទុកទៅខាងមុខ។

សេណារីយ៉ូ សេដ្ឋកិច្ចជាច្រើនបង្កើតបានជាមូលដ្ឋាននៃការកំណត់ PD នៅការទទួលស្គាល់ដំបូង និងនៅការិយបរិច្ឆេទបន្តបន្ទាប់។ សេណារីយ៉ូ សេដ្ឋកិច្ចខុសគ្នានឹងនាំឱ្យមាន PD ខុសគ្នា។ វាគឺជាការប្តឹងប្តឹងពីសេណារីយ៉ូផ្សេងៗគ្នាទាំងនេះ ដែលបង្កើតជាមូលដ្ឋាន ប្រូបាប៊ីលីតេ ជាមធ្យមទំនន់ដែលត្រូវបានប្រើ ដើម្បីកំណត់ថាតើហានិភ័យឥណទានបានកើតឡើងជាសារវន្ត។

ព័ត៌មានរំពឹងទុកទៅខាងមុខ រួមមានការរំពឹងទុកនាពេលអនាគត ឧស្សាហកម្មដែលមានសមភាគីរបស់ក្រុមហ៊ុន ធ្វើប្រតិបត្តិការដោយទទួលបានការណ៍អ្នកវាយតម្លៃឥណទានអង្គភាពរាជរដ្ឋាភិបាល និងអង្គការស្រដៀងគ្នាផ្សេងទៀតក៏ដូចជាព័ត៌មានដែលមាននៅខាងក្នុងអំពីឥរិយាបថ ទូទាត់ប្រាក់របស់អតិថិជន។ ក្រុមហ៊ុនបែងចែក ដៃគូរបស់ខ្លួនទៅតាមថ្នាក់របស់ហានិភ័យឥណទានផ្ទៃក្នុងដែលពាក់ព័ន្ធ អាស្រ័យលើគុណភាពឥណទានរបស់ពួកគេ។ ព័ត៌មានអំពីបរិមាណគឺជា សូចនាករចម្បងមួយនៃការកើនឡើងជាសារវន្ត

នូវហានិភ័យឥណទាន និងផ្អែកលើការផ្លាស់ប្តូរ PD មួយអាយុកាលដោយការប្រៀបធៀប៖

- PD មួយអាយុកាលដែលនៅសល់នៅចុងការិយបរិច្ឆេទរាយការណ៍ជាមួយ
- PD មួយអាយុកាលដែលនៅសល់សម្រាប់ចំណុចនៃពេលវេលានេះដែលត្រូវបានគេប៉ាន់ស្មានដោយផ្អែកលើអង្គហេតុ និងកាលៈទេសៈនៅពេលនៃការទទួលស្គាល់ដំបូងនៃហានិភ័យ។

PDs ដែលត្រូវបានប្រើ គឺមានលក្ខណៈមើលរំពឹងទុកទៅខាងមុខ ហើយក្រុមហ៊ុនប្រើវិធីសាស្ត្រនិងទិន្នន័យគ្នា ដើម្បីវាស់សំវិធានធនការខាតបង់សម្រាប់ECL។ កត្តាគុណភាព ដែលបង្ហាញពីការកើនឡើងជាសារវន្តនៃហានិភ័យឥណទានត្រូវបានឆ្លុះបញ្ចាំងពី PDs ឱ្យបានទាន់ពេលវេលា។ ទោះយ៉ាងណា ក្រុមហ៊ុននៅតែពិចារណាដាច់ដោយឡែក ពីកត្តាគុណភាពមួយចំនួន ដើម្បីវាយតម្លៃប្រសិនបើហានិភ័យឥណទានឡើងជាសារវន្ត។

ដោយសារការកើនឡើងនៃហានិភ័យឥណទាន ចាប់តាំងពីការទទួលស្គាល់ដំបូង គឺជាវិធានការដែលទាក់ទងការផ្លាស់ប្តូរPDជាក់ស្តែងនឹងកាន់តែមានធំជាងសម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលមាន PDទាបនៅពេលកត់ត្រាដំបូងនៅពេលប្រៀបធៀបទៅនឹងឧបករណ៍ហិរញ្ញវត្ថុដែលមាន PD ខ្ពស់ជាងនេះនៅពេលកត់ត្រា។ ជាគោលនៅពេលដែលទ្រព្យសកម្មបានផុតកំណត់សង ៣០ថ្ងៃក្រុមហ៊ុនចាត់ទុកថាមានកើនឡើងនៃហានិភ័យឥណទានជាសារវន្ត ហើយទ្រព្យសកម្មស្ថិតក្នុងដំណាក់កាលទី២នៃគំរូឱនភាពពេល គឺសំវិធានធនខាតបង់ត្រូវវាស់វែងជា ECL ពេញមួយអាយុកាល។ បន្ថែមលើឥណទានដែលត្រូវបានវាយតម្លៃជាលក្ខណៈបុគ្គលនឹងត្រូវបានបញ្ចូលក្នុងបញ្ជីឃ្លាំមើលគិតក្នុងដំណាក់កាលទី២នៃគំរូឱនភាព។ ដូចជាកត់សម្គាល់ប្រសិនបើមានភស្តុតាងបង្ហាញពីឱនភាពឥណទានទ្រព្យសកម្មស្ថិតក្នុងដំណាក់កាលទី៣ នៃគំរូឱនភាព។

យ.ការប្រែប្រួល និងការលែងទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ

ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុកើតឡើង នៅពេលមានលក្ខខណ្ឌកិច្ចសន្យាទាក់ទងនឹងលំហូរសាច់ប្រាក់របស់ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានធ្វើការចរចាឡើងវិញ ឬផ្លាស់ប្តូរជាថ្មីរវាងការទទួលស្គាល់ដំបូង និងកាលកំណត់សងនៃទ្រព្យសកម្មហិរញ្ញវត្ថុ។ ការកែប្រែមានឥទ្ធិពលទៅលើចំនួនទឹកប្រាក់ ឬពេលវេលានៃលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យាដែលអាចធ្វើទៅបានក្លាម ឬនៅពេលអនាគត។ លើសពីនេះទៀតការណែនាំ ឬការកែសម្រួលកិច្ចព្រមព្រៀង ដែលមានស្រាប់នៃឥណទានអាចបង្កើតបានជាការកែប្រែ ទោះបីជាកិច្ចព្រមព្រៀងថ្មី ឬការកែតម្រូវទាំងនេះ មិនទាន់ប៉ះពាល់ដល់លំហូរសាច់ប្រាក់ក្លាមៗក៏ដោយ ប៉ុន្តែ អាចប៉ះពាល់ដល់លំហូរសាច់ប្រាក់ដែលអាស្រ័យលើកិច្ចព្រមព្រៀងត្រូវបានបំពេញ ឬអត់(ឧទាហរណ៍ការផ្លាស់ប្តូរនៃការកើនឡើងអត្រាការប្រាក់ ដែលកើតឡើងនៅពេលមានការរំលោភកិច្ចព្រមព្រៀង)។ក្រុមហ៊ុនបង្ហាញពីសំវិធានធនខាតបង់រួមគ្នាសម្រាប់សមាសធាតុទាំងពីរ ចំនួនទឹកប្រាក់រួមបញ្ចូលគ្នាត្រូវបានបង្ហាញជាការកាត់ចេញពីតម្លៃនៅសល់ដុលពីសមាសធាតុដែលបានដក រាល់សំវិធានធនខាតបង់ដែលលើសពីចំនួនដុលសរុបនៃសមាសធាតុដែលបានដកត្រូវបានបង្ហាញជាសំវិធានធន។

២.បំណុលហិរញ្ញវត្ថុ និងមូលធន

ឧបករណ៍បំណុល និងមូលធនដែលបានចេញផ្សាយ ត្រូវបានចាត់ថ្នាក់ជាបំណុលហិរញ្ញវត្ថុ ឬមូលធនសមស្របតាមខ្លឹមសារ នៃការរៀបចំកិច្ចសន្យា។ បំណុលហិរញ្ញវត្ថុគឺជាកាតព្វកិច្ចតាមកិច្ចសន្យាក្នុងការប្រគល់សាច់ប្រាក់ ឬទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងទៀត ឬដើម្បីប្តូរទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុជាមួយអង្គភាពផ្សេងទៀតក្រោមលក្ខខណ្ឌដែលមិនអំណោយផលដល់ក្រុមហ៊ុន ឬកិច្ចសន្យាដែលនឹង ឬអាចទូទាត់ជាភាគហ៊ុនផ្លាស់របស់ក្រុមហ៊ុន និងគឺជាកិច្ចសន្យាដែលមិនមែនជានិស្សន្ទដែលក្រុមហ៊ុនមាន ឬត្រូវមានកាតព្វកិច្ចផ្តល់នូវចំនួនអថេរនៃភាគហ៊ុនផ្ទាល់របស់ខ្លួន ឬកិច្ចសន្យាចម្លងពីភាគហ៊ុនផ្ទាល់ និងត្រូវបានទូទាត់ក្រៅពីការដោះដូរចំនួនទឹកប្រាក់ថេរនៃសាច់ប្រាក់(ឬទ្រព្យសកម្មហិរញ្ញវត្ថុមួយផ្សេងទៀត)សម្រាប់ចំនួនថេរនៃឧបករណ៍ទ្រព្យមូលធនខ្លួនរបស់ក្រុមហ៊ុន។ បំណុលហិរញ្ញវត្ថុទាំងអស់ត្រូវបានវាស់វែងជាបន្តបន្ទាប់តាមតម្លៃដករំលស់ ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។ រាល់បំណុលហិរញ្ញវត្ថុ ចំនួនទឹកប្រាក់ដែលត្រូវបង្ហាញលើរបាយការណ៍ហិរញ្ញវត្ថុ តំណាងឱ្យចំនួនទឹកប្រាក់ដែលត្រូវបង់រួមទាំងការប្រាក់បង្គរ។ បំណុលហិរញ្ញវត្ថុដ៏ទៃទៀតរាប់បញ្ចូលទាំងប្រាក់បញ្ញើ និងប្រាក់កម្ចីត្រូវបាន



កត់ត្រាដំបូងដោយប្រើតម្លៃសមស្របដកតម្លៃដើមប្រតិបត្តិការ។ បំណុលហិរញ្ញវត្ថុ ដ៏ទៃទៀតត្រូវបានកត់ត្រា បន្តបន្ទាប់មកទៀតតាមតម្លៃដករំលស់ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធិភាព។

វិធីសាស្ត្រការប្រាក់ប្រសិទ្ធិភាពគឺជាវិធីសាស្ត្រគណនាតម្លៃដករំលស់នៃបំណុលហិរញ្ញវត្ថុ និងការបែងចែកចំណាយការប្រាក់ក្នុងកំឡុងពេលដែលពាក់ព័ន្ធ។ អត្រាការប្រាក់ប្រសិទ្ធិភាពគឺជាអត្រាមួយដែលធ្វើអប្បបរមាការទូទាត់សាច់ប្រាក់នាពេលអនាគតដែលរំពឹងទុកក្នុងអាយុកាលនៃបំណុលហិរញ្ញវត្ថុ ឬខ្លីជាងឱ្យស្មើនឹងចំនួនទឹកប្រាក់យោងសុទ្ធពេលទទួលស្គាល់ដំបូងសម្រាប់ព័ត៌មានលម្អិតស្តីពី EIR។

៣. ការរៀបចំកាត់កង

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុត្រូវបានកាត់កង ហើយចំនួនសុទ្ធត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនៅពេលក្រុមហ៊ុនមានសិទ្ធិអនុវត្តតាមផ្លូវច្បាប់ ក្នុងការកាត់កងបរិមាណដែលបានទទួលស្គាល់ និងមានបំណង ដើម្បីទូទាត់លើមូលដ្ឋានសុទ្ធ ឬដើម្បីទទួលស្គាល់ទ្រព្យសកម្ម និងទូទាត់បំណុលក្នុងពេលដំណាលគ្នា។ សិទ្ធិក្នុងការកាត់កងត្រូវមាននៅថ្ងៃនេះជាជាងការពឹងផ្អែកលើព្រឹត្តិការណ៍នាពេលអនាគតហើយត្រូវតែអនុវត្តបានដោយសមភាគីណាមួយទាំងក្នុងដំណើរជំនួញធម្មតា និងមិនមានលទ្ធភាពសងបំណុល ឬក្ស័យធនក្នុងករណីមានការខកខានសង។

២.១ មូលដ្ឋាននៃការគ្រប់គ្រងទ្រព្យសកម្ម

ការទទួលខុសត្រូវចម្បងរបស់គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងបំណុលគឺជាការគ្រប់គ្រងទាំងស្រុងទៅលើតារាងតុល្យការ និងត្រួតពិនិត្យលើផ្នែកហិរញ្ញវត្ថុរបស់ អេ អឹម ខេ។ គណៈកម្មាធិការនេះធានាលើអត្រាការប្រាក់ ការកំណត់រូបិយវត្ថុសាច់ប្រាក់ និងហានិភ័យហិរញ្ញវត្ថុដ៏ទៃទៀតដែលអាចកើតឡើងចំពោះភាពមិនស៊ីចង្វាក់គ្នារវាងទ្រព្យសកម្ម និងបំណុលរបស់ អេ អឹម ខេ ហើយត្រូវបានរាយការណ៍វិភាគព្រមទាំងគ្រប់យ៉ាងត្រឹមត្រូវ។ ទាំងនេះហើយដែលធ្វើឱ្យ អេ អឹម ខេ នៅតែបន្តរីកចម្រើនប្រកបដោយនិរន្តរភាពទន្ទឹង និងការគ្រប់គ្រងហានិភ័យទាំងឡាយដោយប្រសិទ្ធិភាព មុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុ របស់ក្រុមហ៊ុនត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការសមស្រប ដើម្បីឈានដល់ការអះអាងថានីតិវិធីពាក់ព័ន្ធជាមួយទ្រព្យសកម្ម ដែលទំនងជាមិនអាចទទួលស្គាល់ក្នុងតម្លៃដើមក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ដូចដែលបានកត់ត្រាក្នុងបញ្ជីគណនេយ្យរបស់ក្រុមហ៊ុននោះ ត្រូវបានកាត់បន្ថយត្រឹមតម្លៃដែលគេរំពឹងទុកថាអាចលក់បាន។ នាកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីព្រឹត្តិការណ៍ណាមួយ ដែលអាចបណ្តាលឱ្យការកំណត់តម្លៃនៃទ្រព្យសកម្ម នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមានការយល់ច្រឡំ ឬមានភាពមិនសមស្របជាសារវន្តនោះទេ។ គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងបំណុលផ្តល់ការប្រឹក្សាពីយុទ្ធសាស្ត្រទាក់ទង និងការគ្រប់គ្រងរបាយការណ៍តុល្យការរបស់ក្រុមហ៊ុនទាំងមូល និងអនុម័តទៅលើគោលនយោបាយស្តីពីការប្រឆាំងការសម្អាតប្រាក់។ គណៈកម្មាធិការនេះ ទទួលខុសត្រូវលើយុទ្ធសាស្ត្រនៃការគ្រប់គ្រងអត្រាការប្រាក់ និងសន្ទនីយភាព ហានិភ័យរបស់គ្រឹះស្ថាន ក្នុងគោលបំណង ដើម្បីរក្សាបាននូវកំណើន និងប្រាក់ចំណេញប្រកបដោយនិរន្តរភាព និងសម្រេចបាននូវតម្លៃម្ចាស់ភាគហ៊ុនកាន់តែប្រសើរឡើង។

៣.២.២ ការគ្រប់គ្រងរបាយការណ៍តុល្យការ

▲ របាយការណ៍ស្ថានភាពហិរញ្ញវត្ថុត្រីមាសថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

	កំណត់សម្គាល់	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
		ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	៤	១២០.៩៦០.៩៨១	២៩.៣៨០.៨៩៥	១១៩.២៦២.៨៦៩	២៩.២៧៤.១៤៦
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៥	២៤២.៣២៧.៧៨១	៥៨.៨៦០.២៨២	២៤១.៩៨៣.៩៨៩	៥៩.៣៩៧.១៥០
សមតុល្យនៅធនាគារផ្សេងៗ	៦	១៨០.៩៨៦.៣៤៨	៤៣.៩៦០.៧៣៥	៥៩.៦៣៧.៧១៨	១៤.៦៣៤.៦១៥
ឥណទានផ្តល់ដល់អតិថិជន	៧	២.២៧៣.៦២៤.៧៤២	៥៥២.២៥២.៧៩១	១.៩០៤.៤៨៣.០៨៤	៤៦៧.៤៧២.៥២៩
ទ្រព្យសម្បត្តិ និងបរិក្ខារ	៨	១៤.៧៤៦.៧៤៩	៣.៥៨១.៩១៦	១៤.១៣២.០៦៥	៣.៤៦៨.៨៤៣
ទ្រព្យសកម្មអរូបី	៩	៧.៥៩៧.៧១៨	១.៨៨៥.៤៨០	៩.២៥៨.៤៨៧	២.២៧២.៥៦៩
សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម	១០	២៨.៩៨៩.០០២	៧.០៤០.៣២១	២៩.០២៤.៧០៥	៧.១២៤.៣៧៥
ទ្រព្យសកម្មពន្ធពន្យារ	១៤	២១.១៧៨.៣៤៧	៥.១៤៤.១២១	១៧.៨៣៩.៧៥៣	៤.៣៧៨.៩២៨
ទ្រព្យសកម្មផ្សេងៗ	១១	៣៣.៥៧៧.២៥៧	៨.១៥៥.៧៥៩	១៦.៦៨៧.០៣៧	៤.០៩៥.៩៨៤
ទ្រព្យសកម្មសរុប		២.៩២៣.៩៨៤.៩២៥	៧១០.២២២.២៣០	២.៤១២.៣០៩.៦៦៧	៥៩២.១២៣.១៣៩

១. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ

គោលនយោបាយគណនេយ្យសំខាន់ៗដែលត្រូវបាន អនុម័តក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះត្រូវបានកំណត់។ គោលនយោបាយទាំងនេះត្រូវបានអនុវត្តប្រកបដោយសង្គតិភាពនៅគ្រប់ឆ្នាំដែលបានបង្ហាញលើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។

មូលដ្ឋានគណនេយ្យ

របាយការណ៍ហិរញ្ញវត្ថុបានរៀបចំ ដោយអនុលោមតាមស្តង់ដាររបាយការណ៍ ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា(CIFRSs)។ របាយការណ៍ហិរញ្ញវត្ថុបានរៀបចំឡើងដោយផ្អែកលើមូលដ្ឋានថ្លៃដើមលើកលែងតែឧបករណ៍ហិរញ្ញវត្ថុដែលត្រូវបានវាស់វែង តាមចំនួនទឹកប្រាក់ដែលត្រូវបានវាយតម្លៃឡើងវិញ ឬតម្លៃទីផ្សារនៅចុងបញ្ចប់នៃ ការិយបរិច្ឆេទរបាយការណ៍នីមួយៗដូចដែលបានពន្យល់នៅក្នុង គោលនយោបាយគណនេយ្យ។ ដើមទុំទៅផ្អែកលើតម្លៃទីផ្សារ ដែលជាថ្លៃក្នុងការដោះដូរទំនិញ និងសេវាកម្ម។

តម្លៃសមស្របគឺជាថ្លៃដែលនឹងទទួលបានដោយ ការលក់ទ្រព្យសកម្ម ឬថ្លៃដែលបានសងចំពោះការផ្ទេរបំណុល នៅក្នុងប្រតិបត្តិការធម្មតា រវាងអ្នកពាក់ព័ន្ធក្នុងទីផ្សារនាការបរិច្ឆេទនៃការវាស់វែង ដោយមិនគិតថា តើថ្លៃនោះអាចអង្កេតបានដោយផ្ទាល់ ឬត្រូវបានប៉ាន់ស្មានដោយប្រើបច្ចេកទេសវាយតម្លៃមួយផ្សេងទៀតនោះទេ។ ក្នុងការប៉ាន់ស្មានតម្លៃសមស្របនៃទ្រព្យសកម្ម ឬបំណុល ក្រុមហ៊ុនពិចារណាពីលក្ខណៈនៃទ្រព្យសកម្ម ឬបំណុលប្រសិនបើអ្នកពាក់ព័ន្ធក្នុងទីផ្សារយកលក្ខណៈទាំងនោះមកពិចារណានៅពេលកំណត់តម្លៃទ្រព្យសកម្ម ឬបំណុលនៅការិយបរិច្ឆេទនៃការវាស់វែង។ តម្លៃសមស្របសម្រាប់គោលបំណងនៃការវាស់វែង និង/ឬការលាតត្រដាង នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ គឺកំណត់លើមូលដ្ឋាននោះលើកលែងតែប្រតិបត្តិការទូទាត់ដោយផ្អែកលើភាគហ៊ុនដែលស្ថិតក្នុងវិសាលភាពនៃ CIFRS 2 ការទូទាត់ដោយផ្អែកលើភាគហ៊ុន ប្រតិបត្តិការភតិសន្យាដែលស្ថិតក្នុងវិសាលភាពនៃ CIFRS 16 ភតិសន្យា និងការវាស់វែងដែលមាន

លក្ខណៈស្រដៀងគ្នាខ្លះទៅនឹងតម្លៃសមស្រប ប៉ុន្តែពុំមែនជាតម្លៃសមស្របដែលមានដូចជា តម្លៃអាចប៉ាន់ស្មានពិតនៅក្នុង CIFRS 2 សន្និធិ ឬតម្លៃប្រើប្រាស់នៅក្នុង CIFRS 36 ឱនភាពតម្លៃនៃទ្រព្យសកម្ម។

ការបង្កត់ចំនួន

តួលេខនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្កត់ជាខ្ទង់ពាន់សម្រាប់ប្រាក់រៀល និងបង្កត់សម្រាប់ប្រាក់ដុល្លារអាមេរិក។

របាយការណ៍កំណត់សម្គាល់នៃទ្រព្យសកម្ម

៦. សមតុល្យនៅធនាគារផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
គណនីចរន្ត	២៨.៦៦០.៨៥២	៦.៩៦១.៥៨៧	៥.០០០.៥៥០	១.២២៧.៤៣០
- គណនីសន្សំ	២.៩៦៣.៩៥៣	៧១៩.៩៣០	១.៦៩៥.៤៩៧	៤១៦.១៧៥
(គណនីប្រាក់បញ្ញើមានកាលកំណត់	២៤.៥៨២.៦០៧	៥.៩៧១.០០០	-	-
ប្រាក់តម្កល់លើប្រាក់បញ្ញើ	១២៥.០៦៩.៤០២	៣០.៣៧៨.៧៧១	៥៣.០២៥.៣៤២	១៣.០១៥.៥៤៨
	១៨១.២៧៦.៨១៤	៤៤.០៣១.២៨៨	៥៩.៧២១.៣៨៩	១៤.៦៥៩.១៥៣
ដក៖ ការខាតបង់ដោយសារ ឱនភាពតម្លៃ	(២៩០.៤៦៦)	(៧០.៥៥៣)	(៨៣.៦៧១)	(២០.៥៣៨)
សមតុល្យនៅធនាគារផ្សេងៗ សុទ្ធ	១៨០.៩៨៦.៣៤៨	៤៣.៩៦០.៧៣៥	៥៩.៦៣៧.៧១៨	១៤.៦៣៨.៦១៥
ប្រាក់បម្រុងភាពព្វកិច្ច (iv)	៨១.៩៩៣.៥៤៥	១៩.៩១៥.៨៤៨	៧៥.៩៧៦.២៣៩	១៨.៦៤៩.០៥២
	២៦២.៣២៧.៨៩៣	៦៣.៨៧៦.៥៨៣	១៣៥.៦១៣.៩៥៧	៣៣.២៨៧.៦៦៧

ប្រាក់បញ្ញើតម្កល់ត្រូវបានដាក់ទ្រព្យធានាទៅលើកម្ចីដែលមានទ្រព្យធានា។

+សមតុល្យជាមួយធនាគារផ្សេងៗទទួលបានការប្រាក់ដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១
គណនីចរន្ត	០,០%-១,៥%	០,០%-១,០%
គណនីសន្សំ	០,១%-២,០%	០,១%-១,៥%
គណនីប្រាក់បញ្ញើមានកាលកំណត់	៤,០%-៥,៥%	-
ប្រាក់បញ្ញើតម្កល់	៣,៥%-៥,៥%	៥,០%-៥,៥%

៧. គណនីផ្តល់ដល់អតិថិជន

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
គណនីផ្តល់ដល់អតិថិជនតាមតម្លៃជករលៃស្រស់	២.៣៧១.០៥១.៥៧៥	៥៧៥.៩១៧.៣១២	១.៩៦២.៩៦៣.២៥១	៤៨១.៨២៧.០១៣
ដក៖ ឱនភាពលើសំវិធានធនខាតបង់	(៩៧.៤២៦.៨៣៣)	(២៣.៦៦៤.៥២១)	(៥៨.៤៨០.១៦៧)	(១៤.៣៥៤.៤៨៤)
គណនីផ្តល់ដល់អតិថិជនសុទ្ធ	២.២៧៣.៦២៤.៧៤២	៥៥២.២៥២.៧៩១	១.៩០៤.៤៨៣.០៨៤	៤៦៧.៤៧២.៥២៩

គណនីផ្តល់ដល់អតិថិជនកត់ត្រាតាមតម្លៃជករលៃស្រស់

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២			ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		
	តម្លៃយោងដុល	សំវិធានធន ECL	តម្លៃយោង	តម្លៃយោងដុល	សំវិធានធន ECL	តម្លៃយោង
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
គណនីធនាគារកូមី	៦០៥.៧២៩.៧៨២	៤៥.០២៧.៦៣៥	៥៦០.៧០២.១៤៧	៧០៨.១៣៤.៩៦២	២៧.៧៥១.៧៦៩	៦៨០.៣៨៣.១៩៣
គណនីឯកត្តជន	១.០២៥.៩៦២.៦១៥	៣៩.១៥៣.១៤៩	៩៨៦.៨០៩.៤៦៦	៧០៧.៨៧៤.២៦៩	២១.៥០៩.១៧៨	៦៨៦.៣៦៥.០៩១
SME ឱនកម្ចីផ្សេងទៀត	៧៣៩.៣៥៩.១៧៨	១៣.២៤៦.០៤៩	៧២៦.១១៣.១២៩	៥៤៦.៩៥៤.០២០	៩.២១៩.២២០	៥៣៧.៧៣៤.៨០០
ខ្មែររៀល	២.៣៧១.០៥១.៥៧៥	៩៧.៤២៦.៨៣៣	២.២៧៣.៦២៤.៧៤២	១.៩៦២.៩៦៣.២៥១	៥៨.៤៨០.១៦៧	១.៩០៤.៤៨៣.០៨៤
ដុល្លារអាមេរិក	៥៧៥.៩១៧.៣១២	២៣.៦៦៤.៥២១	៥៥២.២៥២.៧៩១	៤៨១.៨២៧.០១៣	១៤.៣៥៤.៤៨៤	៤៦៧.៤៧២.៥២៩

៨. ទ្រព្យសម្បត្តិ និងបរិក្ខារ

	ការកែលម្អអគារ	យានយន្ត	ម៉ូតូ	កុំព្យូទ័រ និងសម្ភារៈកុំព្យូទ័រ	ការសាងសង់ដែលកំពុងដំណើរការ	សរុប
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
កម្មវិធី						
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២២	៤.៦៩៤.៧៧០	៥.៧៥០.៦៧៨	៥.៨៨១.២៣៦	២៨.០៥២.០០៥	២០១.៥១៥	៤៤.៥៨០.២០៤
ការទិញបន្ថែម	៩៤.៨០៣	-	-	២.៣១១.០៩១	៣.៧៩៥.១៩៧	៦.២០១.០៩១
ការលក់	(២៥០.៩៨៣)	-	(១០៣.៨៣១)	(១.១៧០.៥៣៣)	(៤.៣៦២)	(១.៥២៩.៧០៩)
ការផ្ទេរ	១.៦៦០.៣២៨	-	-	១.០០៦.៨៦១	(២.៦៦៧.១៨៩)	-
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	៦.១៩៨.៩១៨	៥.៧៥០.៦៧៨	៥.៧៧៧.៤០៥	៣០.១៩៩.៤២៤	១.៣២៥.១៦១	៤៩.២៥១.៥៨៦
វិលសំបង្គរ						
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២២	៣.៧៦៣.៤៦៧	២.៣៨៥.៧៧០	២.៩៩០.១៨៩	២១.៣០៨.៧១៣	-	៣០.៤៤៨.១៣៩
វិលសំបង្គរគ្រា	៤៥១.០២១	៤៦៤.៦៥០	៧៤៦.០៤៧	៣.៨៥១.៨២៨	-	៥.៥១៣.៥៨៦
ការលក់	(២៥០.៥៨៨)	-	(៥៣.៣៨៩)	(១.១៥២.៩១១)	-	(១.៩៨៦.៨៨៨)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	៣.៩៦៣.៩០០	២.៨៥០.៤២០	៣.៦៨២.៨៤៧	២៤.០០៧.៦៣០	-	៣៤.៥០៤.៨០៧
កម្មវិធីយោង						
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២២	៩៣១.៣០៣	៣.៣៦៤.៩០៨	២.៨៩១.០៤៧	៦.៧៤៣.២៩២	២០១.៥១៥	១៤.១៣២.០៦៥
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	២.២៣៤.៩៧៨	២.៩០០.២៥៨	២.០៩៤.៥៥៨	៦.១៩១.៧៩៤	១.៣២៥.១៦១	១៤.៧៤៦.៧៥៩
កម្មវិធីយោងជាដុល្លារអាមេរិក						
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២២	២២៨.៥៩៧	៨២៥.៩៨៧	៧០៩.៦៣៤	១.៦៥៥.២០១	៤៩.៤៦៤	៣.៤៦៨.៨៨៣
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	៥៤២.៨៦៦	៧០៤.៤៥៩	៥០៨.៧៥៨	១.៥០៣.៩៥៨	៣២១.៨៧៥	៣.៥៨១.៩១៦

១០. ភតិសន្យា

(i) សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម ("ROUA")

	អគារ	ម៉ាស៊ីនអេធីអ៊ីម	ចំណតយានយន្ត	សរុប
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
កម្មវិធី				
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២២	៣៨.៣០៤.១៣៨	៧.៦៩១.៤៣៥	៧៩៣.៩៩២	៤៦.៧៨៩.១៦៥
ការទិញបន្ថែម	៦.១៨០.៥១០	-	៦៨៨.៩៤១	៦.៨៦៩.៤៥១
ការលក់	(១.៥០១.៣៣១)	-	(៦៩.១៩២)	(១.៥៧០.៥២៣)
ការកែប្រែភតិសន្យា	១.៦៥៨.៧៩៤	-	-	១.៦៥៨.៧៩៤
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	៤៤.៦៤២.១១១	៧.៦៩១.៤៣៥	១.៤១៣.៧៤១	៥៣.៧៤៦.៨៨៧
វិលសំបង្គរ				
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២២	១៦.៧៨៣.៤២៧	៤៨៣.៣៧០	៤៩៧.៦៦៣	១៧.៧៦៤.៤៦០
វិលសំបង្គរគ្រា	៦.៧៣៤.០១២	១.៥៦២.៧៨១	២៧១.១៥៥	៨.៥៦៨.៩៤៨
ការលក់	(១.៥០១.៣៣១)	-	(៦៩.១៩២)	(១.៥៧០.៥២៣)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	២២.០១៦.១០៨	២.០៤៦.១៥១	៦៩៩.៦២៦	២៤.៧៦១.៨៨៥
កម្មវិធីយោង				
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២២	២១.៥២០.៧១១	៧.២០៨.០៦៥	២៩៥.៩២៩	២៩.០២៤.៧០៥
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	២២.៦២៦.០០៣	៥.៦៤៥.២៨៤	៧១៣.៧១៥	២៨.៩៨៥.០០២
កម្មវិធីយោងជាដុល្លារអាមេរិក				
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២២	៥.២៨២.៤៥២	១.៧៦៩.២៨៤	៧២.៦៣៩	៧.១២៤.៣៧៥
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	៥.៤៩៥.៧៥០	១.៣៧១.២១៣	១៧៣.៣៥៨	៧.០៤០.៣២១

៩. ទ្រព្យសកម្មអរូបី

	កម្មវិធីកុំព្យូទ័រ និងអត្ថប័ណ្ណ	ការងារកំពុងសាងសង់	សរុប
	ពាន់រៀល	ពាន់រៀល	ពាន់រៀល
តម្លៃដើម			
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២២	១៨.១៨៧.៩៩៥	៧២៥.៦៤៩	១៨.៨៨៣.៦៤៤
ការទិញបន្ថែម	៧៩.៩០៤	២.០៨៩.៦៦៧	២.១៦៩.៥៧១
ការលក់	(១.០៥៣.៥៦០)	-	(១.០៥៣.៥៦០)
ការផ្ទេរ	១.៤៣១.៦៤៩	(១.៤៣១.៦៤៩)	-
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	១៨.៦០៥.៩៨៨	១.៣៨៣.៦៦៧	១៩.៩៩៩.៦៥៥
រំលស់បង្គរ			
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២២	៩.៦២៥.១៩៧	-	៩.៦២៥.១៩៧
រំលស់ក្នុងគ្រា	៣.៤៦៧.៣៣៤	-	៣.៤៦៧.៣៣៤
ការលក់	(៦៩០.៥៩៤)	-	(៦៩០.៥៩៤)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	១២.៤០១.៩៣៧	-	១២.៤០១.៩៣៧
តម្លៃយោង			
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២២	៨.៥៦២.៧៩៨	៧២៥.៦៤៩	៩.២៨៨.៤៤៧
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	៦.២១៤.០៥១	១.៣៨៣.៦៦៧	៧.៥៩៧.៧១៨

១១. ទ្រព្យសកម្មផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ការបង់ប្រាក់ជាមុន	១៧.៨៦២.៧៣៧	៤.៣៣៨.៧៧៦	១១.៥៩៥.៤៨៧	២.៨៤៦.២១៧
មូលបត្របំណុល(*)	៨.២៩២.៦២២	២.០១៤.២៣៩	-	-
ប្រាក់ពិន័យដែលត្រូវទទួល	៤.៧២៧.៤៤១	១.១៤៨.២៧៣	២.០៨៣.៦១៣	៥១១.៤៤២
ការវិនិយោគ(**)	២.៦៥៥.៤៦៥	៦៤៥.០០០	១.៧៧២.១៩០	៤៣៥.០០០
បុរេប្រទាន និងប្រាក់បញ្ញើ	១.៩៧០.០១៩	៤៧៨.៥០៨	១.៦៧៦.៤៤៩	៤១១.៥០០
ផ្សេងៗ	១.៧៧៨.៧៤៥	៤៣២.០៤៩	៨៨៣.៧២៩	២១៦.៩១៩
	៣៧.២៨៧.០២៩	៩.០៥៦.៨៤៥	១៨.០១១.៤៦៨	៤.៤២១.០៧៨
ដក៖ សំវិធានធនសម្រាប់មូលបត្រ បំណុលនិង ប្រាក់ពិន័យត្រូវទទួល	(៣.៧០៩.៧៧២)	(៩០១.០៨៦)	(១.៣២៤.៤៣១)	(៣២៥.០៩៤)
ទ្រព្យសកម្មផ្សេងៗទៀតសុទ្ធ	៣៣.៥៧៧.២៥៧	៨.១៥៥.៧៥៩	១៦.៦៨៧.០៣៧	៤.០៩៥.៩៨៤

២. ឧបករណ៍ហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានទទួលស្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ នៅពេលដែលក្រុមហ៊ុនក្លាយជាភាគីមួយនៃកិច្ចសន្យារបស់ឧបករណ៍ហិរញ្ញវត្ថុ។ ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុត្រូវបានវាស់វែងដំបូងតាមតម្លៃសមស្រប។ ថ្លៃប្រតិបត្តិការដែលបណ្តាលមកពីការទិញ ឬបោះផ្សាយ

នៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ (ក្រៅពីទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុល ហិរញ្ញវត្ថុនៅតម្លៃសមស្រប តាមរយៈប្រាក់ចំណេញ ឬខាត) ត្រូវបានបន្ថែមឬដកពី តម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុល ហិរញ្ញវត្ថុ នៅលើការទិញទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុកត់ត្រាតាមតម្លៃសមស្របតាមរយៈចំណេញ ឬខាត ត្រូវបានទទួលស្គាល់ភ្លាមៗ នៅក្នុងចំណេញ ឬខាត។

ទ្រព្យសកម្មហិរញ្ញវត្ថុ រាល់ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ត្រូវបានទទួលស្គាល់ និងលែងទទួលស្គាល់លើ មូលដ្ឋានកាលបរិច្ឆេទនៃការធ្វើពាណិជ្ជកម្មដែលការទិញ ឬលក់ទ្រព្យសកម្មហិរញ្ញវត្ថុគឺស្ថិតនៅក្រោមកិច្ច សន្យាដែលលក្ខខណ្ឌតម្រូវឱ្យមានការបញ្ជូនទ្រព្យសកម្មក្នុងអំឡុងពេលកំណត់ ដែលបានបង្កើតឡើងដោយ ទីផ្សារដែលពាក់ព័ន្ធ។ រាល់ទ្រព្យសកម្មហិរញ្ញវត្ថុដែលទទួលស្គាល់ត្រូវបានវាស់វែងទាំងស្រុងជាបន្តបន្ទាប់ ដោយប្រើវិធីសាស្ត្រតម្លៃដករំលស់ ឬតម្លៃសមស្របអាស្រ័យលើការចាត់ថ្នាក់ នៃទ្រព្យសកម្មហិរញ្ញវត្ថុ។

៣. ភតិសន្យា

ក្រុមហ៊ុនវាយតម្លៃថាភតិសន្យាមួយគឺជា ឬមានភតិសន្យានៅថ្ងៃចាប់ផ្តើមដំបូងនៃកិច្ចសន្យា។ ក្រុម ហ៊ុនទទួលស្គាល់សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យាដែលត្រូវគ្នានឹងការរៀបចំភតិសន្យា ទាំងអស់ដែលជាភតិកៈ លើកលែងតែការជួលរយៈពេលខ្លី (កំណត់ជាភតិសន្យាជាមួយរយៈពេលជួល ១២ខែ ឬតិចជាង) និងការជួលនៃទ្រព្យសម្បត្តិដែលមានតម្លៃទាប (ដូចជា ថេប្លេត ម៉ូតូ និងសម្ភារៈនៃគ្រឿងសង្ហារឹម ការិយាល័យ)។ ចំពោះភតិសន្យាទាំងនេះ ក្រុមហ៊ុនទទួលស្គាល់ការ ទូទាត់ភតិសន្យាជាចំណាយប្រតិបត្តិ ការដោយឈរលើមូលដ្ឋានថេរក្នុងរយៈពេល នៃការជួលលុះត្រាតែមានមូលដ្ឋានគ្រឹះជាប្រព័ន្ធមួយទៀត តំណាងឱ្យ គំរូនៃពេលវេលាដែលផលប្រយោជន៍សេដ្ឋកិច្ចពី ទ្រព្យសកម្មដែលបានជួលត្រូវបានប្រើប្រាស់។ បំណុលភតិសន្យាត្រូវបានវាស់តាម តម្លៃបច្ចុប្បន្ននៃការទូទាត់ដែលមិនត្រូវបានបង់នៅកាលបរិច្ឆេទនៃការ ចាប់ផ្តើមដោយបានធ្វើអប្បបរមាតម្លៃដោយប្រើអត្រាការប្រាក់បង្កប់ក្នុងភតិសន្យា។ ប្រសិនបើអត្រានេះមិន មានកាតព្វកិច្ចស្រួលក្នុងការកំណត់ក្រុមហ៊ុន និងប្រើប្រាស់អត្រាកម្ចីកើនរបស់ខ្លួន។

៤. ទ្រព្យសម្បត្តិ និងបរិក្ខារ

ទ្រព្យសម្បត្តិ និងបរិក្ខារត្រូវកត់ត្រាតាមតម្លៃដើមដកចេញនូវរំលស់បង្គរ និងការខាតបង់លើឱនភាព តម្លៃបើមាន។ ចំណាយនៃទ្រព្យសម្បត្តិ និងបរិក្ខាររួមមានថ្លៃទិញ និងថ្លៃក្នុងការនាំយកទ្រព្យនោះទៅទីតាំង របស់ខ្លួនសម្រាប់ការប្រើប្រាស់ដែលបានគ្រោងទុក។ នៅពេលធាតុណាមួយ នៃទ្រព្យសម្បត្តិ និងបរិក្ខារមាន ទំហំធំដែលមានអាយុកាលខុសគ្នា សមាសធាតុនោះត្រូវចាត់ទុកជាធាតុដាច់ដោយឡែកពីគ្នា នៃទ្រព្យសម្បត្តិ និងបរិក្ខារ។

ចំណាយជាបន្តបន្ទាប់ទាក់ទងនឹងធាតុនៃទ្រព្យសម្បត្តិ និងបរិក្ខារដែលត្រូវបានគេទទួលស្គាល់រួច ហើយត្រូវកត់បន្ថែមទៅនឹងតម្លៃយោងទ្រព្យសកម្ម នៅពេលដែលផលប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគត នឹងមាន លើសពីស្តង់ដារ ពេលបានវាយតម្លៃដំបូងនៃ ការអនុវត្តទ្រព្យសកម្មដែលមានស្រាប់សម្រាប់ក្រុម ហ៊ុន រាល់ចំណាយជាបន្តបន្ទាប់ផ្សេងទៀតត្រូវបានទទួលស្គាល់ថាជាចំណាយក្នុងកំឡុងពេលដែលកើតឡើង។

ចំណេញ ឬខាតដែលកើតឡើងពីការចូលនិវត្តន៍ ឬការលក់ចេញនៃទ្រព្យសម្បត្តិ និងបរិក្ខារត្រូវបាន កំណត់ដោយភាពខុសគ្នា រវាងចំណុចពីការលក់សុទ្ធដែលបានប៉ាន់ស្មាន និងតម្លៃយោងនៃទ្រព្យសកម្ម ហើយ ត្រូវបានទទួលស្គាល់ក្នុងចំណេញ ឬខាតនៅកាលបរិច្ឆេទនៃការចូលនិវត្តន៍ ឬការលក់ចេញ។

៣.២.៣ វិធីសាស្ត្រនៃការរំលស់

១. ទ្រព្យសកម្មហិរញ្ញវត្ថុ

រាល់ទ្រព្យសកម្មហិរញ្ញវត្ថុដែលទទួលស្គាល់ ត្រូវបានវាស់វែងទាំងស្រុងជាបន្តបន្ទាប់ដោយប្រើវិធីសាស្ត្រតម្លៃដករំលស់ ឬតម្លៃសមស្របអាស្រ័យលើការចាត់ថ្នាក់នៃទ្រព្យសកម្មហិរញ្ញវត្ថុ។

ការចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ៖ ឧបករណ៍បំណុលដែលមានលក្ខខណ្ឌ ដូចខាងក្រោមត្រូវបានវាស់វែងជាបន្តបន្ទាប់តាមតម្លៃដករំលស់៖

- ទ្រព្យសកម្មហិរញ្ញវត្ថុ បានរក្សាទុកតាមតម្លៃដករំលស់ដែលមានគោលបំណង ក្នុងការកាន់កាប់ទ្រព្យសកម្មហិរញ្ញវត្ថុ ដើម្បីប្រមូលលំហូរសាច់ប្រាក់តាមកិច្ចសន្យា
- លក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុកំណត់កាលបរិច្ឆេទជាក់លាក់នៃលំហូរសាច់ប្រាក់ដែលជាការទូទាត់ជាប្រាក់ដើម និងការប្រាក់ទៅតាមចំនួនដែលប្រាក់ដើមដែលនៅសល់ (ហៅកាត់ថា “SPPI”)។

២. បំណុលហិរញ្ញវត្ថុ និងមូលធន

វិធីសាស្ត្រការប្រាក់ប្រសិទ្ធិភាព គឺជាវិធីសាស្ត្រគណនាតម្លៃដករំលស់នៃបំណុលហិរញ្ញវត្ថុ និងការបែងចែកចំណាយការប្រាក់ក្នុងកំឡុងពេលដែលពាក់ព័ន្ធ។ អត្រាការប្រាក់ប្រសិទ្ធិភាពគឺជាអត្រាមួយដែលធ្វើអប្បបរមាការទូទាត់សាច់ប្រាក់នាពេលអនាគតដែលរំពឹងទុកក្នុងអាយុកាលនៃបំណុលហិរញ្ញវត្ថុ ឬខ្លីជាង ឱ្យស្មើនឹងចំនួនទឹកប្រាក់យោងសុទ្ធនាពេលទទួលស្គាល់លើកដំបូង។ សម្រាប់ព័ត៌មានលម្អិតស្តីពី EIR។

៣. កតិសន្យា

សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្មត្រូវបានធ្វើរំលស់ក្នុងរយៈពេលនៃការជួល។ ប្រសិនបើកតិសន្យាផ្ទេរកម្មសិទ្ធិនៃទ្រព្យសកម្ម ឬថ្លៃដើម នៃសិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្មឆ្លុះបញ្ចាំងថា ក្រុមហ៊ុនរំពឹងនឹងផ្តល់សិទ្ធិជម្រើសទិញសិទ្ធិ ក្នុងការប្រើប្រាស់ទ្រព្យសកម្មដែលពាក់ព័ន្ធត្រូវធ្វើរំលស់លើ អាយុកាលនៃទ្រព្យសកម្ម។ រំលស់ចាប់ផ្តើមពីកាលបរិច្ឆេទចាប់ផ្តើមនៃកតិសន្យា។

៤. ទ្រព្យសម្បត្តិ និងបរិក្ខារ

រំលស់ត្រូវបានគណនាតាមមូលដ្ឋានរំលស់ថេរលើអាយុកាលរបស់ទ្រព្យសកម្មដែលបានប៉ាន់ស្មានមានដូចខាងក្រោម៖

ការកែលម្អអគារជួល	៤ឆ្នាំ ឬរយៈពេលនៃកិច្ចសន្យាបើកចំណី
យានយន្ត	៨ឆ្នាំ
ម៉ូតូ	៥ឆ្នាំ
កុំព្យូទ័រ និងគ្រឿងបរិក្ខារការិយាល័យ	៣ ទៅ ៤ ឆ្នាំ។

៥. ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មអរូបី ត្រូវបានគណនាតាមថ្លៃដើមដករំលស់បង្គរ និងការខាតបង់លើឱនភាពតម្លៃបង្គរបើមាន។ វាត្រូវបានរំលស់ដោយផ្អែកលើមូលដ្ឋានរំលស់ថេរតាមអត្រា ២០%ក្នុងមួយឆ្នាំ។ ប្រសិនបើមានការសូចនាករបង្ហាញថាមានការផ្លាស់ប្តូរជាសារវន្ត នៃអត្រារំលស់អាយុកាលឬតម្លៃនៅសល់នៃទ្រព្យសកម្មអរូបី ការរំលស់ត្រូវបានពិនិត្យឡើងវិញដោយអនុវត្តទៅមុខ ដើម្បីឆ្លុះបញ្ចាំងពីការរំពឹងទុកថ្មី។ ការងារដែលកំពុងដំណើរការ

មិនត្រូវបានធ្វើការរំលស់នោះទេ រហូតដល់ពេលដែលទ្រព្យសកម្មពាក់ព័ន្ធត្រូវបានបញ្ចប់ និងដាក់ឱ្យប្រើប្រាស់។ ឱនភាពតម្លៃនៃទ្រព្យសកម្ម និងបរិក្ខារ ទ្រព្យសកម្មអរូបី និងសិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម

នៅចុងការិយបរិច្ឆេទនីមួយៗ ក្រុមហ៊ុនត្រួតពិនិត្យឡើងវិញនូវតម្លៃយោងទ្រព្យសកម្ម និងបរិក្ខារ ទ្រព្យសកម្មរបស់ខ្លួន ដើម្បីកំណត់ថាតើមានសូចនាករណាមួយដែល ទ្រព្យសកម្មទាំងនោះបានទទួលរងនូវការ ខាតពីឱនភាពតម្លៃឬទេ។ ប្រសិនបើមានសូចនាករណាមួយបែបនេះ ចំនួនទឹកប្រាក់ដែលអាចប្រមូលមកវិញរបស់ទ្រព្យសកម្ម ត្រូវបានប៉ាន់ស្មានថានឹងកំណត់ទំហំនៃការខាតពីឱនភាពតម្លៃប្រសិនបើមាន។ នៅពេលដែលទ្រព្យសកម្មមិនបង្កើតលំហូរសាច់ប្រាក់ដែលឯករាជ្យពី ទ្រព្យសកម្មផ្សេងទៀត ក្រុមហ៊ុនបានប៉ាន់ស្មានចំនួនទឹកប្រាក់ដែលអាចប្រមូលមកនៃអង្គភាពផលិត សាច់ប្រាក់ ដែលទ្រព្យសកម្មនៅក្រោមកម្មសិទ្ធិ។ នៅពេលដែលអាចរកឃើញមូលដ្ឋានសមហេតុផល និងមានសង្គតិភាព ទ្រព្យសកម្មសាជីវកម្មក៏ត្រូវបានបែងចែកទៅអង្គភាពផលិតសាច់ប្រាក់នីមួយៗ ឬបើពុំនោះទេពួកគេត្រូវបានបែងចែកទៅក្រុមតូចបំផុតនៃអង្គភាពផលិត សាច់ប្រាក់ដែលមូលដ្ឋានសមហេតុផល និងមានសង្គតិភាពអាចបានរកឃើញ។

៣.៣ ហានិភ័យដែលប្រឈមក្នុងការគ្រប់គ្រងលើទ្រព្យសកម្ម

៣.៣.១ ហានិភ័យដែលកើតឡើងលើទ្រព្យសកម្ម

សម្រាប់ឆ្នាំ២០២៣ខាងមុខការគ្រប់គ្រងហានិភ័យរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ នឹងផ្ដោតទៅលើចំណុចសំខាន់ៗដូចខាងក្រោម៖

- ហានិភ័យឥណទាន៖ ទីផ្សារឥណទានក្នុងប្រទេសកម្ពុជាកាន់តែមានភាពចាស់ទុំ និងប្រឈមទៅនឹងស្ថានភាពប្រកួតប្រជែងខ្លាំងឡើងជាលំដាប់។ បំណុលវណ្ណករ និងកំណើនឥណទានហួសកម្រិតនៅតែជាភ្នាក់ងារមួយនៅក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា។ សេដ្ឋកិច្ចកម្ពុជាឆ្នាំនេះនៅមានភាពលំបាកដោយសារតែបញ្ហាជម្ងឺកូវីដ១៩ និងការគំរាមគំហែងនៃសង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែនដែលប៉ះពាល់ដល់វិបត្តិសេដ្ឋកិច្ចសកលធ្ងន់ធ្ងរ ពិសេសក្នុងវិស័យទេសចរណ៍ កាត់ដេរ សាងសង់ និងវិស័យអចលនទ្រព្យ។ ទោះបីយ៉ាងណាក្តី អេ អឹម ខេ នៅតែបន្តបេសសកម្មរបស់ខ្លួនបម្រើប្រជាពលរដ្ឋនៅតាមជនបទ និងសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម (MSME) ខណៈពេលដែលសហគ្រាសទាំងនេះកំពុងតែមានការរីកចម្រើនខ្លាំង នៅក្នុងប្រទេសកម្ពុជា។ ជាងនេះទៅទៀត អេ អឹម ខេ ក៏បានផ្តល់ជូននូវឥណទានខ្សែចង្វាក់អាជីវកម្ម ដើម្បីជួយជម្រុញ និងគាំទ្រដល់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម (MSME) ដើម្បីជួយឱ្យគាត់អាចទទួលបានសេវាហិរញ្ញវត្ថុ។ ដូច្នេះការពង្រឹងលើគោលនយោបាយផលិតផលឥណទាន ការត្រួតពិនិត្យលើគុណភាពឥណទាន ដំណើរការផ្តល់ប្រាក់កម្ចី និងការអនុវត្តការគណនា ការត្រួតពិនិត្យហានិភ័យឥណទានគឺជាផ្នែកសំខាន់បំផុតនៃការគ្រប់គ្រងហានិភ័យឥណទាន។
- ហានិភ័យប្រតិបត្តិការ ៖ យុទ្ធសាស្ត្រសំខាន់ក្នុងការគ្រប់គ្រងហានិភ័យលើប្រតិបត្តិការ គឺលើកកម្ពស់ការគ្រប់គ្រងហានិភ័យ។ ផែនការលើកកម្ពស់នេះត្រូវបានធ្វើឡើង គ្រប់មុខងារទាំងឡាយរួមមាន ប្រតិបត្តិការឥណទាន ប្រតិបត្តិការប្រាក់បញ្ញើ ប្រតិបត្តិការគ្រប់គ្រងភ្នាក់ងារ និងមុខងារជំនួយប្រតិបត្តិការផ្សេងៗទៀត។ ទិសដៅនៃការលើកកម្ពស់នេះ ដើម្បីបង្កើនប្រសិទ្ធភាពខ្ពស់នៃ


ការគ្រប់គ្រងដែលមានស្រាប់ ដើម្បីធានាថាប្រតិបត្តិការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដំណើរការបានល្អដោយរលូន។ ដូច្នេះហើយការពង្រឹងលើការគ្រប់គ្រងហានិភ័យ ប្រតិបត្តិការ ការគ្រប់គ្រងខាងក្នុងគ្រឹះស្ថាន និងការគ្រប់គ្រងហានិភ័យនៃការកើនឡើងបន្តនៅតែ ជាភ្នាក់ងារសំខាន់នៃការគ្រប់គ្រងហានិភ័យប្រតិបត្តិការរបស់ អេ អឹម ខេ ។

- ហានិភ័យហិរញ្ញវត្ថុ ៖ ក្នុងគោលបំណងឱ្យស្របទៅតាមក្របខ័ណ្ឌនៃការគ្រប់គ្រងសន្ទនីយភាព របស់ធនាគារជាតិនៃកម្ពុជា ការគ្រប់គ្រងហានិភ័យសន្ទនីយភាព នៅតែជាចំណុចសំខាន់ក្នុង ចំណោមហានិភ័យហិរញ្ញវត្ថុផ្សេងៗទៀត។ អេ អឹម ខេ នៅតែបន្ថែមលើការឆ្លើយតបទៅនឹងវិបត្តិ សេដ្ឋកិច្ចជាសកល ដែលរួមបញ្ចូលការឆ្លើយតបទៅលើហានិភ័យអត្រាការប្រាក់ផងដែរ។ យុទ្ធ សាស្ត្ររបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺប្តេជ្ញាអនុវត្តយ៉ាងពេញលេញរាល់ការដាក់ចេញ គោលនយោបាយផ្សេងៗរបស់ធនាគារជាតិនៃកម្ពុជាទាំងរយៈពេលខ្លី និងរយៈពេលវែងរបស់ខ្លួន ត្រូវបានបំពេញ សម្រេចហើយ អេ អឹម ខេ បានត្រៀមខ្លួនរួចជាស្រេចសម្រាប់រាល់ការផ្លាស់ប្តូរដែល មានសក្តានុពលទាំងឡាយ។ ដើម្បីត្រៀមខ្លួនឱ្យបានល្អក្នុងការប្រឈមមុខ និងភាពមិនប្រាកដ ប្រជា អេ អឹម ខេ បានផ្តោតលើការធ្វើស្រួសតេស្តយ៉ាងហ្មត់ចត់ និងបានធ្វើការសាកល្បងលើ សេណារីយ៉ូផ្សេងៗទៀត ដែលធានាថាហានិភ័យសាច់ប្រាក់ងាយស្រួល ហានិភ័យអត្រាការប្រាក់ និងហានិភ័យហិរញ្ញវត្ថុត្រូវបានគ្រប់គ្រងយ៉ាងរឹងមាំ។

៣.៣.២ វិធីសាស្ត្រគ្រប់គ្រងហានិភ័យ

យុទ្ធសាស្ត្រ និងប្រតិបត្តិការអាជីវកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺភ្ជាប់ជាមួយនឹងការ គ្រប់គ្រងហានិភ័យ ហេតុដូច្នេះហើយ អេ អឹម ខេ ទទួលស្គាល់ថា ការគ្រប់គ្រងហានិភ័យដ៏មានប្រសិទ្ធភាព ផ្តល់នូវសារៈសំខាន់យ៉ាងខ្លាំងចំពោះភាពជោគជ័យលើសកម្មភាពអាជីវកម្មរបស់ខ្លួន។

នៅក្នុងឆ្នាំ២០២២ អេ អឹម ខេ បានពង្រឹងវប្បធម៌ និងការយល់ដឹងរបស់បុគ្គលិកទាំងអស់បន្ថែមទៀត ស្តីពីក្របខ័ណ្ឌនៃការគ្រប់គ្រងហានិភ័យក្នុងស្ថាប័នទាំងមូល តាមរយៈការអនុវត្តយ៉ាង ពេញលេញលើ ក្របខ័ណ្ឌនៃការគ្រប់គ្រងហានិភ័យ(ERMF)សម្រាប់គ្រប់មុខងារនៃនាយកដ្ឋានទាំងអស់។ ក្របខ័ណ្ឌនេះ តែងតែត្រូវបានធ្វើការវាយតម្លៃជាប្រចាំ ដើម្បីធានាថាវានៅតែបន្តឆ្លើយតបទៅនឹងតម្រូវការទីផ្សារ បទដ្ឋាន គតិយុត្តិ បញ្ហាប្រឈមដែល អេ អឹម ខេ ជួបប្រទះកម្រិតហានិភ័យផ្សេងៗ និងការអនុវត្តដ៏ប្រសើរនានាក្នុង វិស័យទាំងមូល។ ក្របខ័ណ្ឌនៃការគ្រប់គ្រងហានិភ័យក្នុង អេ អឹម ខេ ត្រូវបានប្រកាន់យកវិធីសាស្ត្រចាប់ពី ថ្នាក់លើដល់ថ្នាក់ក្រោម ក្នុងគោលបំណង ដើម្បីឱ្យយល់ច្បាស់ និងស៊ីសង្វាក់គ្នាចាប់ពីថ្នាក់គ្រប់គ្រងកំពូល រហូតដល់បុគ្គលិកថ្នាក់ក្រោមទូទាំងស្ថាប័នទាំងមូល។ ក្របខ័ណ្ឌនេះត្រូវបានយល់ច្បាស់ និងចាត់ទុកថាជា ការទទួលខុសត្រូវរបស់បុគ្គលិកគ្រប់រូបហើយវប្បធម៌នេះត្រូវបានបណ្តុះតាមរយៈរចនាសម្ព័ន្ធអភិបាលហានិភ័យ ដូចខាងក្រោម៖



- តាមរយៈការសហការផ្ទាល់ជាមួយផ្នែកគាំទ្រផ្សេងៗក្នុងស្ថាប័នខ្សែការពារទី១ គឺជាបុគ្គលិកដែលពួកគាត់មានការទទួលខុសត្រូវក្នុងការកំណត់ហានិភ័យ ដើម្បីធ្វើការវាយតម្លៃហានិភ័យនេះទៅតាមអាជីវកម្មរៀងៗខ្លួន។
- ក្នុងនាមជាខ្សែការពារទី២ មុខងារប្រតិបត្តិតាម និងហានិភ័យមានតួនាទីបង្កើត ត្រួតពិនិត្យនឹងផ្តល់របាយការណ៍ផ្សេងៗទាក់ទងនឹងក្របខ័ណ្ឌហានិភ័យ។ បន្ថែមលើនេះទៅទៀត ក្រុមការងារនាយកដ្ឋានហានិភ័យមានទំនួលខុសត្រូវក្នុងការកំណត់ កម្រិតហានិភ័យលើផលប៉ះពាល់ឥណទាន ត្រួតពិនិត្យលើរបាយការណ៍ និងផលប៉ះពាល់ក្នុងឥណទាន និងក្តានុពលនៃការរីកចម្រើនរបស់អាជីវកម្ម អេ អឹម ខេ ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។
- ជាចុងក្រោយ ក្រុមសវនកម្មផ្ទៃក្នុង គឺជាខ្សែការពារទី៣មានតួនាទីជាអ្នកត្រួតពិនិត្យដោយឯករាជ្យ ដើម្បីធានាថា នីតិវិធី និងគោលនយោបាយទាំងឡាយដែលបានអនុម័តរួច ត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាព។

កម្រិតក្រុមប្រឹក្សាភិបាល	កម្រិតថ្នាក់គ្រប់គ្រង	
គណៈកម្មការគ្រប់គ្រងហានិភ័យ 	គណៈកម្មការប្រតិបត្តិ	• ហានិភ័យអាជីវកម្ម និងយុទ្ធសាស្ត្រ • ហានិភ័យលើកេរ្តិ៍ឈ្មោះ
	គណៈកម្មការគ្រប់គ្រងហានិភ័យ	• ហានិភ័យប្រតិបត្តិការ • ច្បាប់ • ការប្រតិបត្តិការ
	គណៈកម្មការគ្រប់គ្រងហានិភ័យឥណទាន	• ហានិភ័យឥណទាន • ហានិភ័យលើផលប៉ុន្តែ • ហានិភ័យលើដៃគូអាជីវកម្មនានា
	គណៈកម្មការគ្រប់គ្រងប្រព័ន្ធព័ត៌មានបច្ចេកវិទ្យា	• ហានិភ័យបច្ចេកវិទ្យា • សុវត្ថិភាពព័ត៌មានវិទ្យា • គម្រោងការស្តារមហន្តរាយព័ត៌មានវិទ្យា
	គណៈកម្មការគ្រប់គ្រងទ្រព្យសម្បត្តិ និងបំណុល	• ហានិភ័យសាច់ប្រាក់ងាយស្រួល និងប្រភពទុន • ហានិភ័យអត្រាការប្រាក់ • ហានិភ័យអត្រាប្តូរប្រាក់ • ការគ្រប់គ្រងចរន្តសម្ព័ន្ធតារាងតុល្យការ • ការគ្រប់គ្រងមូលធន
គណៈកម្មការគ្រប់គ្រងទ្រព្យសកម្ម និងបំណុល 	គណៈកម្មការអភិវឌ្ឍន៍ផលិតផល	• ការអភិវឌ្ឍន៍ផលិតផលសេវាកម្ម គោលនយោបាយ និង ការដំណើរការថ្មី • ការធ្វើឲ្យប្រសើរឡើងនូវផលិតផល សេវាកម្ម និងការដំណើរការដែលមានស្រាប់នៅក្នុង អេ អឹម ខេ • ការអភិវឌ្ឍន៍ និងការធ្វើឲ្យប្រសើរឡើងនូវគោលនយោបាយ និងស្តង់ដារនីតិវិធី

- ក្នុងចំណោមហានិភ័យទាំងឡាយដែលបានកំណត់ទូទាំងស្ថាប័ន ហានិភ័យមួយចំនួន ត្រូវបានស្គាល់ថាជាការកើតឡើងដោយសារការប្រែប្រួលនូវបទបញ្ញត្តិច្បាប់ បទដ្ឋានគតិយុត្តិ ក្តីបារម្ភរបស់អ្នកពាក់ព័ន្ធផ្សេងៗ និងការវិវឌ្ឍ ឬការប្រព្រឹត្តទៅនៃលក្ខខណ្ឌប្រកួតប្រជែងដែលគ្រឹះស្ថានកំពុងជួបប្រទះ។ ហានិភ័យទាំងនោះ ទោះជាហានិភ័យដែលមានស្រាប់ ឬហានិភ័យដែលកើតឡើងថ្មីៗក្តី សុទ្ធតែត្រូវចាត់ទុកថាជាហានិភ័យចម្បងៗមានសារៈសំខាន់សម្រាប់ អេ អឹម ខេ។
- ស្ថិតក្នុងក្របខ័ណ្ឌដែលសូចនាករ និងគោលនយោបាយត្រូវបានកំណត់ មុខងារសំខាន់របស់ការគ្រប់គ្រងហានិភ័យនៅតែបន្តការអនុវត្តវិធីសាស្ត្រនានា ក្នុងការទទួលបានព័ត៌មានឆ្លើយតបត្រឡប់ពីក្រុមការងារដែលពាក់ព័ន្ធ សម្រាប់បន្តការកែលម្អនូវប្រព័ន្ធ និងនីតិវិធីមានស្រាប់។ ប្រព័ន្ធនៃការទទួលព័ត៌មានត្រឡប់ទាំងនោះរួមមាន៖ ការពិនិត្យមើលឡើងវិញ ជាប្រចាំនៃបញ្ជីហានិភ័យរបស់នាយកដ្ឋាន ឬអាជីវកម្មនីមួយៗ ឧបត្ថម្ភហេតុហានិភ័យដែលបានកើតឡើងទាំងខាងក្នុង និងខាងក្រៅ អេ អឹម ខេ ព្រមទាំងរបាយការណ៍សវនកម្មផ្ទៃក្នុង។ ជាលទ្ធផលការលើកកម្ពស់លើគោលនយោបាយ និងនីតិវិធីជាច្រើនត្រូវបានធ្វើឡើងទូទាំង អេ អឹម ខេ។

ជំពូកទី៤
ការវិភាគចំណុចខ្លាំង និងចំណុចខ្សោយ

ជំពូកទី៤

ការវិភាគលើចំណុចខ្លាំង និងចំណុចខ្សោយ

៤.១ ការវិភាគលើចំណុចខ្លាំង

ក្រោយពីបានសិក្សាស្រាវជ្រាវ អំពីប្រធានបទគ្រប់គ្រងទ្រព្យសកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានរួចមកពួកយើង ក៏បានពិនិត្យឃើញនូវចំណុចខ្លាំងរបស់គ្រឹះស្ថានមួយចំនួន ដែលគួរឱ្យកោតសរសើរ និងកត់សម្គាល់រួមមានដូចខាងក្រោម៖

- គ្រឹះស្ថានបានបែងចែកថ្នាក់ដឹកនាំទៅតាមផ្នែកនីមួយៗ នៅតាមសមត្ថភាពនិងចំណេះដឹង ដើម្បីគ្រប់គ្រង និងការពាររាល់ហានិភ័យដែលប្រុងនឹងកើត ឬកើតទៅលើគ្រឹះស្ថានតែទោះជាមានហានិភ័យ ឬបញ្ហាអ្វីកើតឡើងទៅលើគ្រឹះស្ថានយ៉ាងណាក្តី ក៏គ្រឹះស្ថានអាចដោះស្រាយបានទាន់ពេលវេលានឹងមានប្រសិទ្ធភាពខ្ពស់ និងបានបញ្ចៀសហានិភ័យបាន
- ស្ថាប័នមានគោលការណ៍គ្រប់គ្រងទ្រព្យ និងប្រើប្រាស់ទ្រព្យឱ្យមានប្រសិទ្ធភាព និងអាចផលិតប្រាក់ចំណេញបានខ្ពស់ និងចេះបំបែកតម្លៃទ្រព្យដែលនៅសល់ពីការប្រើប្រាស់ឱ្យទៅជាប្រាក់ចំណេញវិញ
- ស្ថាប័នរៀបចំបានយ៉ាងល្អទៅលើរបាយការណ៍របស់ស្ថាប័ន និងមានការរៀបរាប់យ៉ាងលម្អិតទៅសាច់រឿងនីមួយៗ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ របស់ខ្លួនដែលធ្វើឱ្យមានការទាក់ទាញពីអ្នកដែលបានអាន និងមើលរបាយការណ៍អ្នកប្រើប្រាស់ផ្ទៃក្រៅ ឱ្យមានចំណាប់អារម្មណ៍ដាក់ទុនវិនិយោគលើស្ថានប័នរបស់ខ្លួន
- មាននីតិវិធីក្នុងការកំណត់ និងវិធីសាស្ត្ររំលស់លើទ្រព្យសកម្មដែលមានបង្ហាញ ក្នុងរបាយការណ៍តុល្យការ និងមានការបកស្រាយ រៀបរាប់ពីទ្រព្យសកម្មបានល្អដែលបង្កឱ្យមានភាពងាយស្រួលក្នុងការស្វែងយល់ទ្រព្យសកម្មរបស់គ្រឹះស្ថាន។
- ប៉ុន្មានឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចធ្លាក់ចុះដោយសារសង្គ្រាម និងជំងឺរាតត្បាតធ្វើឱ្យប៉ះពាល់ដល់អត្រាការប្រាក់ នុងហានិភ័យសន្ទនីយភាពយ៉ាងណាក្តីក៏ អេ អឹម ខេ នៅតែបន្តសម្រេចបាននូវគោលបំណងរបស់ខ្លួន និងបេសសកម្មយ៉ាងមុតមាំ

៤.២ ការវិភាគលើចំណុចខ្សោយ

ក្រៅពីចំណុចខ្លាំងរបស់ស្ថាប័នក្នុងនោះក៏មានចំណុចខ្សោយក្នុងការអនុវត្តផងដែររួមមាន៖

- ប្រព័ន្ធផ្សព្វផ្សាយមិនទូលំទូលាយ ដើម្បីផ្សព្វផ្សាយពីផលិតផល ឬសេវាកម្មរបស់ខ្លួនដល់អតិថិជនរបស់ខ្លួន
- អត្រាការប្រាក់ក្នុងការផ្តល់ឥណទានមានកម្រិតខ្ពស់នៅឡើយ បើធៀប និងស្ថាប័នដទៃទៀត
- លក្ខខណ្ឌនៃការផ្តល់ឥណទាននៅមានភាពស្មុំញ៉ាំនៅឡើយព្រោះតម្រូវឱ្យអ្នកខ្ចីមានលក្ខខណ្ឌច្រើនពេកដែលជាហេតុធ្វើ ឱ្យអតិថិជនមានភាពស្មុគស្មាញក្នុងការបំពេញតាមលក្ខខណ្ឌ ដែលបានចែងអាចធ្វើឱ្យអតិថិជន មានការផ្លាស់ប្តូរចិត្តងាកទៅរកស្ថាប័ន ដែលមានលក្ខខណ្ឌងាយស្រួលជាងដែរបានបង្កឱ្យស្ថាប័នបាត់បង់ប្រាក់ចំណូលអស់មួយផ្នែក

- ដោយសារតែជំងឺកូវីត១៩ និងសង្គ្រាមនៅប្រទេសរុស្ស៊ី និងអ៊ុយក្រែនធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះដែលធ្វើឱ្យអត្រាការប្រាក់ប្រែប្រួលជាលំដាប់ និងបង្កឱ្យមានហានិភ័យសន្ទនីយភាព។ ប្រជាជនបាត់បង់ចំណូលធ្វើឱ្យប៉ះពាល់ដល់ឥណទានដែលបានបញ្ចេញ ហើយគ្រឹះស្ថាននានាក៏ចាប់ផ្តើមធ្វើការប្រកួតប្រជែងលើវិស័យហិរញ្ញវត្ថុធ្វើឱ្យបាត់បង់ប្រសិទ្ធភាពនៃការបញ្ចេញឥណទាន។
- ដោយសារតែអត្រាការប្រាក់សកសដែលនាំឱ្យចំណាយការប្រាក់កើនឡើងយ៉ាងខ្ពស់ លើសពីនេះមានការប្រកួតប្រជែងកាន់តែខ្លាំងក្នុងទីផ្សារប្រាក់បញ្ញើ ក្នុងឆ្នាំ២០២២ ដែលនាំឱ្យអត្រាការប្រាក់បញ្ញើកើនឡើងខ្ពស់ផងដែរ អេ អឹម ខេ បានសម្រេចថយមួយជំហាន ហើយរក្សាតុល្យភាពទំហំប្រាក់បញ្ញើ។

ជំពូកទី៥
សេចក្តីសន្និដ្ឋាន និងអនុសាសន៍

ជំពូកទី៥

សេចក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍

តាមការសិក្សាស្រាវជ្រាវទៅលើការគ្រប់គ្រងទ្រព្យសកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ រួចមកយើងសង្កេតឃើញថា គ្រឹះស្ថានមានការរីកចម្រើន និងទទួលបានប្រាក់ចំណេញកាន់តែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារតែស្ថាប័នមាននីតិវិធីក្នុងការបែងចែកថ្នាក់ដឹកនាំទៅតាមផ្នែកនីមួយៗ ទៅតាមសមត្ថភាព និងចំណេះដឹងរបស់បុគ្គលិកនីមួយៗ បុគ្គលិកគ្រប់ជាន់ថ្នាក់មានភាពរួសរាយរាក់ទាក់ ធ្វើការប្រកបទៅដោយ ក្រមសីលធម៌ សុជីវធម៌ និងវិជ្ជាជីវៈច្បាស់លាស់ បុគ្គលិកមានទំនាក់ទំនងការងារល្អពីផ្នែកមួយទៅផ្នែកមួយយ៉ាងស្មិតរម្មត។ សព្វថ្ងៃយើងឃើញថា គ្រឹះស្ថានក៏ជាចំណែកមួយក្នុងការចូលរួមអភិវឌ្ឍប្រទេសតាមរយៈការផ្តល់នូវឥណទាន បង្កើនឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជា កាត់បន្ថយភាពក្រីក្រ និងពលករចំណាត់ស្រុក ទាក់ទាញអ្នកវិនិយោគទាំងខ្នាតតូច និងមធ្យមតាមរយៈការផ្តល់ឥណទានរបស់គ្រឹះស្ថាន។

ម្យ៉ាងវិញទៀត អេ អឹម ខេ មានគោលការណ៍ក្នុងការគ្រប់គ្រងទ្រព្យ និងការប្រើប្រាស់ទ្រព្យសកម្មនៅក្នុងក្រុមហ៊ុនរបស់ខ្លួនធ្វើយ៉ាងណាឱ្យមានប្រសិទ្ធភាពខ្ពស់គួរជាទីទុកចិត្ត មិនតែប៉ុណ្ណោះ អេ អឹម ខេមានការរៀបចំរបាយការណ៍ហិរញ្ញវត្ថុយ៉ាងលម្អិតដោយរៀបរាប់ទៅលើសាច់រឿងនីមួយៗ ដែលជាកត្តាមួយធ្វើឱ្យទាក់ទាញពីអ្នកប្រើប្រាស់ខាងក្រៅ និងអ្នកវិនិយោគផងដែរ។ ហេតុដូច្នេះហើយទើបធ្វើឱ្យ អេ អឹម ខេ នៅតែបន្តប្រតិបត្តិការអាជីវកម្មរបស់ខ្លួនរហូតដល់សព្វថ្ងៃនេះ។

សរុបសេចក្តីមកយើងឃើញថាការសិក្សាទៅលើការគ្រប់គ្រងទ្រព្យសកម្មរបស់គ្រឹះស្ថាន អេ អឹម ខេ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់អង្គភាពផ្ទាល់ និងបានផ្តល់នូវសារៈសំខាន់ជាច្រើនដល់អ្នកសិក្សាស្រាវជ្រាវឱ្យបានយល់ច្បាស់ អំពីការគ្រប់គ្រងទ្រព្យថា តើគួរធ្វើយ៉ាងណាប្រើប្រាស់ និងគ្រប់គ្រងទ្រព្យបែបណាទើបមានប្រសិទ្ធភាពទទួលបានលទ្ធផលមួយដែលគាប់ប្រសើរ។

៥.២ ការផ្តល់អនុសាសន៍

តាមរយៈការស្វ័យសិក្សាដ៏យកចិត្តទុកដាក់កន្លងមក លើការរំលឹកទ្រឹស្តី និងការអនុវត្តជាក់ស្តែងបានបង្ហាញឱ្យយើងឃើញថា អេ អឹម ខេ បានខិតខំយ៉ាងស្វះស្វែង ដើម្បីអភិវឌ្ឍស្ថាប័នរបស់ខ្លួនឱ្យកាន់តែមានភាពរីកចម្រើនតាមរយៈការពង្រីកសាខាតាមខេត្តក្រុងនានាដូច្នេះហើយទើបធ្វើឱ្យ អេ អឹម ខេ បានក្លាយជាគ្រឹះស្ថានមួយដែលធ្វើប្រតិបត្តិការនៅគ្រប់ ខេត្ត និងរាជធានីទូទាំងប្រទេស។ ហើយគ្រឹះស្ថានក៏បានអភិវឌ្ឍស្ថាប័ន ដោយបានបង្កើនបច្ចេកទេសឱ្យកាន់តែទំនើបដូចទៅនឹងធានាគារនានាដែរ ដោយអតិថិជនអាចបង្កើតគណនីដោយខ្លួនឯងបានគ្រប់ទីកន្លែង និងគ្រប់ពេលវេលាដោយមិនចាំបាច់ទៅដល់គ្រឹះស្ថានដោយផ្ទាល់ឡើយដោយគ្រាន់តែតម្រូវឱ្យអតិថិជនមានអត្តសញ្ញាណប័ណ្ណហើយបំពេញតាមលក្ខខណ្ឌ និងព័ត៌មានផ្ទាល់ខ្លួនបន្តិចបន្តួចតែប៉ុណ្ណោះ នោះអតិថិជន អាចប្រើប្រាស់សេវាកម្មរបស់គ្រឹះស្ថាន បានតាមរយៈគណនីរបស់ខ្លួន និងប្រព័ន្ធបច្ចេកវិទ្យាទំនើបផ្សេងៗទៀត។ ក៏ប៉ុន្តែ ក្នុងនោះមានលេចឡើងនូវចំណុចខ្វះខាតមួយចំនួនតូចដែរ ហេតុដូច្នេះហើយ យើងខ្ញុំសូមធ្វើការសំណូមពរ ក៏ដូចជាផ្តល់នូវមតិយោបល់ក្នុងន័យស្ថាបនា ដើម្បីកែលម្អឱ្យគ្រឹះស្ថានកាន់តែមានភាពជោគជ័យលើប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃរបស់ខ្លួនមានដូចខាងក្រោម៖

- គ្រឹះស្ថានគួរតែគិតគូរឡើងវិញអំពីការកំណត់អត្រាការប្រាក់ក្នុងកម្រិតទាបមួយដែលអាចឱ្យអតិថិជនទទួលយកបាន និងគ្រឹះស្ថានក៏អាចទទួលស្គាល់បាន
- គ្រឹះស្ថានគួរពង្រីកនូវ ប្រព័ន្ធផ្សព្វផ្សាយឱ្យទូលំទូលាយជាងនេះ ដើម្បីផ្សព្វផ្សាយពីផលិតផល និងសេវាកម្មផ្សេងៗរបស់ខ្លួនទៅកាន់អ្នកប្រើប្រាស់
- គ្រឹះស្ថានគួរកាត់បន្ថយនូវលក្ខខណ្ឌនៃការផ្តល់កម្ចីមួយចំនួន ដើម្បីសម្រួលដល់ភាពងាយស្រួលដល់អតិថិជនងាយស្រួលក្នុងការរៀបចំឯកសារក្នុងការស្នើសុំមុខ្ចីប្រាក់ពីគ្រឹះស្ថាន។
- គ្រឹះស្ថានគួរតែពង្រឹងចក្ខុវិស័យទៅលើបញ្ហាសេដ្ឋកិច្ចដែលអាចនឹងកើតឡើងនាពេលអនាគត និងត្រៀមខ្លួនរួចជាស្រេចនៅពេលដែលសេដ្ឋកិច្ចមានការប្រែប្រួលជាពិសេសលើអត្រាការប្រាក់។


ឯកសារយោង

ឯកសារយោង

១. ទស្សនៈរួមរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Overview of Microfinance Institutions – khemsarith (wordpress.com)
២. https://www.amkcambodia.com/wp-content/uploads/2023/06/AMK_Anuual_Report_2022_KHM_Medi-Res_FULL_Website-1.pdf
- ៤ 285 មហាវិថី យោធពល ខេមរៈភូមិន្ទ (២៧១), ភ្នំពេញ
៥. វិទ្យាស្ថានវ៉ាន់ដាះ សៀវភៅ *Money & Banking II* ទំព័រទី ០៩ នៃ ៣៧ ឆ្នាំ២០១៧
៦. យល់ដឹងពីប្រវត្តិសង្ខេបនៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា (ams.com.kh)
៧. វិទ្យាស្ថានវ៉ាន់ដាះ សៀវភៅ *Risk Management* ទំព័រទី០១ នៃ ៧៧ ឆ្នាំ២០១៦
៨. <https://web.facebook.com/KHEMORAKBOTH/posts/2703457433241472>
៩. <https://www.amkcambodia.com/km/about-amk-kh/> ។

ឧបសម្ព័ន្ធ


ឧបសម្ព័ន្ធ
ទីតាំងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ



អគារការិយាល័យកណ្តាលនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ




▲ សមិទ្ធិផលសំខាន់ៗរយៈពេល ៥ឆ្នាំ




■ ផលបំព្រាក់កម្ចី (លានដុល្លារអាមេរិក)



— ចំនួនគណនីប្រាក់កម្ចីសកម្មសរុប



ប្រាក់ចំណេញសុទ្ធផ្ទេចបែបធុរកិច្ចសកម្ម (ROA)



កម្ចីតាមទំហំគិតជាដុល្លារ ខែធ្នូ 2022

វិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
MINISTRY OF ECONOMY AND FINANCE
អគ្គនាយកដ្ឋានពន្ធដារ
GENERAL DEPARTMENT OF TAXATION



ព្រះរាជាណាចក្រកម្ពុជា
KINGDOM OF CAMBODIA
ជាតិ សាសនា ព្រះមហាក្សត្រ
NATION RELIGION KING

TCG2019070032

១៦៤៤

ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩
Phnom Penh, 31 July 2019

អគ្គនាយកដ្ឋានពន្ធដារ
GENERAL DEPARTMENT OF TAXATION

វិញ្ញាបនបត្រ អនុលោមភាពសារពើពន្ធ

(ប្រកាសលេខ ១៨៣៦ ស.រជ.ប្រក ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦)

អគ្គនាយកដ្ឋានពន្ធដារបញ្ជាក់ថា :

ឈ្មោះក្រុមហ៊ុន : ភ្នំពេញមីក្រូហិរញ្ញវត្ថុ អេ អិម អេ អិល អិល ស៊ី

លេខអត្តសញ្ញាណកម្មសារពើពន្ធ : L001-100047521

ស្ថិតក្រោមការគ្រប់គ្រង : នាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធ ការបង្កើតឡើងវិញ : ២៩ មករា ២០១៦

សកម្មភាពអាជីវកម្ម : សេវាមីក្រូហិរញ្ញវត្ថុ

រាល់ឆ្នាំ : ២០១៩ ដល់ ២០២០ សម្រាប់ ទំនប់ទឹក ឧស្ម័ន បំពង់បាញ់ រាងការបង្កើតឡើងវិញ

ទទួលបានការអនុលោមភាពសារពើពន្ធប្រភេទ : មាស

មានសុពលភាពរយៈពេល ២ ឆ្នាំ សម្រាប់ឆ្នាំជាប់ពន្ធ ២០១៩ ដល់ ឆ្នាំ២០២០។

CERTIFICATE OF TAX COMPLIANCE

(Prakas No 1536 MEF/PK dated 23rd December 2016)

GENERAL DEPARTMENT OF TAXATION certifies that :

Company's name : AMK MICROFINANCE INSTITUTION PLC

Tax Identification Number (TIN) : L001-100047521

Under : Department of large Taxpayers

Date of Information Update : 29 Jan 2016

Business activity(ies) : Micro-finance service

Tax Compliance Type awarded : GOLD

Validity period of 2 years for the tax year of 2019 and 2020.

ចុះហត្ថលេខា :

- នាយកដ្ឋានពន្ធដារ
- នាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធ
- នាយកដ្ឋានពន្ធដារ
- នាយកដ្ឋានពន្ធដារ



ប្រតិភូរាជរដ្ឋាភិបាល
ឧបនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ



Government in charge as Director
General Department of Taxation

គង់ វិបុល